



អង្គរ មិត្តហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី (អរ អីម ខេ)



២ ០១២
របាយការណ៍
ប្រចាំឆ្នាំ

**សេវាហិរញ្ញវត្ថុ
នៅជិតលោកអ្នកបំផុត**

មាតិកា

ជីវប្រវត្តិ	៤
ទស្សនវិស័យ	៤
បេសកកម្ម	៤
គោលការណ៍ណែនាំ	៥
ក្រុមអនុវត្តន៍របស់ អេ អឹម ខេ នៅក្នុងកិច្ចការពារអតិថិជន	៥
របាយការណ៍ប្រធានក្រុមប្រឹក្សាភិបាល	៦
របាយការណ៍ប្រធាននាយកប្រតិបត្តិ	៨
សមិទ្ធផលសំខាន់ៗ	១០
បណ្តាញប្រតិបត្តិការ	១២
កម្មសិទ្ធិ និងអភិបាលកិច្ច	១៣
របេសសម្ព័ន្ធគ្រប់គ្រង	១៤
ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការប្រឹក្សាយោបល់	១៥
គណៈគ្រប់គ្រង	១៨
អតិថិជន អេ អឹម ខេ	២០
ដំណើរការគ្រប់គ្រងការងារសង្គម	២២
របកគំហើញសំខាន់ៗក្នុងការអនុវត្តន៍ការងារសង្គម	២៤
ផលិតផលសេវាកម្ម និងនីតិវិធីការងារ	២៧
ផលិតផលកម្ចីជាក្រុម	២៧
ផលិតផលកម្ចីឯកត្តជន	២៨
ផលិតផលកម្ចីសង្គ្រោះបន្ទាន់	២៩
ផលិតផលសន្សំ	៣០
សេវាផ្ទេរប្រាក់	៣១
បរិយាកាសប្រកួតប្រជែងនៅប្រទេសកម្ពុជា	៣២
ការគ្រប់គ្រងហានិភ័យ	៣៣
របាយការណ៍ក្រុមប្រឹក្សាភិបាល	៣៥
របាយការណ៍សវនករឯករាជ្យ	៣៨
តារាងតុល្យការ	៤០
របាយការណ៍លទ្ធផល	៤១
របាយការណ៍ស្តីពីបម្រែបម្រួលមូលធន	៤២
របាយការណ៍លំហូរទឹកប្រាក់	៤៣
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	៤៤



សិក្ខាសាលាបុគ្គលិក អេ អឹម ខេ នៅរាជធានីភ្នំពេញ តុលា ឆ្នាំ២០១២

ជីវប្រវត្តិ

ទស្សនវិស័យ : ទស្សនវិស័យរយៈពេលវែងរបស់ អេ អឹម ខេ គឺដើម្បីសង្គមកម្ពុជា ដែលប្រជាពលរដ្ឋទាំងឡាយ មានឱកាសគ្រប់គ្រាន់ និងស្មើភាពគ្នាក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គម ដើម្បីធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ពួកគេ ហើយអាចជួយជាវិភាគទានយ៉ាងមានប្រយោជន៍ចំពោះការអភិវឌ្ឍន៍ប្រទេសជាតិ។

បេសកកម្ម: ជួយដល់ប្រជាពលរដ្ឋក្រីក្រភាគច្រើនក្នុងគោលបំណងជួយធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ពួកគេ តាមរយៈការផ្តល់សេវាមីក្រូហិរញ្ញវត្ថុសមស្រប និងបិតថេរ។

ការចាប់កំណើតរបស់អង្គ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខុអិលធីឌី វិវត្តមកពីការធ្វើអន្តរាគមន៍ឥណទានខ្នាតតូចរបស់អង្គការ Concern Worldwide នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៩០។ ដោយសារប្រតិបត្តិការមានការរីកចម្រើន ក្នុងឆ្នាំ ២០០២ អង្គការ Concern បានបង្កើតក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុ ដាច់ដោយឡែក ដែលបានប្រែក្លាយទៅជា អេ អឹម ខេ។ នៅត្រឹមឆ្នាំ២០០៣ អេ អឹម ខេ បានធ្វើប្រតិបត្តិការដោយឯករាជ្យពីអង្គការ Concern ហើយបន្ទាប់មកទទួលបានអាជ្ញាប័ណ្ណ ពីធនាគារជាតិនៃកម្ពុជា នៅឆ្នាំ ២០០៤។

នៅឆ្នាំ២០០៥ អេ អឹម ខេ ទទួលបានប្រាក់ចំណេញពីប្រតិបត្តិការដំបូងរបស់ខ្លួននិងទទួលបានប្រាក់កម្ចី

ពីប្រភពខាងក្រៅព្រមទាំងបង្កើតយន្តការគ្រប់គ្រងការងារសង្គមផងដែរ។ នៅឆ្នាំជាបន្តបន្ទាប់ អេ អឹម ខេ ទទួលបាននូវការរីកចម្រើនយ៉ាងឆាប់រហ័ស ចំពោះសេវាប្រាក់កម្ចីដ៏សំខាន់ ពង្រីកបណ្តាញសាខាប្រតិបត្តិការនៅទូទាំងប្រទេស។

នៅឆ្នាំ២០១០ អេ អឹម ខេ បានផ្តើមធ្វើកំណែទម្រង់ជាយុទ្ធសាស្ត្រដោយធ្វើការផ្លាស់ប្តូរពីឥណទានជនបទតែមួយមុខទៅជាអ្នកផ្តល់សេវាមីក្រូហិរញ្ញវត្ថុដ៏សម្បូរបែប។ យុទ្ធសាស្ត្រនេះត្រូវបានគ្រួសារគ្រាយពិតប្រាកដក្នុងការផ្តល់សេវាមីក្រូហិរញ្ញវត្ថុជាច្រើនប្រភេទទៅដល់ប្រជាពលរដ្ឋក្រីក្រក្នុងគោលបំណងធ្វើឲ្យជីវភាពរបស់ពួកគេបានប្រសើរឡើង។

ការទទួលបានអាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលអាចកែសម្រួលប្រាក់សន្សំពីសាធារណជនក្នុង ២០១០បានដើរតួនាទីយ៉ាងសំខាន់ចំពោះដំណើរការ នេះ។ វាបានអនុញ្ញាតឱ្យ អេ អឹម ខេ ផ្តល់នូវសេវា ប្រាក់សន្សំ និងកម្មវិធីជាច្រើនទៀត។ ផលិតផល សន្សំបានដាក់ឱ្យដំណើរការនៅគ្រប់សាខាទូទាំង ប្រទេសត្រឹមពាក់កណ្តាលឆ្នាំ២០១១ ជាមួយនឹង សេវាផ្ទេរប្រាក់ក្នុងស្រុកដែលបានដាក់ឱ្យដំណើរការ នៅក្នុងខែកក្កដា ឆ្នាំ២០១១។ សេវាកម្មទាំងពីរនេះត្រូវ បានពង្រីកទៅគ្រប់សាខា និងអនុសាខាទាំង ១១៣ របស់ អេ អឹម ខេ ក្នុងអំឡុងឆ្នាំ ២០១២។ អេ អឹម ខេ ក៏បានចាប់ផ្តើមដាក់សាកល្បងរយៈពេលមួយឆ្នាំ នូវ ភ្នាក់ងារធនាគារលើកត្តា ២០១១ ដល់ ២០១២។ វិសាលភាពនេះ តំណាងឱ្យ ៧២% នៃចំនួនភូមិទាំង អស់ និងប្រហែលជា១០% នៃចំនួនក្រុមគ្រួសារ ទូទាំងប្រទេស។

គោលការណ៍ណែនាំ

- អេ អឹម ខេ នឹងផ្តល់សេវាមីក្រូហិរញ្ញវត្ថុដល់ប្រជា ជនក្រីក្រនៅក្នុងប្រទេសកម្ពុជា ដែលមានវិន័យ ហិរញ្ញវត្ថុរឹងមាំនៅគ្រប់កម្រិត។
- អេ អឹម ខេ ប្តេជ្ញាបើកទូលាយ និងឱ្យមាន តម្លាភាពនូវគ្រប់ផ្នែកទាំងអស់នៃការគ្រប់គ្រង និងប្រតិបត្តិការ។
- អេ អឹម ខេ ប្តេជ្ញាធ្វើការអភិវឌ្ឍន៍ ដំណើរការ/ សេវាកម្ម និងប្រកាន់ខ្ជាប់នូវអត្តចរិតនិងស្តង់ដារ ដើម្បីធានាឱ្យបាននូវការបម្រើសង្គមប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ដោយរួមទាំងការការពារអតិថិជន។
- អេ អឹម ខេ គឺជាគ្រឹះស្ថានរៀនសូត្រ ដែលការ ផ្លាស់ប្តូរ និងការចែករំលែកនូវព័ត៌មានដ៏សមស្រប ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍បុគ្គលិក ការ បណ្តុះបណ្តាល ព្រមទាំងចូលរួមចំណែកក្នុងការ កែលម្អគោលការណ៍ និងប្រព័ន្ធ។

ក្រុមអនុវត្តន៍របស់ អេ អឹម ខេ នៅក្នុងកិច្ចការពារ អតិថិជន

ការរួមបញ្ចូល: យើងនឹងផ្តល់ផលិតផល និងសេវាកម្ម របស់ អេ អឹម ខេ ដល់ប្រជាពលរដ្ឋក្រីក្រ និងប្រជា ពលរដ្ឋដែលគេមិនសូវយកចិត្តទុកដាក់ឱ្យបានច្រើន បំផុត។

ការជៀសវាងពីបំណុលវិណ្ណក: យើងនឹងផ្តល់កម្មី ដល់ អតិ ថិ ជនទៅតាមលទ្ធភាពនៃការបង់ សង ត្រឡប់របស់អតិថិជន និងស្វែងរកមធ្យោបាយ ដើម្បី ជៀសវាងបំណុលវិណ្ណកតាមដែលអាចធ្វើទៅបាន។

ការកំណត់តម្លៃដែលមានតម្លាភាព: យើងនឹងផ្តល់ នូវព័ត៌មានទៅឱ្យអតិថិជនពីគោលការណ៍ តម្លៃ និង កាតព្វកិច្ចព្រមទាំងធានាឱ្យមានតម្លាភាពក្នុងការ កំណត់តម្លៃផលិតផល និង ប្រតិបត្តិការ។

ក្រមសីលធម៌បុគ្គលិក: យើងនឹងធានាឱ្យមាននូវ ឥរិយាបថប្រកបដោយក្រមសីលធម៌ខ្ពស់ និងការ គោរពចំពោះអតិថិជន ពីសំណាក់បុគ្គលិកគ្រប់ជាន់ ថ្នាក់។

សេរីភាពនៃការជ្រើសរើស: (ផលិតផល និងសេវាកម្ម) យើងនឹងសម្របសម្រួលព្រមទាំងលើកកម្ពស់សេរីភាព ក្នុងការជ្រើសរើសចំពោះអតិថិជនទាំងអស់។

ការអនុវត្តន៍សមស្របក្នុងការទារបំណុល: ការអនុវត្តន៍ ក្នុងការទារបំណុលនឹងប្រព្រឹត្តទៅដោយសមស្រប និងការសហការណ៍ដោយពុំមានការរំលោភបំពាន ព្រមទាំងការគំរាមកំហែង។

យន្តការឆ្លើយតបចំពោះមតិយោបល់: យើងនឹងផ្តល់ នូវយន្តការសមស្រប និងងាយស្រួល ដល់អតិថិជន ដើម្បីផ្តល់មតិយោបល់ និងដំណោះស្រាយ។

ព័ត៌មានឯកជនរបស់អតិថិជន: ព័ត៌មានឯកជនរបស់ អតិថិជននឹងតែងតែត្រូវបានគោរពជានិច្ចកាល លើក លែងតែមានតម្រូវការផ្នែកច្បាប់។

ក្រុមអនុវត្តន៍ទាំងនេះត្រូវបានបញ្ចូលនៅក្នុងគោល នយោបាយ និងនីតិវិធីប្រតិបត្តិការរបស់ អេ អឹម ខេ និងត្រូវបានត្រួតពិនិត្យតាមរយៈសវនកម្មផ្ទៃក្នុង អេ អឹម ខេ ព្រមទាំងតាមរយៈមុខងារគណៈកម្មាធិការ ការងារសង្គម។

របាយការណ៍ប្រធានក្រុមប្រឹក្សាភិបាល



TANMAY CHETAN
ប្រធានក្រុមប្រឹក្សាភិបាល អេ អឹម ខេ

ក្នុងឆ្នាំ២០១២ ខ្ញុំសង្កេតឃើញថា អេ អឹម ខេ នៅតែបន្តអភិវឌ្ឍន៍ នូវយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងការពង្រីកសេវាហិរញ្ញវត្ថុឲ្យសម្បូរបែប និងការវិវឌ្ឍន៍ខ្លួនទៅជាអ្នកផ្តល់សេវាហិរញ្ញវត្ថុពេញលេញមួយ ដល់គ្រួសារដែលមានប្រាក់ចំណូលទាបក្នុងប្រទេសកម្ពុជា។

សេវាប្រាក់កម្ចីនៅតែមានស្ថេរភាព ហើយ អេ អឹម ខេ នៅតែរក្សាបានភាពនាំមុខគេនៅក្នុងទីផ្សារដែលមានអតិថិជនកម្ចីសកម្មចំនួន ២៩១.៨៥៩នាក់ នៅបំណាច់ឆ្នាំ។ តម្រូវការផលិតផលថ្មីៗដូចជាកម្ចីបណ្តាក់ និងកម្ចីតាមរដូវកាល នៅតែមានសន្ទុះខ្លាំងនាំឲ្យមានកំណើនដ៏រឹងមាំមួយ នៃផលិតផលទាំងនេះ ក្នុងចំណែកផលប៉ុន្តែប្រាក់កម្ចី។ អេ អឹម ខេ នៅតែបម្រើអតិថិជន ក្នុងចំណោមគ្រួសារដែលមានប្រាក់ចំណូលទាបជាច្រើន និងបានពង្រីកវត្តមានរបស់ខ្លួនទៅកាន់ជាង ៧២% នៃចំនួនភូមិទាំងអស់ក្នុងប្រទេស។ ចំនួនការិយាល័យ អនុសាខាទាំងអស់ត្រូវបានប្រែក្លាយទៅជាការិយាល័យដែលផ្តល់

សេវាហិរញ្ញវត្ថុពេញលេញ និងបានពង្រីកបណ្តាញការិយាល័យរបស់ខ្លួនបន្ថែមពី ៩៨ ទៅ ១១៣ កន្លែង។ យុទ្ធសាស្ត្រទាំងនេះបានផ្តល់នូវកម្លាំងជំរុញបន្ថែមដល់អាជីវកម្ម ធ្វើប្រាក់ និងប្រាក់សន្សំ ដែលប្រតិបត្តិការទាំងពីរនេះ ទទួលបានជោគជ័យយ៉ាងធំធេងនៅក្នុងឆ្នាំនេះ។

ការធ្វើតំណែងជាអ្នកដឹកនាំរបស់ អេ អឹម ខេ បានប្រព្រឹត្តទៅដោយរលូនក្នុងខែកក្កដា ដោយសារតែមានផែនការដ៏រៀបរយ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់ប្រធាននាយកប្រតិបត្តិ ដែលបានចាកចេញពីតំណែងលោក Pete Power និងប្រធាននាយកប្រតិបត្តិ ថ្មីដែលបានចូលកាន់តំណែង លោក គាបូរណ។ អ្នកទាំងពីរ គឺជាថ្នាក់ដឹកនាំស្នូលក្នុងការអភិវឌ្ឍន៍ អេ អឹម ខេ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ហើយការយល់ដឹងដ៏ស៊ីជម្រៅរបស់ពួកគាត់ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ធានាឲ្យបាននូវការផ្លាស់ប្តូរដ៏រលូន និងការផ្លាស់ប្តូរក្នុងពេលអនាគត នូវតំណែងជាអ្នកដឹកនាំនៅក្នុងគ្រឹះស្ថាន។ តំណាងឲ្យក្រុមប្រឹក្សាភិបាល និងភាគទុនិកទាំងអស់ខ្ញុំសូមថ្លែងអំណរគុណ លោក Pete ចំពោះការដឹកនាំដ៏ស្មោះត្រង់របស់គាត់រយៈពេលពីរឆ្នាំ ចុងក្រោយនេះ ហើយខ្ញុំរំពឹងរង់ចាំមើលទស្សនវិស័យរបស់ លោក បូរណ ក្នុងការដឹកនាំ អេ អឹម ខេ ឆ្ពោះទៅមុខទៀត។

នាយកដ្ឋានស្រាវជ្រាវរបស់ អេ អឹម ខេ បន្តការងារការសិក្សាពីការផ្លាស់ប្តូរលម្អិតមួយក្នុងឆ្នាំនេះ ដើម្បីវាយតម្លៃលើប្រសិទ្ធភាពនៃសេវាកម្មទាំងឡាយរបស់ អេ អឹម ខេ ដល់ក្រុមគ្រួសារអតិថិជនក្នុងអំឡុងពេលមួយ។ ខណៈពេលដែលយើងមិនអាចបញ្ជាក់ប្រកបយើងនៅក្នុងអាជីវកម្មរបស់យើង ការស្រាវជ្រាវនេះគឺជាជំហានដ៏ចាំបាច់ ដើម្បីឲ្យ អេ អឹម ខេ ស្វែងយល់ដោយខ្លួនឯង ពីប្រសិទ្ធភាពដែលមានក្នុងការផ្តល់សេវាហិរញ្ញវត្ថុរបស់ខ្លួន។ ការស្រាវជ្រាវនេះ បានពិនិត្យឡើងវិញនូវគំរូទិន្នន័យក្រុមគ្រួសាររបស់អតិថិជន ពីឆ្នាំ ២០០៦ ដល់ ២០១២ តាមរយៈ

ការវិភាគតាមពេលវេលា នៃអតិថិជនបច្ចុប្បន្ន ព្រមទាំងអ្នកធ្លាប់ជាអតិថិជន និងអ្នកមិនមែនជាអតិថិជន។ លទ្ធផលនៃការស្រាវជ្រាវមានភាពវិជ្ជមានយ៉ាងខ្លាំងនិងជាការគាំទ្រលើយុទ្ធសាស្ត្រទាំងឡាយរបស់គ្រឹះស្ថាន ក្នុងការពង្រីកតំបន់ប្រតិបត្តិការទៅដល់ទីផ្សារជនបទចុងកាត់មាត់ញក។

សមិទ្ធផលហិរញ្ញវត្ថុរបស់ អេ អឹម ខេ នៅតែរឹងមាំក្នុងឆ្នាំ ២០១២ ជាមួយនឹងប្រាក់ចំណេញខ្ពស់ ផលប្រាក់កម្ចីមានគុណភាពល្អ បានធ្វើឲ្យប្រសើរឡើងប្រសិទ្ធភាពប្រតិបត្តិការនិងការលូតលាស់សីរាង្គដ៏មានស្ថេរភាពមួយ។

អេ អឹម ខេ ត្រៀមខ្លួនរួចរាល់ក្នុងការធ្វើដំណើរទៅមុខទៀតនាឆ្នាំ ២០១៣ នេះ។ ថ្នាក់ដឹកនាំកំពុងប្រឹងប្រែងយ៉ាងស្វាហាប់ ក្នុងការពង្រីកសេវាកម្មរបស់ខ្លួន តាមរយៈការផ្តល់សេវាធានារ៉ាប់រងខ្នាតតូចក្រោមកិច្ចសហការ ជាមួយអ្នកផ្តល់សេវាធានារ៉ាប់រង ដែលមានអនុភាព។ ទន្ទឹមនឹងនេះ គ្រឹះស្ថានក៏ជាប់ទាក់ទងក្នុងការពិភាក្សាជាមួយភាគទុនិកសក្តានុពលថ្មីៗ ដែលនឹងនាំមកនូវជំនាញ ដើមទុនបន្ថែម និងដើម្បីជួយពង្រឹងប្រតិបត្តិការរបស់ខ្លួន។

ខណៈដែល អេ អឹម ខេ ឈានចូលឆ្នាំ ទី ១០ នៃប្រតិបត្តិការរបស់ខ្លួន អេ អឹម ខេ បន្តដើរតួនាទីប្រកបដោយអត្ថន័យ និងស្ថេរភាព ទាំងនៅក្នុងការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុនិងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅទីជនបទនៃប្រទេសកម្ពុជា។ ខ្ញុំសូមថ្លែងអំណរគុណជានិច្ចដល់ ភាគទុនិក អាជ្ញាធរមានសមត្ថកិច្ច គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ និងជាពិសេសអតិថិជនរបស់ អេ អឹម ខេ ដែលបានជំរុញឲ្យឆ្នាំ កន្លងទៅទទួលបានជោគជ័យគាប់ប្រសើរ។

ទស្សនវិស័យរបស់ អេ អឹម ខេ នៅកម្ពុជា ដែលពោរពេញដោយឱកាសសេដ្ឋកិច្ចសម្រាប់ពលរដ្ឋគ្រប់រូប ហាក់នៅស្ថិតជានិច្ចនិរន្តរៗ ហើយយើងខ្ញុំរំពឹងរង់ចាំបន្តដំណើរការឆ្ពោះទៅកាន់ទស្សនវិស័យខាងលើនេះ។

របាយការណ៍ប្រធាននាយកប្រតិបត្តិ

បន្ទាប់ពីបម្រើការនៅ អេ អឹម ខេ អស់រយៈពេល៨ឆ្នាំ ខ្ញុំ បានចូលកាន់តំណែងជាប្រធាននាយកប្រតិបត្តិ ក្នុងខែកក្កដាឆ្នាំ២០១២ដែលបានគ្រប់គ្រងគ្រឹះស្ថាន ដ៏រឹងមាំនេះបន្តពីប្រធាននាយកប្រតិបត្តិដែលបាន ចាកចេញគឺលោក Pete Power ។ ខ្ញុំមានសេចក្តី សោមនស្សសូមជំរាបជូនថា អេ អឹម ខេ បានកំពុង បន្តរីកលូតលាស់និងកែប្រែថ្មីតាំងពីដើមឆ្នាំ រហូត ដល់ចុងឆ្នាំ។ ការប្តេជ្ញាចិត្តលើរបេសកកម្មរបស់យើង «ជួយដល់ប្រជាពលរដ្ឋក្រីក្រភាគច្រើនក្នុងគោល បំណងជួយធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ ពួកគេតាមរយៈការផ្តល់សេវាមីក្រូហិរញ្ញវត្ថុសមស្រប និងបិតថេរ» នៅតែផ្តោតជាចាំបាច់បំផុត ហើយយើង កំពុងតែបន្តធ្វើឲ្យមានដំណើរការជាទឹកត់សម្គាល់ ឆ្ពោះទៅកាន់របេសកកម្មនេះ។



តា បូរាណ ប្រធាននាយកប្រតិបត្តិ

នៅបំណាច់ឆ្នាំ២០១២ អេ អឹម ខេ មានអតិថិជន សរុបចំនួន ៣១២.៩៨៩នាក់។ ៤៥% នៃអតិថិជន កម្ចីជាក្រុមថ្មីរបស់អេអឹមខេស្ថិតនៅក្រោមកម្រិត ក្រីក្ររបស់កម្ពុជា ដែលជាភស្តុតាងនៃការប្រជាចិត្ត របស់ អេ អឹម ខេ ចំពោះអតិថិជន។ ផ្នែកអាជីវកម្ម ទាំងបីរបស់ អេ អឹម ខេ រួមមាន៖ ប្រាក់កម្ចី ប្រាក់ សន្សំ និងផ្ទេរប្រាក់ ទទួលបានការរីកចម្រើនគួរឲ្យ កត់សម្គាល់នៅក្នុងឆ្នាំ ២០១២។

លេញ ដែលអនុញ្ញាតឲ្យ អេ អឹម ខេ មានលទ្ធភាព ផ្តល់នូវសេវាហិរញ្ញវត្ថុកាន់តែប្រសើរទៅដល់អតិថិជន តាមរយៈទីតាំងដ៏ងាយស្រួលនេះ។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ អេ អឹម ខេ មានការិយាល័យចំនួន ១១៣ ដែលកំពុងបម្រើសេវាគ្រប់ខេត្តរាជធានីទូទាំង ប្រទេស។ អេ អឹម ខេ បានបន្តពង្រីកវិសាលភាពដ៏ ធំធេងរបស់ខ្លួន ហើយបច្ចុប្បន្នកំពុងបម្រើសេវានៅ ក្នុងភូមិចំនួន ១០.១១៦ (ស្មើនឹង ៧២% នៃចំនួន ភូមិទាំងអស់ក្នុងប្រទេសកម្ពុជា)។

អេ អឹម ខេ បានធ្វើបច្ចុប្បន្នភាពការសិក្សាពីការ ផ្លាស់ប្តូររបស់ខ្លួនក្នុងឆ្នាំ ២០១២ ដោយពិនិត្យមើល ម្តងទៀតនូវសំណាកនៃអ្នកជាអតិថិជន និងអ្នកមិន មែនជាអតិថិជនដែលបានធ្វើកិច្ចសម្ភាសន៍ដំបូង បំផុតក្នុងឆ្នាំ២០០៦។ ការវិភាគតាមពេលវេលានៃ កម្រិតជីវភាព និងប្រាក់ចំណូលរបស់ពួកគេបាន បង្ហាញពីការផ្លាស់ប្តូរជាវិជ្ជមាននៃកម្រិតជីវភាព និង ប្រាក់ចំណូលរបស់អតិថិជន អេ អឹម ខេ ដែលកម្រិត នេះបង្ហាញឲ្យឃើញពីអត្រានៃការរីកចម្រើនលឿន ជាងអ្នកមិនមែនជាអតិថិជនបន្តិច។

ប្រតិបត្តិការឥណទាននៅតែមានសន្ទុះខ្លាំងជាមួយ នឹងចំនួនផលិតផលថ្មី ឬផលិតផលបានកែប្រែ ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១២។ ទាំងនេះ រួមបញ្ចូលទាំងការដាក់ឲ្យប្រើប្រាស់ទូទាំងប្រទេស នូវ កម្ចីតាមរដូវកាល និងការពង្រីកផលិតកម្ចីងាយ ស្រួលទៅកាន់តំបន់ទីប្រជុំជននានា នៅជាយោជធានី ភ្នំពេញ។

អំឡុងឆ្នាំ ២០១២ អេ អឹម ខេ បានបញ្ចប់ការផ្លាស់ ប្តូរការិយាល័យអនុសាខាទាំង ៨៩ របស់ខ្លួនទៅជា ការិយាល័យបម្រើសេវាអតិថិជនដោយផ្ទាល់ដំពេញ

ជាមួយការិយាល័យគ្រប់ទីកន្លែងទូទាំងប្រទេស អេ អឹម ខេ បានវិនិយោគយ៉ាងច្រើនក្នុងឆ្នាំ ២០១២

លើផ្នែកទីផ្សារ និងការផ្សព្វផ្សាយ ពីសេវាប្រាក់សន្សំ និងផ្ទេរប្រាក់របស់ខ្លួនជាមួយនឹងលទ្ធផលគួរជាទីចាប់អារម្មណ៍។ ចំនួនអតិថិជនប្រាក់សន្សំកើនឡើងមួយជាប់ដង ហើយសមតុល្យប្រាក់សន្សំសរុបបានកើនឡើងស្ទើរតែទ្វេដង។

ប្រាក់ចំណេញសុទ្ធរបស់ អេ អឹម ខេ មានចំនួន ២,៨៩ លានដុល្លារអាមេរិក ស្មើនឹង ១៨,៦៥% នៃប្រាក់ចំណេញសុទ្ធផ្សេងៗនឹងមូលនិធិភាគទុនិក។ អនុបាត/តួលេខសំខាន់ផ្សេងៗទៀតមានដូចខាងក្រោម៖

១. ផលបំត្រប្រាក់កម្ចីកើនឡើងចំនួន២៩,៩% ដែលស្មើនឹង៦១,៤ លានដុល្លារអាមេរិក។
២. គុណភាពប្រាក់កម្ចីនៅតែរឹងមាំជាមួយហានិភ័យ ៣០ថ្ងៃ ស្ថិតនៅត្រឹម ០,១២%។
៣. ចំនួនអតិថិជនប្រាក់សន្សំបានកើនឡើងចំនួន ២៣៥% ដែលស្មើនឹង ២៩.៩១០នាក់។
៤. សមតុល្យប្រាក់សន្សំពីសាធារណជនបានកើនឡើងទ្វេដងពី ៤,២ លានដុល្លារអាមេរិក ដល់ ៨,២ លានដុល្លារអាមេរិក។
៥. ចំនួនប្រតិបត្តិការផ្ទេរប្រាក់បានកើនឡើងចំនួនពី ១.៦៧៦ ដល់ ៧៨.៦៦០ប្រតិបត្តិការ។
៦. ចំនួនទឹកប្រាក់ផ្ទេរកើនឡើងពី ០,៤លានដុល្លារអាមេរិក ដល់ ២៩,៣លានដុល្លារអាមេរិក។

លើសពីនេះទៅទៀតក្នុងនាមជាគ្រឹះស្ថានរៀនសូត្រ អេ អឹម ខេ បានរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង នាត្រីមាសទី៣ ឆ្នាំ២០១២ ដើម្បីលើកទឹកចិត្ត លើការបង្កើនកិច្ចពិភាក្សា និងកិច្ចសហការក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិនិយោគចំនួនបីដែលគាំទ្រដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AGORA និងដើម្បីបង្ហាញនូវបណ្តាញប្រតិបត្តិរបស់AGORA ផងដែរ។ សិក្ខាសាលានេះ ក៏បានត្រួតត្រាយផ្លូវឲ្យ អេ អឹម ខេ នាំចេញនូវវិជ្ជាជីវៈមីក្រូហិរញ្ញវត្ថុដ៏ប្រសើរទូទាំងពិភពលោក។

ឆ្នាំ២០១៣ ជាឆ្នាំដែលផ្តល់នូវការប្រកួតប្រជែង និងឱកាសជាច្រើនសម្រាប់ អេ អឹម ខេ។ អេ អឹម ខេនឹងបន្តពង្រីកនូវប្រតិបត្តិការឥណទានរបស់ខ្លួនតាមរយៈការពង្រីកបណ្តាញទៅកាន់ភូមិថ្មីៗទៀតក្នុងប្រទេសកម្ពុជា។ អេ អឹម ខេ ក៏នឹងបើកការិយាល័យថ្មីៗនិងធ្វើឲ្យប្រសើរឡើងនូវការិយាល័យដែលមានស្រាប់របស់ខ្លួនដើម្បីកែលម្អកិត្តិនាម និងឲ្យសាធារណជនបានស្គាល់កាន់តែច្រើននូវសេវាប្រាក់សន្សំ និងសេវាផ្ទេរប្រាក់របស់ខ្លួន។ លើសពីនេះទៅទៀត អេ អឹម ខេ នឹងចាប់ផ្តើមដំណើរការសាកល្បងសេវាធានារ៉ាប់រងខ្នាតតូចដោយធ្វើសហប្រតិបត្តិការជាមួយក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុកមួយក្នុងឆ្នាំ២០១៣ នេះ។

ខ្ញុំសូមថ្លែងអំណរគុណដល់ អតីតប្រធាននាយកប្រតិបត្តិ លោក Pete Power សម្រាប់ការជួយជ្រោមជ្រែងរបស់គាត់មកលើ អេ អឹម ខេ កន្លងមក។ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះ ប្រធានក្រុមប្រឹក្សាភិបាល លោក Tanmay Chetan ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការទាំងអស់សម្រាប់ ការដឹកនាំ ការគាំទ្រ និងការណែនាំរបស់ពួកគាត់តាំងពីដើមរៀងមក។ នៅទីបញ្ចប់ខ្ញុំសូមអរគុណបុគ្គលិក អេ អឹម ខេ ទាំងអស់សម្រាប់ការខិតខំប្រឹងប្រែងបម្រើការងារការយកចិត្តទុកដាក់និងការប្តេជ្ញាចិត្តបម្រើអតិថិជនរបស់ អេ អឹម ខេ ក្នុងឆ្នាំកន្លងមក។

សមិទ្ធផលសំខាន់ៗ

	ឆ្នាំ ២០០៩	ឆ្នាំ ២០១០	ឆ្នាំ ២០១១	ឆ្នាំ ២០១២
សមិទ្ធផលសំខាន់ៗ ផ្នែកប្រតិបត្តិការ				
ចំនួនសាខា	២២	២២	២២	២៤
ចំនួនអនុសាខា	៤៣	៥៦	៧៦	៨៩
ចំនួនភូមិសរុបទូទាំងប្រទេស	៦.២៥៣	៨.០៣២	៩.១៥២	១០.១១៦
ចំនួនភូមិសរុបដែលធ្វើប្រតិបត្តិការ	៤៥%	៥៧%	៦៥%	៧២%
ចំនួនបុគ្គលិកសរុប	៧៦៦	៨៤៤	៩៧៣	១.១៨៧
មន្ត្រីអតិថិជនរៀបរយនិងបុគ្គលិកសរុប	៥៧%	៥៧%	៥២%	៥០%
ចំនួនអតិថិជនសរុប	២១៨.២៥៦	២៥១.៦៣៦	២៨០.១៩៥	៣១២.៩៨៩
ចំនួនអតិថិជនកម្ចីសកម្ម (ជាដុល្លារអាមេរិក មិនរាប់បញ្ចូលកម្ចីបុគ្គលិក)	២១៧.៤៧៧	២៥០.៩៣០	២៧៥.២៥១	២៩១.៨៥៩
អតិថិជនកម្ចីជាក្រុម	៨៨%	៩៣%	៩៣%	៩១%
អតិថិជនកម្ចីឯកត្តជន	១២%	៧%	៧%	៩%
សមតុល្យប្រាក់កម្ចី (ដុល្លារអាមេរិក មិនរាប់បញ្ចូលប្រាក់កម្ចីបុគ្គលិក)	\$២៤.៧៩៥.៨៨០	\$៣១.៣២៩.៨៨៧	\$៤៧.១៤៨.៥៩៩	\$៦១.៣៦៧.៤៧៥
កម្ចីជាក្រុម	៧៦%	៨៥%	៨៣%	៧៧%
កម្ចីឯកត្តជន	24%	១៥%	១៧%	២៣%
ចំនួនអតិថិជនកម្ចីសកម្ម ធៀបមធ្យមភាគមន្ត្រីឥណទាន	៥២៥	៥២២	៥៥៩	៥២២
សមតុល្យប្រាក់កម្ចី ធៀបមធ្យមភាគមន្ត្រីឥណទាន (ដុល្លារអាមេរិក)	\$៩៩.៨៧១	\$៦៥.១២៤	\$៩៥.៨៨៤	\$១០៩.៨១១
ចំនួនអតិថិជនប្រាក់សន្សំសរុប	១.៧៧០	២.៧៨១	៤.៩២៤	២៩.៩១០
ចំនួនអតិថិជនសន្សំ ដែលជាអតិថិជនកម្ចី	៩៩១	២.៣៤៦	៣.៩៨០	៨.៧៨០
សមតុល្យប្រាក់សន្សំសរុប (ដុល្លារអាមេរិក)	\$១៩.៣៤២	\$១.១៤២.៤០៩	\$៤.១៨២.៣៧០	\$៨.២២០.៣២២
ចំនួនប្រតិបត្តិការផ្ទេរប្រាក់សរុប	-	-	១.៧០០	៧៨.៦៥៥
សមតុល្យផ្ទេរប្រាក់ (ដុល្លារអាមេរិក)	-	-	\$៤២៨.៦៨១	\$២៩.២៥៩.៦៩១

សមិទ្ធផលសំខាន់ៗ ផ្នែកហិរញ្ញវត្ថុ

ប្រាក់ចំណេញសុទ្ធ (ក្រោយបង់ពន្ធ ជាដុល្លារអាមេរិក)	\$៤៤៨.១៧២	\$៩៣៥.២៣៩	\$១.៧៦៦.៩៣៥	\$២.៨៨៦.៩៩៨
អនុបាតភាពគ្រប់គ្រាន់ផ្ទាល់លើប្រតិបត្តិការ (OSS)	១០៧,១%	១១៣,១%	១១៨,៥%	១២១,៤%
ប្រាក់ចំណេញសុទ្ធ ធៀបមធ្យមភាគទ្រព្យសកម្ម (RoA)	១,៤%	២,៣%	៣,១%	៣,៩%
ប្រាក់ចំណេញសុទ្ធ ធៀបមធ្យមភាគទ្រព្យសកម្មបានកែសម្រួល (មិនរួមបញ្ចូល B2B)	១,៥%	២,៧%	៣,៩%	៤,៥%
ប្រាក់ចំណេញសុទ្ធ ធៀបមធ្យមភាគមូលធន (RoE)	៤,3%	៧,៦%	១៣,៩%	១៩,០%
ទិន្នផលលើប្រាក់កម្ចី	៣៥,២%	៣៥,៣%	៣៥,២%	៣៥,៧%
អនុបាតថ្លៃដើមប្រតិបត្តិការ	២២,៣%	២១,៥%	១៩,៣%	១៨,៩%
អនុបាតថ្លៃដើមប្រាក់បំណុលជាមធ្យម	១០,៧%	១០,៦%	១០,១%	១០,៤%
អនុបាតបំណុលធៀបមូលធន	២,០	២,១	២,៨	៣,២
ប្រាក់កម្ចីមានហានិភ័យ ៣០ថ្ងៃ	២,៨៦%	១,៥៧%	០,១០%	០,១២%
អនុបាតប្រាក់កម្ចីលុបចេញពីបញ្ជី	០,៤០%	១,១៤%	១,៣៧%	០,៣៩%

សមិទ្ធផលសំខាន់ៗ ផ្នែកសង្គម


កម្ចី				
ទំហំកម្ចីជាមធ្យម ធៀបនឹងប្រាក់ចំណូលថ្នាក់ជាតិ (កម្ចីបានបញ្ចេញ)	២២,១%	២១,៧%	២៦,០%	៣០,៦%
ភាគរយនៃកម្ចីក្រោម ៣០០ដុល្លារអាមេរិក	៩០,៨%	៩៤,៣%	៩៤,០%	៩០,១%
ប្រាក់កម្ចីជាមធ្យម ក្នុងអតិថិជនម្នាក់ (ដុល្លារអាមេរិក)	\$ ១១៤	\$ ១២៥	\$ ១៧២	\$ ២១០
អតិថិជនកម្ចីជាក្រុម	\$ ៩៩	\$ ១១៥	\$ ១៥៣	\$ ១៧៨
អតិថិជនកម្ចីឯកត្តជន	\$ ២២០	\$ ២៤៥	\$ ៣៩៧	\$ ៥២៦
កម្ចីដែលបានបញ្ចេញជាមធ្យម (ដុល្លារអាមេរិក)	\$ ១៥៥	\$ ១៦៥	\$ ២១៣	\$ ២៦០
អតិថិជនកម្ចីជាក្រុម	\$ ១២៣	\$ ១៤១	\$ ១៨៧	\$ ២១៧
អតិថិជនកម្ចីឯកត្តជន	\$ ៣៥៩	\$ ៤២៧	\$ ៥៧១	\$ ៧០៣

ប្រាក់សន្សំ				
សមតុល្យប្រាក់សន្សំជាមធ្យម ធៀបនឹងប្រាក់ចំណូលថ្នាក់ជាតិ	១,៦%	៥៤,១%	៥៧,២%	៣២,៣%
ភាគរយនៃចំនួនអតិថិជនសន្សំ មានសមតុល្យរហូតដល់ ៣០០ដុល្លារអាមេរិក	៩៩,៨%	៩៥,៦%	៩២,៥%	៩៤,៥%
ប្រាក់សន្សំជាមធ្យម ក្នុងអតិថិជនម្នាក់ (ដុល្លារអាមេរិក)	\$ ១១	\$ ៤១១	\$ ៤៦៩	\$ ២៧៥
ការផ្ទេរប្រាក់				
ចំនួនប្រតិបត្តិការ ផ្ទេរប្រាក់រហូតដល់ ៣០០ដុល្លារអាមេរិក	-	-	១.៣៣៥	៥០.២៤៩
សមតុល្យផ្ទេរប្រាក់ជាមធ្យម ធៀបនឹងប្រាក់ចំណូលថ្នាក់ជាតិ	-	-	៣០,៨%	៤៣,៨%
ផ្នែកសង្គមផ្សេងៗ				
ភាគរយនៃអតិថិជនកម្ចីជាស្រ្តី	៨៤,៩%	៨៦,០%	៨៧,៥%	៨៧,៣%
ភាគរយនៃអតិថិជនកម្ចីដែលនៅជនបទ*	៩៣,០%	៩២,០%	៩៤,០%	៩១,០%
អត្រាចាកចេញរបស់អតិថិជនកម្ចី**	៣៥%	៣១%	២៦%	២៧%
អត្រាចាកចេញរបស់អតិថិជនកម្ចីដែលបានកែសម្រួល (ដកអ្នកនៅ)**	១៩%	១៥%	១៦%	១៧%
ការពង្រីកវិសាលភាព អតិថិជនថ្មី (<១ឆ្នាំ) ក្រោមខ្សែបន្ទាត់នៃ ភាពក្រីក្រធៀបនឹងចំណីអាហារ				
ភាគរយចំនួនអតិថិជនថ្មីក្រោមខ្សែបន្ទាត់នៃភាពក្រីក្រធៀបនឹង ចំណីអាហារ (ការប៉ាន់ស្មាន)	៥៦%	៤៩%	៥៥%	៤៥%
ចំនួនអតិថិជនថ្មីក្រោមខ្សែបន្ទាត់នៃភាពក្រីក្រធៀបនឹងចំណី អាហារ (ការប៉ាន់ស្មាន)	៤២.៨៧០	៥០.២១៤	៤៥.៣៧៤	២៤.៩៤៤


* គណនាទៅតាមចំណែកថ្នាក់ភូមិនៅតាមជនបទ ទីក្រុង ជាយក្រុងយោងទៅលើជំរឿនឆ្នាំ២០០៨

** នៃអ្នកនៅ ដោយផ្អែកលើការស្ទង់មតិចាកចេញ (២០០៩ ២០១០ និង២០១១) និងការស្ទង់មតិសាជាថ្មីម្តងទៀត (២០១២)


ផលប័ត្រប្រាក់កម្ចី និងអ្នកខ្ចីសកម្ម




ប្រាក់កម្ចីតាមទំហំ ទឹកប្រាក់កម្ចី ឆ្នាំ ១២



ប្រាក់ចំណូលទ្រព្យសកម្មសរុបជាមធ្យម (ប្រចាំឆ្នាំ)



និរន្តរភាពអ្នកខ្ចីប្រាក់




■ អ្នកខ្ចីប្រាក់ថ្មី
 ■ អ្នកខ្ចីប្រាក់ដែលបន្តយកកម្ចីថ្មីដែល
 ■ អ្នកខ្ចីប្រាក់ដែលបន្តយកកម្ចីមួយផ្សេងទៀត
 ● អ្នកខ្ចីប្រាក់សរុប

បណ្តាញប្រតិបត្តិការ

អេ អឹម ខេ គ្របដណ្តប់ ៩៩% នៃចំនួនឃុំ និង ៩៦% នៃចំនួនស្រុកទាំងអស់នៅក្នុងប្រទេសកម្ពុជា។ ជាមួយប្រតិបត្តិការនៅក្នុងភូមិចំនួន ១០.១១៦ អេ អឹម ខេ នាពេលបច្ចុប្បន្នមានប្រតិបត្តិការនៅក្នុងភូមិចំនួន ៧២% នៃចំនួនភូមិទាំងអស់ទូទាំងប្រទេស។ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

ដែលនាំមុខគេផ្នែកវិសាលភាព

ប្រតិបត្តិការ ជាមួយអតិថិជនកម្ចីសរុបចំនួន ២៩១.៨៥៩នាក់ និង អតិថិជនសន្សំចំនួន ២៩.៩១០ នាក់។



ខេត្ត	ស្រុក	ឃុំ	ភូមិ	ចំនួនអ្នកខ្ចីសរុប *	ចំនួនអ្នកសន្សំសរុប *
បន្ទាយមានជ័យ	៩	៦៥	៥០៩	១១.២៤៥	៩៨៣
បាត់ដំបង/ប៉ៃលិន	១៦	១៤	៦៥២	១៦.៧៤២	១.៩៥២
កំពង់ចាម	១៥	១៤៨	១.០៩៤	៣១.៨០៤	២.២៥៩
កំពង់ឆ្នាំង	៧	៥៩	៤០៣	១០.៧២៤	៩៤០
កំពង់ស្ពឺ	៨	៨៧	៩២៨	២៣.២៧៨	១.៤៥០
កំពង់ធំ	៨	៧៧	៥៩៨	១៨.២៩៧	៦៩៦
កំពត/កែប	១០	៩៦	៤៤០	១២.៦៨០	១.៣២៩
កណ្តាល	១២	១៤៦	៧១៣	២៨.៣៦៤	២.៣៨០
កោះកុង	៦	២១	៨៣	១.៩៥១	១៤២
ក្រចេះ	៧	៥០	២៤៩	១៣.៦៨៣	១.១៩៨
មណ្ឌលគិរី	៦	១៩	៦៧	២.១៩៥	៤៣២
ឧត្តរមានជ័យ	៦	៣០	២២៩	៩.៣២០	៥៨០
ភ្នំពេញ	៩	៨៥	៤០៨	៥.១៦៤	២.៥៤៤
ព្រះសីហនុ	៥	២៩	១២០	៧.៤៩៩	៤៧៦
ព្រះវិហារ	៨	៤៧	១៧៦	៥.៣៤៧	៦៩៥
ព្រៃវែង	១៣	១១៣	៧៦៣	២៣.៤៤១	៣.២៤២
ពោធិ៍សាត់	៦	៤៧	៣៧៥	១១.៦១៦	១.០៥១
រតនគិរី	៩	៤៣	១៦៣	៣.៣៨៤	៧៥១
សៀមរាប	១១	៩៤	៦៧៩	១៦.៤២១	១.៧៤៩
ស្ទឹងត្រែង	៤	២៦	៧៦	៣.១៤៩	៦៩១
ស្វាយរៀង	៧	៨០	៦០៣	១៧.១៦៤	៨៦២
តាកែវ	១០	៩៤	៧៨៨	១៨.៣៩១	៣.៥០៨
សរុប	១៩២ (៩៩%)	១.៥៦០ (៩៦%)	១០.១១៦ (៧២%)	២៩១.៨៥៩	២៩.៩១០

*មិនរាប់បញ្ចូលបុគ្គលិក
 ១២ សេវាហិរញ្ញវត្ថុនៅពិតណាកម្ពុជាកម្ពុជា
 របាយការណ៍ប្រចាំឆ្នាំ ២០១២



កម្មសិទ្ធិ និង អភិបាលកិច្ច

គិតត្រឹមចុងឆ្នាំ ២០១២ ភាគទុនិករបស់ អេ អឹម ខេ គឺ Concern Worldwide (Ireland) Concern Worldwide UK និង សមាគមនីបុគ្គលិក អេ អឹម ខេ។ ក្នុងអំឡុងពេលដែលរបាយការណ៍ប្រចាំឆ្នាំ ២០១២ រៀបរយនេះបោះពុម្ពនៅដើមឆ្នាំ ២០១៣ ភាគទុនិកថ្មីពីរ ទៀតត្រូវបានអនុម័តឲ្យចូលរួមដោយធនាគារជាតិ នៃកម្ពុជា រួមមាន Rural Impulse Fund II និង Agora Microfinance N.V.។

ភាគទុនិករបស់ អេ អឹម ខេ តែងតាំងក្រុមប្រឹក្សាភិបាល ដែលទទួលខុសត្រូវអភិបាលកិច្ច និងការណែនាំជា យុទ្ធសាស្ត្រទាំងអស់របស់គ្រឹះស្ថាន។ សមាជិកក្រុម ប្រឹក្សាទាំងប្រាំបួននាក់ (មិនរាប់បញ្ចូលប្រធាននាយក ប្រតិបត្តិ) មានជំនាញទូលំទូលាយនៅក្នុងផ្នែកហិរញ្ញវត្ថុ សវនកម្ម ច្បាប់ និងការអភិវឌ្ឍន៍ ព្រមទាំងបទ ពិសោធន៍យ៉ាងច្រើនផ្នែកហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងការវិនិយោគផ្នែកវិស័យធនាគារ។

ក្រុមប្រឹក្សាភិបាល តែងតាំង ប្រធាននាយកប្រតិបត្តិ (CEO) ដើម្បីដឹកនាំគណៈកម្មាធិការប្រតិបត្តិ។ គណៈ កម្មាធិការប្រតិបត្តិរួមមាន ប្រធាននាយកប្រតិបត្តិ ប្រធាននាយកប្រតិបត្តិ ប្រតិបត្តិការ ប្រធាននាយក

ប្រតិបត្តិហិរញ្ញវត្ថុ និងប្រធាននាយកប្រតិបត្តិអាជីវកម្ម។ គណៈកម្មាធិការប្រតិបត្តិ ត្រូវពិនិត្យគណៈ គ្រប់គ្រងបន្ទាប់។ គណៈគ្រប់គ្រងបន្ទាប់រួមមាននាយក ប្រតិបត្តិនាយកដ្ឋាន៖ ឥណទាន សន្សំ និងធនាគារ អេឡិចត្រូនិច ហិរញ្ញវត្ថុ រតនាភិបាល ធនធានមនុស្ស បច្ចេកវិទ្យាព័ត៌មាន សវនកម្មផ្ទៃក្នុង ទីផ្សារ ស្រាវជ្រាវ គ្រប់គ្រងហានិភ័យ & ប្រតិបត្តិ និងអភិវឌ្ឍន៍ ផលិតផល។ នាយកដ្ឋានប្រតិបត្តិការមានប្រធាន ភូមិភាគចំនួន ៥ ដែលប្រធានភូមិភាគនីមួយៗទទួល ខុសត្រូវគ្រប់គ្រងសាខាពីចំនួន ៤ ទៅ៥សាខា។

ក្រុមប្រឹក្សាភិបាលមានគណៈកម្មាធិការអចិន្ត្រៃយ៍ ដូចជា៖ (១) គណៈកម្មាធិការហិរញ្ញវត្ថុ និងសវនកម្ម (២) គណៈកម្មាធិការគ្រប់គ្រងហានិភ័យ (៣) គណៈ កម្មាធិការផ្តល់តម្លៃការ តែងតាំង និង អភិបាលកិច្ច (៤) គណៈកម្មាធិការការងារសង្គម។ គណៈកម្មាធិការបីដំបូង មានតួនាទីអភិបាលកិច្ចលើការងាររបស់ គ្រឹះស្ថានជាធម្មតា។ គណៈកម្មាធិការការងារសង្គម ផ្តល់ប្រឹក្សាយោបល់ដល់ក្រុមប្រឹក្សាភិបាលពីកិច្ចការ របស់គ្រឹះស្ថាន ដោយផ្អែកលើការជ្រៀតជ្រែកទៅកាន់ ភាពក្រីក្រ ភាពសមស្របរបស់ផលិតផល ការគាំពារ អតិថិជន និងការទទួលខុសត្រូវផ្នែកសង្គមទាំងមូល។

ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការប្រឹក្សាយោបល់



លោក TANMAY CHETAN
ក្រុមប្រឹក្សាភិបាល ប្រធានក្រុមប្រឹក្សា
ភិបាល និងជាប្រធានគណៈកម្មាធិការ
ផ្តល់តម្លៃការ តែងតាំង និងអភិបាលកិច្ច

លោក Tanmay គឺជាស្ថាបនិករមុន និងជាដៃគូគ្រប់គ្រងនៅ Agora Microfinance Partner LLP។ គាត់មានបទពិសោធន៍មីក្រូហិរញ្ញវត្ថុរយៈពេល ១៥ឆ្នាំ ខាងផ្នែកផ្តល់ចំណាត់ថ្នាក់ឥណទាន ការប្រឹក្សាយោបល់ និងការងារអនុវត្តន៍ជាក់ស្តែង។ ពីឆ្នាំ២០០៣ ដល់ឆ្នាំ ២០០៧ គាត់ជាប្រធាននាយកប្រតិបត្តិដំបូងរបស់ អេ អឹម ខេ។ លោក Tanmay ទទួលបាន អនុបណ្ឌិតវិទ្យាល័យសាធារណៈ ពីសាកលវិទ្យាល័យ Harvard Kennedy និងអនុបណ្ឌិតគ្រប់គ្រង ពាណិជ្ជកម្មពីវិទ្យាស្ថាន Forest Management ប្រទេសឥណ្ឌា។



លោក HOWARD DALZELL
ក្រុមប្រឹក្សាភិបាល ប្រធាន
គណៈកម្មាធិការ ការងារសង្គម

មុនការចូលនិវត្តន៍របស់គាត់ពីគណៈគ្រប់គ្រងជាដំបូង ខ្ពស់របស់អង្គការ Concern Worldwide ក្នុងឆ្នាំ ២០០៨ លោក Howard បានបម្រើការងារក្នុងតួនាទី ផ្សេងៗដូចជា នាយកកិច្ចការបទេស និងនាយកគោលនយោបាយ។ ការពាក់ព័ន្ធក្នុងវិស័យមីក្រូហិរញ្ញវត្ថុរបស់ គាត់ ដំបូងបង្អស់គឺនៅក្នុងឆ្នាំ ១៩៧០ ក្នុងប្រទេស ឥណ្ឌាដែលជាកន្លែងដែលគាត់ចំណាយពេលវេលានៅ និងធ្វើការអស់រយៈពេល១៧ឆ្នាំ។ គាត់មានបទពិសោធន៍ការងារអនុវត្តន៍ជាក់ស្តែងជាង៤០ឆ្នាំ ក្នុងការងារ អភិវឌ្ឍន៍ និងការជួយការងារផ្នែកមនុស្សធម៌ និងមាន ចំណេះដឹងទូលំទូលាយទាក់ទងនឹងនយោបាយ សង្គម និង ការវាយតម្លៃទៅលើផលប៉ះពាល់។ លោក Howard ទទួលបានសញ្ញាបត្រវិទ្យាសាស្ត្រសកលកម្ពុជា និងអនុបណ្ឌិតផ្នែកចំណីអាហារសត្វពាហនៈ។



លោក MARCUS FEDDER
ក្រុមប្រឹក្សាភិបាល ប្រធានគណៈ
កម្មាធិការហានិភ័យ និងជាសមាជិក
គណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុ

លោក Marcus ជាធនាគារិក ជាមួយនិងបទពិសោធន៍ ជាង ២ទសវត្សរ៍ក្នុងការងារវិនិយោគ និងអភិវឌ្ឍន៍វិស័យ ធនាគារ និងជាស្ថាបនិករមុន និងជាដៃគូគ្រប់គ្រង នៅ Agora Microfinance Partners LLP ពីឆ្នាំ ២០០៩ ដល់ឆ្នាំ២០១២។ លើសពីនេះទៅទៀត គាត់ ធ្លាប់កាន់តំណែងជា អនុប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានធនាគារ The Toronto Dominion តំបន់ អឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិក និងជាហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍ការអភិវឌ្ឍន៍ និងស្តារឡើងវិញ។ គាត់ក៏បាន បម្រើការងារនៅ ធនាគារពិភពលោក ដូចជា ធនាគារ ពាណិជ្ជ Canadian Imperial និងធនាគារ Deutsche ផងដែរ។ លោក Marcus ទទួលបានបណ្ឌិតផ្នែក នយោបាយពីសាកលវិទ្យាល័យ Berlin និងសញ្ញាបត្រ អនុបណ្ឌិតទំនាក់ទំនងអន្តរជាតិពី LSE និង Cambridge។



លោក ADRIAN GRAHAM
ក្រុមប្រឹក្សាភិបាល ប្រធានគណៈ
កម្មាធិការសវនកម្ម និងហិរញ្ញវត្ថុ និង
ជាសមាជិកគណៈកម្មាធិការហានិភ័យ

លោក Adrian រស់នៅ Bulawayo ប្រទេសប្រ៊ុយយ៉ាណា លោកបាននាំមកនូវបទពិសោធន៍ផ្នែកហិរញ្ញវត្ថុ ១៩ឆ្នាំ មកកាន់ក្រុមប្រឹក្សា អេ អឹម ខេ។ គាត់ចាប់ផ្តើម អាជីពរបស់គាត់ជាមួយ PricewaterhouseCoopers ក្នុងសេវាប្រឹក្សា និងសវនកម្ម។ គាត់បានបម្រើការងារ នៅអង្គការមិនមែនរដ្ឋាភិបាលអស់រយៈពេល ៨ឆ្នាំ ក្នុងនោះ៥ឆ្នាំជាអ្នកត្រួតពិនិត្យហិរញ្ញវត្ថុ និងបន្ទាប់ មកជាប្រធានផ្នែកហិរញ្ញវត្ថុនៃអង្គការ Concern Worldwide។ បច្ចុប្បន្ន លោក Adrian ជានាយក ហិរញ្ញវត្ថុនៅអង្គការ UNICEF ប្រទេសអូស្ត្រាលី។



លោក គា ប៊ូណ
ក្រុមប្រឹក្សាភិបាល និង
ជាប្រធាននាយកប្រតិបត្តិបច្ចុប្បន្ន

លោក ប៊ូណ ត្រូវបានតែងតាំងជា ប្រធាននាយក ប្រតិបត្តិ អេ អឹម ខេ នៅ ខែកក្កដា ឆ្នាំ២០១២។ លោក ប៊ូណ បានចូលមកបម្រើការងារនៅ អេ អឹម ខេ ជា ប្រធានផ្នែកហិរញ្ញវត្ថុក្នុងឆ្នាំ ២០០៤ និងបានកាន់ តំណែងជាថ្នាក់ដឹកនាំផ្សេងៗ អំឡុងពេលនៃការ អភិវឌ្ឍន៍របស់គ្រឹះស្ថាន។ មុនពេលចូលមកកាន់នៅ អេ អឹម ខេ លោក ប៊ូណ បានបម្រើការងារនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយផ្សេងទៀតក្នុងតួនាទីជា នាយកហិរញ្ញវត្ថុ។ លោក ប៊ូណ ទទួលបានបរិញ្ញា បត្រគណនេយ្យ និង ហិរញ្ញវត្ថុ។ លោក ទទួលបាន សញ្ញាបត្រ ACCA និងត្រូវបានទទួលស្គាល់ជាសមាជិក ACCA ក្នុងឆ្នាំ ២០០៨។



លោក PETE POWER
ក្រុមប្រឹក្សាភិបាល

លោក Pete គឺជាអតីតប្រធាននាយកប្រតិបត្តិ អេ អឹម ខេ ពី ឆ្នាំ២០១០ ដល់ ឆ្នាំ២០១២។ លោក Pete ក៏បានបម្រើការងារជាអាយកគ្រប់គ្រងនៃ Claritee Group ដែលជាក្រុមហ៊ុន Software ប្រចាំសហរដ្ឋអាមេរិក និងជាប្រធាននាយកប្រតិបត្តិការនៃអង្គការមិនមែនរដ្ឋាភិបាល Prosperity Initiative ដែលផ្តោតលើវិស័យអភិវឌ្ឍន៍សហគ្រាសឯកជនប្រចាំប្រទេសរៀតណាម។ លោក Pete ចំណាយពេលវេលាជាច្រើនក្នុងអាជីពដំបូងរបស់លោកជាអ្នកគ្រប់គ្រងផ្តល់ប្រឹក្សារបស់ Arthur Andersen នៅសហរដ្ឋអាមេរិក អៀរឡង់ និងចិន។ លោក Pete ទទួលបានបរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែកទស្សនវិជ្ជា និងទំនាក់ទំនងអន្តរជាតិពីសកលវិទ្យាល័យ Scranton និងអនុបណ្ឌិតផ្នែក សមាហរណកម្មអឺរ៉ុបពីសកលវិទ្យាល័យ Limerick ព្រមទាំងអនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម ពីសកលវិទ្យាល័យ Tulane ។



លោកស្រី REBECCA MCKENZIE ក្រុមប្រឹក្សាភិបាល
សមាជិកគណៈកម្មាធិការ ផ្តល់
តម្លៃការ តែងតាំង និងអភិបាលកិច្ច

លោកស្រី Rebecca គឺជាស្ថាបនិករដ្ឋបាលនៃ Agora Group និងជាសមាជិក ប្រតិបត្តិការនៃ Agora Micro-finance Partner LLP ។ លោកស្រីជាអ្នកជំនាញការផ្នែកទីផ្សារមូលធន និងពិបាកលោកស្រីធ្លាប់ទទួលខុសត្រូវក្នុងការទំនាក់ទំនងជាមួយអ្នកវិនិយោគទុននៅធនាគារ DEPFA ។ មុនចូលបម្រើការងារនៅធនាគារ DEPFA លោកស្រីធ្លាប់បម្រើការងារនៅផ្នែកកម្ចីផ្សារមូលធននៅ UBS Credit Suisse និង Paribas ។ លោកស្រី Rebecca ទទួលបានបរិញ្ញាបត្រផ្នែកសិល្បៈពីសកលវិទ្យាល័យ Scripps ។




លោកស្រី IRINA IGNATIEVA
ក្រុមប្រឹក្សាភិបាល សមាជិក
គណៈកម្មាធិការ ការងារសង្គម

លោកស្រី Irina ជាទីប្រឹក្សាមីក្រូហិរញ្ញវត្ថុរបស់អង្គការ Concern Worldwide នាពេលបច្ចុប្បន្ន។ លោកស្រីមានបទពិសោធន៍ជាង១៥ឆ្នាំ ជាអ្នកប្រឹក្សាយោបល់ និងអ្នកបណ្តុះបណ្តាលផ្នែកហិរញ្ញវត្ថុ ហើយលោកស្រីបានទទួលសញ្ញាបត្រ EMBA ពីសកលវិទ្យាសេដ្ឋកិច្ច Stockholm និងអនុបណ្ឌិត MA ពីសកលវិទ្យាល័យ St. Petersburg ។



លោក ទិញ ច័ន្ទវិបុល
ក្រុមប្រឹក្សាភិបាល

លោកបណ្ឌិត ទិញ ច័ន្ទវិបុល គឺជាដៃគូគ្រប់គ្រងនៅក្រុមហ៊ុនច្បាប់ Tip & Partners ។ គាត់ជាសមាជិកសមាគមគណៈមេធាវី និងបម្រើការងារនៅក្រុមប្រឹក្សាសមាគមគណៈមេធាវីនៅប្រទេសកម្ពុជា។ លោកបណ្ឌិត ទិញ បានបម្រើការងារជាទីប្រឹក្សាច្បាប់នៅក្នុងគម្រោងនានារបស់អង្គការជាច្រើនរួមមានអង្គការសហប្រជាជាតិ ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី។



លោក TOM O'HIGGINS
ក្រុមប្រឹក្សាភិបាល

លោក Tom O'Higgins គឺជាអតីតដៃគូរបស់ PricewaterhouseCoopers (PwC) និងជាអ្នកជំនាញខាងផ្នែកធនធានមនុស្សសវនកម្ម និងអភិបាលកិច្ច។ លោក Tom គឺជាសមាជិកក្រុមប្រឹក្សាភិបាល និងជាអតីតអគ្គនាយករបស់ Concern Worldwide ។ លោក Tom ក៏ជាសមាជិកគណៈកម្មាធិការសិទ្ធិមនុស្សប្រចាំប្រទេសអៀរឡង់ផងដែរ។



លោកស្រី FRANCES SINHA
ក្រុមប្រឹក្សាភិបាលសមាជិក
គណៈកម្មាធិការការងារសង្គម

លោកស្រី Frances គឺជាស្ថាបនិករូមគ្នាផ្នែកអភិវឌ្ឍន៍ប្រឹក្សាប្រព័ន្ធជនបទ EDA ជាអ្នកជំនាញ និងជាភ្នាក់ងារផ្តល់ចំណាត់ថ្នាក់នៅ M-CRIL។ លោកស្រីបញ្ចប់ការសិក្សាមកពីសាកលវិទ្យាល័យ Oxford និងសាលាសេដ្ឋកិច្ចទីក្រុងឡុងដ៍នៃ ចក្រភពអង់គ្លេស ហើយលោកស្រីបានរស់នៅប្រទេសឥណ្ឌាអស់រយៈពេលជាង២៥ឆ្នាំ។ បទពិសោធន៍របស់លោកស្រីរួមមានការគ្រប់គ្រងការងារសង្គម និងការបណ្តុះបណ្តាលជាមួយសហព័ន្ធ Imp-Act និង ជាមួយ EDA ក៏ដូចជាការវាយតម្លៃការងារសង្គមជាមួយ M-CRIL ព្រមទាំងការរាយការណ៍ស្តីពីការងារសង្គមជាមួយបណ្តាញនៃប្រទេសនានាហៅថា THE MIX ព្រមទាំងការងារសង្គម និងកិច្ចការកងទ័ពផងដែរ។ បច្ចុប្បន្នលោកស្រីគឺជាអ្នកដឹកនាំក្រុមប្រឹក្សា Microcredit Summit Campaign សម្រាប់ការអភិវឌ្ឍ Pro-Poor Seal នៃភាពល្អឥតខ្ចោះក្នុងវិស័យហិរញ្ញវត្ថុ។



លោក JANARDHAN RAO
សមាជិកគណៈកម្មាធិការ
ការងារសង្គម

លោក Janardhan គឺជានាយកប្រចាំប្រទេសរបស់អង្គការ Concern កម្ពុជា។ លោក Janu ធ្លាប់ធ្វើការនៅអង្គការក្រៅរដ្ឋាភិបាលក្នុងការដឹកនាំនៅតាមតំបន់ជនបទជាង ២៤ឆ្នាំ។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកការងារសង្គមនៅប្រទេសឥណ្ឌាក្នុងឆ្នាំ ១៩៨៧ បន្ទាប់មកលោកបានធ្វើការក្នុងតំបន់ជនបទក្នុងប្រទេសឥណ្ឌារយៈពេល ៨ឆ្នាំ។ អំឡុងពេលនោះលោក Juna បានទទួលបទពិសោធន៍ដូចជាអ្នកហ្វឹកហ្វឺនផ្នែក Paicipatory Rural Appraisal ការរួមបញ្ចូលការអនុវត្តន៍ទឹកស្អាត និងកម្មវិធីការអភិវឌ្ឍន៍ និងព្រមទាំងអង្គការសហគមន៍សំដៅលើក្រុមជួយខ្លួនឯង។



លោកស្រី OLGA TORRES
សមាជិកគណៈកម្មាធិការ
ការងារសង្គម

លោកស្រី Olga គឺជានាយិកាស្រាវជ្រាវនៅ Agora Microfinance LLP ដែលបច្ចុប្បន្នលោកស្រីកំពុងបម្រើការងារពេញម៉ោងនៅ Agora Microfinance ប្រទេសហ្វីលីពីន។ លោកស្រីមានបទពិសោធន៍ជាង១២ឆ្នាំក្នុងការងារជាអ្នកគ្រប់គ្រង ជាទីប្រឹក្សានិងជាអ្នកស្រាវជ្រាវ។ ចាប់ពីឆ្នាំ ២០០៣ ដល់ឆ្នាំ២០០៩ លោកស្រីគឺជាប្រធាន និងអ្នកប្រឹក្សារបស់អេមីម ខេ។ លោកស្រីបានដឹកនាំការងារលើផ្នែកការវិភាគទិន្នន័យអតិថិជន និងការផ្សារភ្ជាប់លទ្ធផលទៅនឹងការសម្រេចចិត្ត។ លោកស្រី Olga បានទទួលសញ្ញាបត្របណ្ឌិតផ្នែក Applied Economics ពី Universidad Complutense (មេស៊ីដា) និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកទំនាក់ទំនងក្រៅប្រទេសពីសាកលវិទ្យាល័យ Columbia (សហរដ្ឋអាមេរិក)។



ស្រី HELEN I'ANSON
សមាជិកគណៈកម្មាធិការសវនកម្ម
និងហិរញ្ញវត្ថុ

លោកស្រី Helen I'anson បច្ចុប្បន្នគឺជានាយិកាប្រចាំប្រទេសរបស់អង្គការ Save the Children ប្រចាំប្រទេស Albania ហើយមានបទពិសោធន៍ជាង ១៥ឆ្នាំ នៅក្នុងវិស័យអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងអាហ្វ្រិក។ លោកស្រីមានបទពិសោធន៍ក្នុងការដឹកនាំអង្គការក្រៅរដ្ឋាភិបាលដូចជា អង្គការ Concern Worldwide និងអង្គការ Save the Children ដែលប្រចាំការក្នុងប្រទេសកម្ពុជា ៣ឆ្នាំមកហើយ។ លោកស្រី Helen បានទទួលសញ្ញាបត្រផ្នែកគណនេយ្យករជំនាញពីចក្រភពអង់គ្លេស និងធ្វើការងារអនុវត្តជាក់ស្តែងនៅចក្រភពអង់គ្លេសក្នុងតំណែងជាសវនករ និងនៅផ្នែកពាណិជ្ជកម្មនៅសហព័ន្ធអឺរ៉ុប។

គណៈគ្រប់គ្រង



លោកគា ប៊ូណាន
ប្រធាននាយកប្រតិបត្តិ

លោក ប៊ូណាន ត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិ អេ អឹម ខេ នៅក្នុងឆ្នាំ ២០១២។ លោក ប៊ូណាន បានចូលបម្រើការងារនៅ អេ អឹម ខេ ជាប្រធានផ្នែកហិរញ្ញវត្ថុ ឆ្នាំ ២០០៤ និងមានតួនាទីភារកិច្ចជា អ្នកដឹកនាំជាច្រើនតាមរយៈការអភិវឌ្ឍន៍អង្គការទាំងមូល។ មុនចូលបម្រើការងារ អេ អឹម ខេ លោក ប៊ូណាន បានបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយក្នុងតំបន់ឆ្នេរសមុទ្រជាប្រចាំ។

លោកប៊ូណាន ទទួលបានបរិញ្ញាបត្រហិរញ្ញវត្ថុ និងគណនេយ្យ។ គាត់ទទួលបានបរិញ្ញាបត្រជាគណនេយ្យអន្តរជាតិ (ACCA) និងបានចូលជាសមាជិករបស់ ACCA នៅឆ្នាំ ២០០៤។

សារអេឡិចត្រូនិច: borann.kea@amkcambodia.com



លោក ឈាង តាំង
ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ

លោក ឈាង បានចូលបម្រើការងារនៅ អេ អឹម ខេ នៅខែកុម្ភៈ ឆ្នាំ ២០១២។ គាត់មានបទពិសោធន៍ ៨ឆ្នាំ ខាងវិស័យធនាគារ ក្នុងតួនាទីជាប្រធានផ្នែកធនាគារ បុគ្គលិកផ្នែកគណនេយ្យគ្រប់គ្រង ប្រធានផ្នែកជំនួយ នៃគណនេយ្យគ្រប់គ្រង ប្រធានផ្នែករៀបចំថវិកា & ត្រួតពិនិត្យ និង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ។

លោកតាំងទទួលបានបរិញ្ញាបត្រគណនេយ្យ និងបរិញ្ញាបត្រសកលវិទ្យាល័យជាតិគ្រប់គ្រង អនុបណ្ឌិត ហិរញ្ញវត្ថុសកលវិទ្យាល័យបណ្ឌិតស្រុកម្ពុជា ហើយបច្ចុប្បន្នគាត់កំពុងបន្តការសិក្សាម្នីរ៉េគីស្ត្រានេយ្យអន្តរជាតិ (ACCA) នៅក្រោមអាហារូបករណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅសាលាពាណិជ្ជកម្ម CamEd.

សារអេឡិចត្រូនិច: taing.chhaing@amkcambodia.com



លោក ប្រេម ចន្ទ្រាបុត្រ
នាយកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាន

លោកចន្ទ្រាបុត្រ ចូលបម្រើការងារនៅ អេ អឹម ខេ ខែកុម្ភៈ ឆ្នាំ ២០០៤ ក្នុងតួនាទីជាប្រតិបត្តិបច្ចេកវិទ្យា ព័ត៌មាន ផ្នែកអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មាន។ គាត់ត្រូវបានតែងតាំងជាប្រធានផ្នែកបច្ចេកវិទ្យាព័ត៌មាន ក្នុង ឆ្នាំ ២០០៧។ បន្ទាប់មកគាត់ត្រូវបានតែងតាំងជាប្រធានផ្នែកអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មានឆ្នាំ ២០០៨។ នៅខែ មករា ឆ្នាំ ២០១១ លោកចន្ទ្រាបុត្រ ត្រូវបានតែងតាំងជានាយកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាន។

លោកចន្ទ្រាបុត្រ ទទួលបានបរិញ្ញាបត្រគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា បរិញ្ញាបត្រអប់រំភាសាអង់គ្លេស និង អនុបណ្ឌិតបច្ចេកវិទ្យាព័ត៌មានសកលវិទ្យាល័យ Sikkim Manipal ប្រទេសឥណ្ឌា។

សារអេឡិចត្រូនិច: chandraboth.prem@amkcambodia.com



អ្នកស្រី ឡុង ចន្ទា
នាយិកាប្រតិបត្តិគណនេយ្យ

ពឹងបងអ្នកស្រីចន្ទា បានចូលបម្រើការងារនៅ អេ អឹម ខេ ជាប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាន នៅខែកុម្ភៈ ឆ្នាំ ២០០៤ ហើយត្រូវបានតែងតាំងជាប្រធានផ្នែកគណនេយ្យនៅខែមករា ឆ្នាំ ២០០៧។ គាត់បានផ្លាស់ប្តូរទៅ កាន់នាយកដ្ឋានគណនេយ្យនៅខែតុលា ឆ្នាំ ២០០៨។

មុនចូលបម្រើការងារនៅ អេ អឹម ខេ អ្នកស្រីចន្ទា ធ្លាប់បម្រើការងារនៅធនាគារជាតិនៃកម្ពុជាជាអ្នកនាយក ដ្ឋានត្រួតពិនិត្យធនាគាររយៈពេល៣ឆ្នាំ។

អ្នកស្រីចន្ទាទទួលបានបរិញ្ញាបត្រគណនេយ្យពីសកលវិទ្យាល័យជាតិគ្រប់គ្រងនិងកំពុងសិក្សាម្នីរ៉េគីស្ត្រានេយ្យ (ACCA)។

សារអេឡិចត្រូនិច: chantha.long@amkcambodia.com



លោក ថាវុត ថាវុត
នាយកប្រតិបត្តិសវនកម្មផ្ទៃក្នុង

លោក ថាវុត បានចូលបម្រើការងារនៅ អេ អឹម ខេ ជាប្រតិបត្តិសវនកម្មផ្ទៃក្នុង ថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០០៦ និងត្រូវបានតែងតាំងជាប្រធានគ្រុមសវនកម្មនៅខែតុលា ឆ្នាំ ២០០៨ និងក្រោយមកត្រូវបានតែងតាំង ជានាយកប្រតិបត្តិសវនកម្មផ្ទៃក្នុង នៅខែមករា ឆ្នាំ ២០១២។

លោកថាវុត ទទួលបានបរិញ្ញាបត្រហិរញ្ញវត្ថុ និងគណនេយ្យនៅសកលវិទ្យាល័យជាតិគ្រប់គ្រង ឆ្នាំ ២០០៤ និងអនុបណ្ឌិតគណនេយ្យពីវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ ឆ្នាំ ២០០៦។

សារអេឡិចត្រូនិច: thavuth.heak@amkcambodia.com



អ្នកស្រី រឿង រីរីនី
នាយិកាប្រតិបត្តិហិរញ្ញវត្ថុ

អ្នកស្រីរីរីនី បានចូលបម្រើការងារនៅ អេ អឹម ខេ ជាគណនេយ្យករ និងជាអ្នកដោះស្រាយ នៅខែកុម្ភៈ ឆ្នាំ ២០០៣។ គាត់ត្រូវបានតែងតាំងជាប្រធានផ្នែកគណនេយ្យ នៅខែកុម្ភៈ ឆ្នាំ ២០០៨ បន្ទាប់មកត្រូវ បានតែងតាំងជានាយិកាប្រតិបត្តិហិរញ្ញវត្ថុនៅខែមករា ឆ្នាំ ២០១១។ ពិបាកក្នុងការងារគណនេយ្យនៅ ក្រុមហ៊ុនឯកជន។

អ្នកស្រីរីរីនីទទួលបានបរិញ្ញាបត្រហិរញ្ញវត្ថុ និងធនាគារ និងកំពុងបន្តការសិក្សាម្នីរ៉េគីស្ត្រានេយ្យ (ACCA)។

សារអេឡិចត្រូនិច: viriny.roeung@amkcambodia.com



អ្នកស្រី ពាំង ពិសាខ
នាយិកាប្រតិបត្តិធនធានមនុស្ស

អ្នកស្រីពិសាខ ចូលបម្រើការងារនៅ អេ អឹម ខេ ជាប្រធានផ្នែកបណ្តុះបណ្តាលនៅខែកញ្ញា ឆ្នាំ ២០១១ និងត្រូវបានតែងតាំងជានាយិកាប្រតិបត្តិធនធានមនុស្ស បណ្តាលនៅខែមីនា ឆ្នាំ ២០១២។ នៅខែមករា ឆ្នាំ ២០១៣ អ្នកស្រីត្រូវបានតែងតាំងជានាយិកាប្រតិបត្តិធនធានមនុស្ស។ ពិបាក អ្នកស្រី ពិសាខ បាន បម្រើការងារ គាត់នៅអង្គការអន្តរជាតិក្នុងប្រទេសកម្ពុជា ផ្នែកអ្នកប្រក្សារយោបល់អភិវឌ្ឍន៍សមត្ថភាព (CBA) ថែមទាំងជាអ្នកបណ្តុះបណ្តាលទូទៅនៅតាមស្ថាប័នមីក្រូហិរញ្ញវត្ថុ និងជាមន្ត្រីជាន់ខ្ពស់នៅ សហគ្រាស Interquess (IQ)។ អ្នកស្រី ពិសាខ ជាអ្នកបណ្តុះបណ្តាល/អ្នកសម្របសម្រួល រដ្ឋបណ្តុះ បណ្តាល ឥណទានឆ្នាតក្នុង គោលការណ៍សិទ្ធិជាមូលដ្ឋាន ដើម្បីអភិវឌ្ឍវគ្គបណ្តុះបណ្តាល ដំណើរ ឆ្ពោះទៅ Gender ភាពជាអ្នកដឹកនាំ កម្មវិធីការអភិវឌ្ឍន៍ការគ្រប់គ្រង អាជីវកម្មឆ្នាតក្នុង និងវគ្គបណ្តុះ បណ្តាលគ្រប់គ្រង។

អ្នកស្រីពិសាខ ទទួលបានបរិញ្ញាបត្រទីស្ត្រា ឆ្នាំ ២០០២ និងអនុបណ្ឌិតគ្រប់គ្រងពីសកលវិទ្យាល័យ ជាតិគ្រប់គ្រង នៅឆ្នាំ ២០០៤។

សារអេឡិចត្រូនិច: pisak.peaing@amkcambodia.com



កញ្ញា ឈុន ចរិយា
នាយិកាប្រតិបត្តិហិរញ្ញវត្ថុ និងប្រតិបត្តិ

កញ្ញា ចរិយា បានចូលបម្រើការងារនៅ អេ អឹម ខេ ជានាយិកាប្រតិបត្តិហិរញ្ញវត្ថុ និងប្រតិបត្តិ នៅ ខែមីនា ឆ្នាំ ២០១៣។

មុនចូលបម្រើការងារនៅ អេ អឹម ខេ កញ្ញា ចរិយា ធ្លាប់បម្រើការងារជាប្រធានសវនកម្មជំនួយ ឲ្យ ក្រុមហ៊ុនសវនកម្មអន្តរជាតិ រយៈពេល៨ឆ្នាំ ពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០១២ ជាមួយនិងបទពិសោធន៍ជា ច្រើនផ្នែកសវនកម្មក្នុងវិស័យជាច្រើន។

កញ្ញា ចរិយា ទទួលបានបរិញ្ញាបត្រគណនេយ្យពីសកលវិទ្យាល័យជាតិគ្រប់គ្រង បរិញ្ញាបត្រសម្បទាន ពីសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងអនុបណ្ឌិតគោលនយោបាយសាធារណៈ ជំនាញផ្នែកអភិវឌ្ឍន៍កំប៉ង និងហិរញ្ញវត្ថុសកលពីសាលាគោលនយោបាយសាធារណៈ និងគ្រប់គ្រង KDI នៅទីក្រុង Seoul ប្រទេស កូរ៉េខាងត្បូង។

គាត់ជានិស្សិតបញ្ចប់ការសិក្សា ជាអ្នកបច្ចេកទេសគណនេយ្យអន្តរជាតិ (CAT) ព្រមទាំងកំពុងបន្តការ សិក្សាក្នុងកម្មវិធី ACCA។

សារអេឡិចត្រូនិច: chakrya.chhun@amkcambodia.com



លោក ម៉ម ធឿន
ប្រធាននាយកប្រតិបត្តិ ប្រតិបត្តិការ

លោកធឿន បានចូលបម្រើការងារនៅ អេ អឹម ខេ ជាប្រធានផ្នែកប្រតិបត្តិការ នៅខែមករា ឆ្នាំ២០០៤។ ពីមុនមក គាត់ធ្លាប់បម្រើការងារនៅស្ថាប័នមីក្រូហិរញ្ញវត្ថុ ក្នុងតួនាទីជាសវនករវិជ្ជាការ ប្រធានសហគមន៍ និងប្រធានផ្នែកប្រតិបត្តិការផ្សេងៗ។

លោកធឿន ទទួលបានបរិញ្ញាបត្របរិញ្ញាបត្រស្នាក់នៅពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបរិញ្ញាបត្រហិរញ្ញវត្ថុ និងធនាគារពីសាកលវិទ្យាល័យជាតិក្រុងភ្នំពេញ។

សារអេឡិចត្រូនិច: cheourn.mam@amkcambodia.com



លោក ហួត សុខា
ប្រធាននាយកប្រតិបត្តិអាជីវកម្ម

លោកសុខា បានចូលបម្រើការងារនៅ អេ អឹម ខេ ជាប្រធាននាយកប្រតិបត្តិអាជីវកម្ម នៅខែឧសភា ឆ្នាំ២០១២។ គាត់មានបទពិសោធន៍ជាង១៥ឆ្នាំ នៅក្នុងក្រុមហ៊ុនពាណិជ្ជកម្មអន្តរជាតិ វិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ ជាប្រធានផ្នែកលក់ ប្រធានផ្នែកទំនាក់ទំនង និងទីផ្សារ ប្រធានផ្នែកទំនាក់ទំនងអាជីវកម្ម និងជានាយកអភិវឌ្ឍន៍ផលិតផល និងទីផ្សារជាបន្តបន្ទាប់។ លោកសុខា ធ្លាប់បម្រើការងារជាអ្នកប្រឹក្សាយោបល់ អ្នកស្រាវជ្រាវ លើគម្រោងអភិវឌ្ឍន៍ផលិតផលមីក្រូហិរញ្ញវត្ថុ ការកែសម្រួលមូលប្រាក់សន្សំនៅក្នុងតំបន់ជនបទ ឲ្យធនាគារអភិវឌ្ឍន៍អាស៊ី និងគម្រោងមីក្រូហិរញ្ញវត្ថុ ដែលគ្រប់គ្រងដោយអង្គការ GRET/CEDAC.

លោកសុខា ទទួលបានបរិញ្ញាបត្រគ្រប់គ្រង និងទីផ្សារ នៅសាកលវិទ្យាល័យ MVU ឆ្នាំ១៩៩៧ និងអនុបណ្ឌិតពីសាកលវិទ្យាល័យ Charts Stuart របស់ប្រទេសអូស្ត្រាលីឆ្នាំ២០០៤។ គាត់បានសិក្សាថ្នាក់ក្រោយឧត្តមសិក្សាពីកម្មវិធីអភិវឌ្ឍន៍ហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ NAROPA សហរដ្ឋអាមេរិក។

សារអេឡិចត្រូនិច: sokha.huot@amkcambodia.com



លោក ស៊ុន ពិសី
នាយកប្រតិបត្តិឥណទាន

លោកពិសី បានចូលបម្រើការងារនៅ អេ អឹម ខេ ក្នុងខែវិច្ឆិកា ឆ្នាំ២០០៩ ជាប្រធានកុម្មុភាគ។ គាត់មានបទពិសោធន៍១០ឆ្នាំនៅវិស័យមីក្រូហិរញ្ញវត្ថុ។ មុនចូលបម្រើការងារនៅ អេ អឹម ខេ គាត់បានកាន់មុខតំណែងជាច្រើននៅក្នុងស្ថាប័នមីក្រូហិរញ្ញវត្ថុ ដូចជា ភ្នាក់ងារឥណទាន បេឡាធិការ ប្រធានសហគមន៍សវនករជាន់ខ្ពស់ និងជាប្រធានសហគមន៍។ គាត់បានចូលរួមគ្រប់គ្រងបណ្តាញជាច្រើនដែលទាក់ទងនឹងមីក្រូហិរញ្ញវត្ថុ។ លោកពិសី ត្រូវបានតែងតាំងជានាយកប្រតិបត្តិឥណទាននៅខែមីនា ឆ្នាំ២០១២។

លោកពិសី ទទួលបានបរិញ្ញាបត្រ និងអនុបណ្ឌិតគ្រប់គ្រងទូទៅពីសាកលវិទ្យាល័យ រៀលប្រាយ រាជធានីភ្នំពេញ។

សារអេឡិចត្រូនិច: pisey.suon@amkcambodia.com



លោក ណាង តីណាល់
នាយកប្រតិបត្តិទីផ្សារ

លោកតីណាល់ បានចូលបម្រើការងារនៅ អេ អឹម ខេ នៅខែវិច្ឆិកា ឆ្នាំ២០០៨។ គាត់ធ្លាប់កាន់មុខតំណែងជាច្រើននៅក្រុមហ៊ុនឯកជនរយៈពេល៨ឆ្នាំ ដោយកាន់តួនាទីជាស្រាវជ្រាវ នាយកប្រតិបត្តិការ ប្រធានទីផ្សារ ប្រធានគម្រោង និងប្រធានគ្រប់គ្រងរួម។

លោកតីណាល់ ទទួលបានបរិញ្ញាបត្រច្បាប់សាលារៀន ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងសេដ្ឋកិច្ច និងអនុបណ្ឌិតគ្រប់គ្រងពីសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។

សារអេឡិចត្រូនិច: kinal.nang@amkcambodia.com



កញ្ញា យី ពេជ្រម៉ាលី
នាយិកាប្រតិបត្តិសន្សំ និងធនាគារអេឡិចត្រូនិច

កញ្ញាពេជ្រម៉ាលី បានចូលបម្រើការងារនៅ អេ អឹម ខេ ជានាយិកាប្រតិបត្តិសន្សំ និងធនាគារអេឡិចត្រូនិច នៅខែមករា ឆ្នាំ២០១៣។ ពីមុនមក កញ្ញាពេជ្រម៉ាលី ធ្លាប់បម្រើការងារនៅក្រុមហ៊ុន Maersk Cambodia និង Straits Int'l Cambodia ជាមន្ត្រីសេវាអតិថិជន ហើយពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ បានបម្រើការងារនៅក្រុមហ៊ុនអន្តរជាតិក្នុងមុខតំណែងជាច្រើន ដូចជា អ្នករៀនសូត្រសេវាអតិថិជនជាន់ខ្ពស់ ប្រធានក្រុមគាំទ្រប្រតិបត្តិការហិរញ្ញវត្ថុ អ្នកជំនាញខាងគម្រោង ប្រធានផ្នែកបង់ប្រាក់ក្រុមហ៊ុន និងប្រធានទូទាត់ប្រាក់ខែក្រុមហ៊ុន។

កញ្ញាពេជ្រម៉ាលី ទទួលបានបរិញ្ញាបត្រ ហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យជាតិក្រុងភ្នំពេញ។

សារអេឡិចត្រូនិច: pechmaly.khy@amkcambodia.com



អ្នកស្រី ពុំ សូភី
នាយិកាប្រតិបត្តិស្រាវជ្រាវ

អ្នកស្រី សូភី បានចូលបម្រើការងារនៅ អេ អឹម ខេ រយៈពេល៨ឆ្នាំ។ គាត់បានបម្រើការងារជាច្រើននៅ អេ អឹម ខេ ជាមន្ត្រីទីផ្សារ ស្រាវជ្រាវ និងបណ្តុះបណ្តាល ព្រមទាំងបានកាន់តួនាទីជាច្រើនតែងតាំងជានាយិកាប្រតិបត្តិស្រាវជ្រាវពីឆ្នាំ២០១២មក។ ជាមួយនឹងមុខតំណែងបច្ចុប្បន្ន អ្នកស្រី សូភី ទទួលខុសត្រូវក្នុងការធានាឲ្យបាននូវបទដ្ឋានគុណភាព និងការស្រាវជ្រាវសង្គម ដើម្បីយកទៅអនុវត្ត និងបញ្ចេញតម្លៃដល់ អេ អឹម ខេ។

អ្នកស្រី សូភី ទទួលបានបរិញ្ញាបត្រវិទ្យាសាស្ត្រសិក្សា ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រទេសកម្ពុជា និងអនុបណ្ឌិតគ្រប់គ្រងអភិវឌ្ឍន៍ជនបទពីសាកលវិទ្យាល័យ Khon Keon ប្រទេសថៃ។

សារអេឡិចត្រូនិច: sophy.pum@amkcambodia.com



លោក សុខ រតនា
នាយកប្រតិបត្តិគាំទ្រសាខា

លោករតនា បានចូលបម្រើការងារនៅ អេ អឹម ខេ នៅក្នុងមុខតំណែងជាច្រើនរយៈពេលជាង១០ឆ្នាំ។ គាត់ធ្លាប់បម្រើការងារជាមន្ត្រីអតិថិជន មន្ត្រីអតិថិជនជាន់ខ្ពស់ ប្រធានតំបន់ ប្រធានសាខាស្តីទី ប្រធានសាខាខេត្តកោះកុង។ នៅខែមករា ឆ្នាំ២០១០ លោករតនា ត្រូវបានតែងតាំងជាប្រធានកុម្មុភាគ ហើយនៅខែមីនា ឆ្នាំ២០១២ គាត់ត្រូវបានតែងតាំងជានាយកប្រតិបត្តិគាំទ្រសាខា។

លោករតនា ទទួលបានបរិញ្ញាបត្រគណនេយ្យ ពីសាកលវិទ្យាល័យជាតិក្រុងភ្នំពេញ និងអនុបណ្ឌិតហិរញ្ញវត្ថុ និងធនាគារពីសាកលវិទ្យាល័យ រៀលប្រាយ រាជធានីភ្នំពេញ។

សារអេឡិចត្រូនិច: ratana.sok@amkcambodia.com



បេឡាធិការ និងអតិថិជន អេ អឹម ខេ រាជធានីភ្នំពេញ មេសា ២០១៣

អតិថិជន អេ អឹម ខេ

នៅចុងឆ្នាំ២០១២ អេ អឹម ខេ មានអតិថិជនសកម្ម ចំនួន ៣១២.៩៨៩ នាក់ដែលអតិថិជនភាគច្រើន ជាអ្នកក្រីក្រ ឬ ក្បែរក្រីក្រ យោងទៅតាមបន្ទាត់ចំណី អាហារថ្នាក់ជាតិនៅជនបទរបស់ប្រទេសកម្ពុជា។ នាយកដ្ឋានស្រាវជ្រាវ អេ អឹម ខេ ធ្វើការស្ទាបស្ទង់ យ៉ាងលម្អិតពីកំរិតជីវភាពរស់នៅជារៀងរាល់ឆ្នាំ។ ២០១២ ការស្រាវជ្រាវបង្ហាញឲ្យឃើញថា៖

- ៨៧% នៃអតិថិជន អេ អឹម ខេ ជាស្ត្រី
- ៧០% នៃអតិថិជន ចេះអក្សរ
- ៨៩% នៃអតិថិជនយ៉ាងហោចមានផ្ទៃដីកសិកម្ម ជាមធ្យម ១,៨ហិកតា ប៉ុន្តែ ៤០% មានផ្ទៃដីតូចតាច តែប៉ុណ្ណោះ
- ៥៦% នៃអតិថិជនរបស់ អេ អឹម ខេ មានអង្ករ អាចបំពេញសេចក្តីត្រូវការខ្លួនឯងបាន
- ៥២% នៃអតិថិជន អេ អឹម ខេ មានទ្រព្យសកម្ម ដែលមានតម្លៃខ្ពស់ ជាង៥០០ដុល្លារអាមេរិក
- ៤៥% នៃអតិថិជនកម្ចីជាក្រុមរបស់ អេ អឹម ខេ រស់នៅក្រោម បន្ទាត់ចំណីអាហារនៅជនបទ


ទោះបីជាអ្នកក្រីក្រក៏ដោយ ក្រុមគ្រួសារអតិថិជន អេ អឹម ខេ មានប្រភពចំណូលបី ឬច្រើន ដោយផ្អែកទៅ លើរបៀបនៃសកម្មភាពរកប្រាក់ចំណូលផ្សេងៗគ្នា។

- ៨៧% នៃគ្រួសារមានសកម្មភាពកសិកម្ម
- ៩១% មិនមានសកម្មភាពកសិកម្ម (ជាទូទៅមាន បើកហាងលក់ដូរ ឬ ពាណិជ្ជកម្មតូចតាច ។ល។)
- ៧៧% មានប្រាក់ចំណូលផ្សេងៗ រួមមាន អាហារ ផ្ទេរប្រាក់មកពីប្រទេសក្រៅ លក់ ជួល និងចំណូល បានមកពីប្រាក់កម្ចី។


ដោយយោងទៅតាមការចាត់ ថ្នាក់ អតិ ថិ ជន ការ ចំណាយដ៏ច្រើនបំផុត រួមមានអាហារ (៤៥%) ការ វិនិយោគលើសកម្មភាពមិនមែនកសិកម្ម (២១%) សម្ភារៈគ្រួសារ (៩%) និងការវិនិយោគផ្នែកកសិកម្ម (៧%)។ សុខភាព បុណ្យទានផ្សេងៗការទិញទ្រព្យ សម្បត្តិ និងការបង់សងត្រឡប់ប្រាក់កម្ចី ជារឿយៗ ក៏ជាបន្ទុករបស់ក្រុមគ្រួសារទាំងឡាយផងដែរ ប៉ុន្តែ វារួមចំណែកតូចមួយនៃការចំណាយប្រចាំឆ្នាំ ទាំង អស់ដោយប្រៀបធៀបគ្នា។

■ %នៃក្រុមគ្រួសារដែលស្ថិតនៅលំដាប់ទី១នៃការចំណាយចាំបាច់ទាំង៣
 ■ %នៃក្រុមគ្រួសារដែលស្ថិតនៅលំដាប់ទី១នៃការចំណាយចាំបាច់

ការចំណាយក្រុមគ្រួសារសំខាន់ៗ ប្រចាំឆ្នាំ



អតិថិជនភាគច្រើនបំផុត មានការប្រសើរឡើងផ្នែកស្ថានភាពសេដ្ឋកិច្ចរបស់ពួកគេជាង១២ខែចុងក្រោយ (៤៣%) ចំណែក៦២% មានស្ថានភាពអាក្រក់ជាងមុន និង ៣៧% មានស្ថានភាពស្ថិតនៅដដែល។



ក្នុងអំឡុងឆ្នាំ២០១២ អេ អឹម ខេ នឹងបន្តអនុវត្តការស្រាវជ្រាវពីបង្គោលប្តូរ និងការជះឥទ្ធិពល ចំពោះជីវភាពរស់នៅក្នុងពេលដែលពួកគេកំពុងមានទំនាក់ទំនងជាមួយ អេ អឹម ខេ។ ដើម្បីបង្កើតនូវការស្ថាប័ននេះ អេ អឹម ខេ បានសម្ភាសន៍អតិថិជនគំរូប៉ាន់ចំនួន៤១៦នាក់ នៅឆ្នាំ២០០៦/២០០៧ ហើយបានសម្ភាសន៍ម្តងទៀតនៅឆ្នាំ២០១២ ដោយផ្តោតទៅលើការចំណូលចំណាយ ទ្រព្យសម្បត្តិ ការសិក្សា ។ល។ អេ អឹម ខេ វាស់ស្ទង់នូវការផ្លាស់ប្តូរ តាំងពីការសម្ភាសន៍មុនៗក្នុងគោលបំណងកំណត់ឲ្យឃើញថា តើមានការផ្លាស់ប្តូរខ្លាំងបែបណា ដែលអាចចូលរួមចំណែកចំពោះការប្រើសេវាហិរញ្ញវត្ថុ។ ក្នុងពេលដែលការសន្មតមានឥទ្ធិពលចំពោះការអនុវត្តន៍របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាមួយ គឺជាអំណះអំណាងមួយដែលស្មុគស្មាញបំផុតយើងជឿជាក់ថា វាជាផ្នែកមួយដ៏សំខាន់នៃការឈានទៅដល់អតិថិជន។

ការវិភាគបង្ហាញឲ្យឃើញថា ការរីកចម្រើនរបស់អតិថិជនសកម្មក្នុងអំឡុងពេល៥ឆ្នាំ លើសពីក្រុមអ្នកដែលមិនមែនជាអតិថិជន ជាមួយនឹងការប្រែប្រួលសុខុមាលភាពប្រសើរជាងមុន និងមាននិន្នាការថយចុះទាបជាងក្នុងអំឡុងពេលស្រាវជ្រាវ។



កំណាង អេ អឹម ខេ ផ្តល់មូលនិធិដល់មន្ទីរពេទ្យគន្ធបុប្ផា នៅរាជធានីភ្នំពេញ កុលា ឆ្នាំ២០១២

ដំណើរការគ្រប់គ្រងការងារសង្គម

អេ អឹម ខេ ជាគ្រឹះស្ថានដែលតម្រង់ទិសទៅរកសង្គម និងមានការប្តេជ្ញាចំពោះបេសកកម្មរបស់ខ្លួនដោយជួយប្រជាពលរដ្ឋក្រីក្រភាគច្រើនឲ្យមានជីវភាពប្រសើរ តាមរយៈការផ្តល់សេវាមីក្រូហិរញ្ញវត្ថុសមស្រប និងបិតចេះ។ អេ អឹម ខេ ជាគ្រឹះស្ថានដែលឈរលើមូលដ្ឋាននៃការធ្វើឲ្យមានតុល្យភាពរវាងផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុ និងសង្គម។ នៅពេលដែលប្រព័ន្ធ និងឧបករណ៍គ្រប់គ្រងហិរញ្ញវត្ថុ បានបង្កើតឡើងត្រឹមត្រូវហើយនោះ អេ អឹម ខេ ជាគ្រឹះស្ថានឈានមុខគេក្នុងវិស័យគ្រប់គ្រងការងារសង្គម។ ការប្តេជ្ញាចិត្តរបស់ អេ អឹម ខេ ក្នុងការងារសង្គមត្រូវបានកត់ត្រាទុកនៅទូទាំងអង្គការ ទាំងកម្រិតគ្រប់គ្រង/បុគ្គលិក និងកម្រិតក្រុមប្រឹក្សា/ភ្នាក់ងារ។

ភាពជាអ្នកដឹកនាំការងារសង្គមរបស់ អេ អឹម ខេ ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ ក្នុងឆ្នាំ២០១១ អេ អឹម ខេ បានទទួល Best Practices Award ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូនដាស៊ីយ៉ូន ហ្គីដាណូ ដិលអាម៉េ (Fondazione Giordano Dell'Amore Microfinance) សម្រាប់គម្រោងគ្រប់គ្រងការងារសង្គមដែលមានលក្ខណៈផ្ទៃប្រឌិត ព្រមទាំងទទួលបាននូវ The Platinum Level MIX Social Performance Reporting and Management Award និង C5 Microfinance Summit Global Microfinance Highest Customer Orientation Achievement Award ផងដែរ។

កម្រិតគ្រប់គ្រង

នាយកដ្ឋានស្រាវជ្រាវ អេ អឹម ខេ បានដឹកនាំ និងត្រួតពិនិត្យមើលការអនុវត្តការងារសង្គមក្នុងអេ អឹម ខេ។ នាយកដ្ឋាននេះធ្វើ

ការស្រាវជ្រាវទាំងផ្នែកសង្គម និងទីផ្សារ ដើម្បីស្វែងយល់ពីបញ្ហាប្រឈមមុខនានារវាងអតិថិជនជាមួយនឹងបុគ្គលិក អេ អឹម ខេ។ នាយកដ្ឋានស្រាវជ្រាវធ្វើការសហការជាមួយនាយកដ្ឋានផ្សេងៗទៀតដូចជានាយកដ្ឋានប្រតិបត្តិការ នាយកដ្ឋានធនធានមនុស្ស នាយកដ្ឋានសវនកម្មផ្ទៃក្នុង និងនាយកដ្ឋានហិរញ្ញវត្ថុជាដើម ក្នុងការធ្វើឲ្យប្រាកដថា បទដ្ឋាន និងការគ្រប់គ្រងការងារសង្គមត្រូវបានប្រតិបត្តិប្រកបដោយប្រសិទ្ធភាព។


កម្រិតក្រុមប្រឹក្សាភិបាល

លទ្ធផលស្រាវជ្រាវត្រូវបានរាយការណ៍ទៅគណៈគ្រប់គ្រង អេ អឹម ខេ និងគណៈកម្មាធិការ ការងារសង្គម។ បន្ទាប់មកគណៈកម្មាធិការការងារសង្គម ផ្តល់យោបល់ទៅក្រុមប្រឹក្សាភិបាលពីលទ្ធផល និងពិភាក្សារបកគំហើញដែលទាក់ទងនឹងយុទ្ធសាស្ត្រអាជីវកម្ម។ គោលបំណងដែលធ្វើដូច្នោះ គឺដើម្បីផ្តល់ឲ្យក្រុមប្រឹក្សាភិបាលនូវតុល្យភាពក្នុងការប្រមើលចំពោះការអនុវត្តទៅក្នុងគ្រឹះស្ថាន ដើម្បីឲ្យការសម្រេចចិត្តក្នុងការគ្រប់គ្រងស៊ីស្តង់ត្រូវបានគោលបំណងទាំងពីររបស់គ្រឹះស្ថាន គឺទាំងផ្នែកសង្គម និងហិរញ្ញវត្ថុ។

ដំណើរការគ្រប់គ្រងការងារសង្គមក្នុង អេ អឹម ខេ

ដើម្បីឲ្យការគ្រប់គ្រងការងារសង្គមដំណើរការទៅបាន អេ អឹម ខេ បានបង្កើតគម្រោងនៃការគ្រប់គ្រងការងារសង្គមដែលបានបម្លែងបេសកកម្ម អេ អឹម ខេ ទៅជាគោលបំណងយុទ្ធសាស្ត្រ ហើយបានបង្កើតនូវយន្តការអនុវត្តន៍សំខាន់ៗសម្រាប់គោលបំណងនីមួយៗ។ ខាងក្រោម គឺជាគំនូសតាងគោលការណ៍គ្រប់គ្រងការងារសង្គម៖

គំនូសតារាង បង្ហាញពីយុទ្ធសាស្ត្រ/បេសកកម្មបេស អេ អង្គ ១២





មន្ត្រីពាណិជ្ជកម្ម សម្របសម្រួលការប្រជុំស្តុកស្តុយ នៅខេត្តកណ្តាល ឧសភា ២០១២

របកគំហើញសំខាន់ៗក្នុងការអនុវត្តន៍ការងារសង្គម

នៅក្នុងឆ្នាំ២០១២ នាយកដ្ឋានស្រាវជ្រាវ អេ អឹម ខេ បានធ្វើការស្ទង់មតិជាច្រើន ដើម្បីបង្កើតនូវរបាយការណ៍ស៊ីជម្រៅស្តីពី ការពង្រីកវិសាលភាព ការពេញចិត្តរបស់អតិថិជន ការផ្តល់កម្មវិធីនានា និងការចង្អុលបង្ហាញទាក់ទងការងារសង្គមផ្សេងៗ។ ខាងក្រោមនេះ ជាចំណុចសំខាន់ៗដែលបានរកឃើញពីការសម្ភាសន៍៖

វិសាលភាព


ជាមធ្យមអតិថិជនថ្មីរបស់ អេ អឹម ខេ មានលក្ខខណៈក្រីក្រជាងអ្នកដែលមិនមែនជាអតិថិជន។ នៅក្នុងឆ្នាំ២០១២ ៤៥% នៃអតិថិជនកម្ចីជាក្រុមថ្មី ស្ថិតនៅក្រោមបន្ទាត់នៃភាពក្រីក្រចំណីអាហារ (ការចំណាយលើម្ហូបប្រចាំថ្ងៃគឺ២,៥៨៧រៀល) ចំណែកអ្នកដែលមិនមែនជាអតិថិជនមានតែ ៣៣% ប៉ុណ្ណោះដែលស្ថិតនៅក្រោមបន្ទាត់នៃភាពក្រីក្រដូចគ្នា។

កំណត់សម្គាល់៖ អ្នកដែលមិនមែនជាអតិថិជន (ក្រុមប្រៀបធៀប) ត្រូវបានគេជ្រើសរើស ជាសំណាកជារៀងរាល់ឆ្នាំពីថ្នាក់ស្រុក និងខេត្ត ដែល អេ អឹម ខេ បានប្រតិបត្តិការ។ ក្នុងអំឡុងពេលប្រតិបត្តិការឆ្នាំដំបូងៗ អត្រាភាពក្រីក្ររបស់អ្នកដែលមិនមែនជា

អតិថិជនមានភាគរយខ្ពស់នៅក្នុងតំបន់ទាំងនោះ។ នៅពេលដែល អេ អឹម ខេ គ្របដណ្តប់ទូទាំងប្រទេស ស្ថិតិអ្នកដែលមិនមែនជាអតិថិជន បានចាប់ផ្តើមឆ្លុះបញ្ចាំងយ៉ាងទូលំទូលាយទៅលើកត្តានៃភាពក្រីក្រទាំងមូលក្នុងប្រទេសកម្ពុជា។

ភាពក្រីក្រដាច់ខាត (ការទទួលបានអាហារក្រោមបន្ទាត់ភាពក្រីក្រនៃចំណីអាហារនៅជនបទ)


— អតិថិជន អេ អឹម ខេ ថ្មីដែលទទួលបានតិចជាងបន្ទាត់នៃភាពក្រីក្រចំណីអាហារជនបទ — មិនមែនជាអតិថិជនដែលទទួលបានតិចជាងបន្ទាត់នៃភាពក្រីក្រចំណីអាហារជនបទ



ក្នុងខណៈពេលដែលកម្រិតភាពក្រីក្រដាច់ខាត បានទទួលការចាប់អារម្មណ៍ តាមរយៈការប្រៀបធៀប អេ អឹម ខេ ពីងផ្នែកជាសំខាន់ទៅលើការវាស់ភាពក្រីក្រតាមការប្រៀបធៀបក្នុងចំណោមអតិថិជនថ្មី ដើម្បីធានាថា អេ អឹម ខេ បន្តទិសដៅបម្រើអ្នកក្រីក្រ។ ក្រុមគ្រួសារនីមួយៗ ត្រូវបានគេកំណត់ពិនិត្យសុខុមាល

ភាពដែលមានពិន្ទុខ្ពស់បង្ហាញពីភាពធូធារក្នុងគ្រួសារ។ រាល់អ្នកដែលមិនមែនជាអតិថិជន ត្រូវបានគេបែងចែកជាបួនក្រុមស្មើគ្នា ដែលក្រុមទាំងនេះគឺត្រូវគេយកទៅប្រៀបធៀបជាមួយពិន្ទុសុខុមាលភាពអតិថិជនអេ អឹម ខេ ដែលចូលថ្មី។ សរុបមកអតិថិជនថ្មីរបស់អេ អឹម ខេ និង អ្នកមិនមែនអតិថិជនមានទម្រង់នៃភាពក្រីក្រប្រហាក់ប្រហែលគ្នា។

ការវាស់វែងត្រីមាសរបស់អេ អឹម ខេ វិសាលភាពនៃភាពក្រីក្រ ២០១២




ភាពសមស្របនៃផលិតផល

ផ្អែកលើយុទ្ធសាស្ត្រនៃការពង្រីកខ្លួន ដើម្បីក្លាយជាអ្នកផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុដ៏ធំមួយ អេ អឹម ខេ បានចាប់ផ្តើមពង្រីកការផ្តល់ឱ្យនូវសេវាកម្មរបស់ខ្លួនក្នុងឆ្នាំ២០១២។ ក្នុងដំណាក់កាលបម្រែបម្រួលនេះ គណៈគ្រប់គ្រងធ្វើការសម្រេចចិត្តដោយផ្អែកទៅលើការស្រាវជ្រាវផ្នែកសង្គម និងទីផ្សារ ដើម្បីបង្កើតនូវផលិតផលថ្មីសមស្របតាមតម្រូវការទីផ្សារ និងជំរុញការគោរពតាមបេសកកម្មរបស់ អេ អឹម ខេ។

ជាទូទៅទាំងអតិថិជនថ្មី និងចាស់មានការពេញចិត្តប្រហែលជា៩០% ផ្តល់នូវចំណុចវិជ្ជមានពីបទពិសោធន៍របស់ពួកគេជាមួយ អេ អឹម ខេ។ ភាពងាយស្រួលក្នុងការទទួលបាននូវប្រាក់កម្ចី "សេវាហិរញ្ញវត្ថុនៅជិតលោកអ្នកបំផុត" និងលក្ខណៈពិសេសរបស់ផលិតផលដែលគួរឱ្យទាក់ទាញ ដែលជាមូលហេតុចំបងចំពោះការពេញចិត្តនេះ។


អតិថិជនថ្មី ១១% និង អតិថិជនចាស់ ១៥% បានផ្តល់យ៉ាងហោចណាស់ចំណុចល្អប្រសើរសក្តានុពលមួយទៅលើផលិតផល និងសេវាកម្មរបស់ អេ អឹម ខេ។ ការរកឃើញនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានស្តីអំពីយុទ្ធសាស្ត្ររបស់ អេ អឹម ខេ ដើម្បីធ្វើឱ្យប្រសើរឡើងនូវផលិតផល និងសេវាកម្មដែលមានស្រាប់។

- % អតិថិជនចាស់ដែលផ្តល់ហេតុផលពេញចិត្តយ៉ាងតិចមួយ ជាមួយ អេ អឹម ខេ
- % អតិថិជនថ្មី ដែលផ្តល់ហេតុផលពេញចិត្តយ៉ាងតិចមួយ ជាមួយ អេ អឹម ខេ
- % អតិថិជនចាស់ដែលផ្តល់ហេតុផលមិនពេញចិត្តយ៉ាងតិចមួយ ជាមួយ អេ អឹម ខេ
- % អតិថិជនថ្មី ដែលផ្តល់ហេតុផលមិនពេញចិត្តយ៉ាងតិចមួយ ជាមួយ អេ អឹម ខេ



ជាការតភ្ជាប់ជាមួយមតិប្រតិកម្មនេះ អេ អឹម ខេ បានចាប់ផ្តើមធ្វើការស្រាវជ្រាវមួយចំនួនក្នុងឆ្នាំ ២០១២ ដើម្បីស្ទង់ផ្នត់គំនិតរបស់អតិថិជនដែលបាននឹងកំពុងប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ អេ អឹម ខេ ដែលមានដូចជា សេវាធនាគារចល័ត សេវាប្រាក់សន្សំ និងសេវាផ្ទេរប្រាក់ ព្រមទាំងផលិតផលសក្តានុពលថ្មីៗផ្សេងទៀតផងដែរ។ ការពេញចិត្តកម្រិតខ្ពស់របស់អតិថិជន និងការធ្វើឱ្យប្រសើរឡើងនូវផលិតផលជាច្រើនហាក់មានឥទ្ធិពលល្អប្រសើរទៅមុខលើភក្តីភាពរបស់អតិថិជន។ ជាក់ស្តែង ៧៨% នៃអតិថិជនកម្ចីសកម្មគឺជាអតិថិជនដដែលរបស់អេ អឹម ខេ។

និទ្ទាណ៍អ្នកខ្ចីប្រាក់




តម្លាភាព និង ការការពារអតិថិជន

អេ អឹម ខេ មានប្រព័ន្ធទូលដ្ឋានប្រើប្រាស់ប្រព័ន្ធសម្រាប់អតិថិជនធ្វើការហៅចូល ដើម្បីរៀបរាប់ពីការមិនពេញចិត្តរបស់ពួកគេពាក់ព័ន្ធនឹងសេវាកម្ម ផលិតផល និងបញ្ហាផ្សេងៗទៀតជាមួយ អេ អឹម ខេ។ ក្នុងឆ្នាំ ២០១២នេះ អេ អឹម ខេ បានទទួលការហៅចូលចំនួន២.៥១៧ដង។ គោលបំណងនៃការដាក់ឱ្យមានការហៅចូលនេះ គឺដើម្បីជាដំណោះស្រាយមួយដែលធានាឱ្យការតវ៉ាទាំងឡាយរបស់អតិថិជនមានការដោះស្រាយហើយភាគច្រើននៃការហៅចូលដើម្បីតវ៉ារបស់អតិថិជនក្នុងឆ្នាំ២០១២ នេះ គឺបញ្ហា


ទាក់ទងជាមួយសេវាកម្ម សេវាប្រាក់សន្សំ និងសេវាផ្ទេរប្រាក់ និងបញ្ហារដ្ឋបាលផ្សេងទៀត (៩៨%)។

លើសពីនេះទៅទៀត តាមរយៈការរកឃើញក្នុងការស្រាវជ្រាវបានបង្ហាញថា អតិថិជនដែលមានពហុកម្មជួបប្រទះការលំបាកក្នុងការបង់សងត្រឡប់វិញ ជាងអតិថិជនដែលមានកម្មវត្ថុមួយពី អេ អឹម ខេ (១៨% ទល់នឹង ៣%)។ ដោយផ្អែកលើគោលការណ៍ការពារអតិថិជន អេ អឹម ខេ ពិនិត្យមើលអតិថិជនយ៉ាងល្អិតល្អន់ ដើម្បីជៀសវាងបំណុលវិជ្ជាក និងធានាគុណភាពនៃកម្មវិធី។ តាំងពីឆ្នាំ ២០១២ ការត្រួតពិនិត្យពាក្យស្នើសុំកម្មវិធីរបស់ក្រេឌីតប្តូរកម្ម ជាបានធ្វើសមាហរណកម្មយ៉ាងពេញលេញជាមួយ ដំណើរការស្នើសុំកម្មវិធីរបស់ អេ អឹម ខេ។ ជាលទ្ធផល អេ អឹម ខេ ទទួលបានការយល់ដឹងជ្រៅជ្រះពីកម្រិតបំណុលរបស់អតិថិជន និងប្រវត្តិកម្មវិធីរបស់ពួកគាត់។ យោងទៅតាមការរកឃើញរបស់ក្រេឌីតប្តូរកម្មជា ១៩% នៃអតិថិជន អេ អឹម ខេ មានកម្មវិធីមួយ ឬ ច្រើនពីប្រភពផ្សេងទៀត។ ការស្រាវជ្រាវបង្ហាញថា ក្នុងចំណោមអតិថិជន អេ អឹម ខេ ទាំងអស់ ៦% កំពុងតែប្រើប្រាស់កម្មវិធីផ្សេងៗ (ឧទាហរណ៍៖ សាច់ញាតិ ឬ អ្នកចងការប្រាក់ផ្សេងៗ ។ល។)



ការពេញចិត្តរបស់បុគ្គលិក

ជារួមបុគ្គលិក អេ អឹម ខេ ដែលពេញចិត្តនឹងលក្ខខណ្ឌការងាររបស់ពួកគេមានពិន្ទុជាមធ្យម ៣,៥ លើពិន្ទុអតិបរមា ៥,០។ បុគ្គលិកភាគច្រើនពេញចិត្តទៅនឹងយុទ្ធសាស្ត្ររបស់គ្រឹះស្ថាននិងបរិយាកាសការងារ។ អត្រាលើសពីតំណែងបានធ្លាក់ចុះបន្តិចពី ១២% មកត្រឹម ១១% ក្នុងឆ្នាំ ២០១២ នៅពេលដែលរយៈពេលជាមធ្យមនៃសេវាកម្មរបស់បុគ្គលិកនៅតែបន្តកើនឡើង។



ការស្រាវជ្រាវដែលមានពេលកំណត់

ការស្រាវជ្រាវពីការផ្លាស់ប្តូរឆ្នាំ ២០១២ បានត្រួតពិនិត្យម្តងទៀតនូវកិច្ចសម្ភាសន៍ក្រុមគ្រួសារចំនួន ៤១៦ រវាងឆ្នាំ ២០០៦ និង ២០០៨ ដើម្បីវាស់ស្ទង់ការប្រែប្រួលប្រាក់ចំណូល ការចំណាយ ទ្រព្យសម្បត្តិ និងការអប់រំរបស់អតិថិជន និងអ្នកមិនមែនជាអតិថិជនរបស់ អេ អឹម ខេ។ ការសិក្សាស្រាវជ្រាវស្ទង់មតិរយៈពេលប្រាំឆ្នាំ ដោយប្រៀបធៀបអតិថិជនសកម្មរបស់ អេ អឹម ខេ និងអ្នកមិនមែនជាអតិថិជន បានរកឃើញថា ការរីកចម្រើនផ្នែកសុខុមាលភាពរបស់អតិថិជនសកម្ម អេ អឹម ខេ ប្រសើរជាងអ្នកមិនមែនជាអតិថិជន។ លើសពីនេះទៅទៀត អ្នកមិនមែនជាអតិថិជនហាក់ដូចជួបប្រទះនឹងឱនភាពចំពោះសុខុមាលភាពក្នុងក្រុមគ្រួសាររបស់ពួកគេជាងអតិថិជនរបស់ អេ អឹម ខេ។

ផលិតផល សេវាកម្ម និង នីតិវិធីការងារ

ផលិតផលរបស់ អេ អឹម ខេ ត្រូវបានបង្កើតឡើងដើម្បីបំពេញសេចក្តីត្រូវការហិរញ្ញវត្ថុរបស់អតិថិជនខ្លួនទៅតាមជីវភាពរស់នៅ និងបង្កើនប្រភពចំណូលរបស់អតិថិជនអស់រយៈពេលជាយូរមកហើយ។ នាពេលបច្ចុប្បន្ននេះ អេ អឹម ខេ ផ្តល់ផលិតផលកម្ចីជាក្រុម កម្ចីឯកជន សេវាប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក និងសេវាជាច្រើនទៀតទៅតាមតម្រូវការជាក់លាក់របស់អតិថិជន។

ដើម្បីធានាថា អេ អឹម ខេ នៅតែផ្តល់សេវាកម្មដែលមានប្រសិទ្ធភាព និងប្រកួតប្រជែងដល់អតិថិជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ តែងតែធ្វើបច្ចុប្បន្នភាព និងពិនិត្យដោយហ្មត់ចត់ឡើងវិញនូវផលិតផល និងសេវាកម្មរបស់ខ្លួន។

ផលិតផលកម្ចីជាក្រុម

អេ អឹម ខេ ផ្តល់ផលិតផលកម្ចីធនាគារភូមិ៣ប្រភេទ ដែលប្រើប្រាស់វិធីសាស្ត្រខ្ចីប្រាក់ជាក្រុម។ វិធីសាស្ត្រនេះចាប់ផ្តើមជាមួយការជ្រើសរើសអតិថិជនសក្តានុពល ដោយអតិថិជនជាអ្នកជ្រើសរើសដោយផ្ទាល់សម្រាប់បង្កើតជាក្រុមដែលមានសមាជិកចាប់ពី ៣ ទៅ ៦នាក់។ បន្ទាប់មក ក្រុមទាំងនេះបញ្ចូលគ្នាជាធនាគារភូមិដែលមាន ៤ ទៅ ១២ ក្រុម (ឬ ២០ ទៅ ៦០នាក់)។ ប្រធានធនាគារភូមិ ជាអ្នកតំណាងគ្រប់គ្រងធនាគារភូមិដែលត្រូវបានគេជ្រើសតាំងតាមរយៈការបោះឆ្នោតពីសមាជិកធនាគារភូមិទាំងអស់ ហើយត្រូវបានផ្តល់ប្រាក់លើកទឹកចិត្តអាស្រ័យលើការងាររបស់ធនាគារភូមិ។ ប្រធានធនាគារភូមិទាំងឡាយមានទំនួលខុសត្រូវក្នុងការជួយមន្ត្រីអតិថិជនរៀបចំការប្រមូលប្រាក់បង់សងត្រលប់ និងការប្រជុំស្តីពីការបង់សង ការផ្តល់ព័ត៌មានដល់មន្ត្រីអតិថិជនស្តីពីស្ថានភាពចំបាច់នានាទាក់ទងនឹងការមិនសងបំណុលតាមកាលកំណត់ ការតាមដានអតិថិជនដែលប្រព្រឹត្តខុស ដោះស្រាយបញ្ហាដែលទាក់ទងនឹងសមាជិកភាព និងធានាថាអតិថិជនទាំងអស់ត្រូវបានចូលជាសមាជិកស្របតាមលក្ខខណ្ឌបង្កើតក្រុម និងធនាគារភូមិ។

អតិថិជនធម្មតារបស់ អេ អឹម ខេ អាចចូលរួមជាអតិថិជនធនាគារភូមិ និងប្រើប្រាស់កម្ចីទំហំតូចតាមរយៈផលិតផលកម្ចីក្រុមធានារបស់ អេ អឹម ខេ។ យោងទៅតាមលំហូរនៃប្រាក់ចំណូល អតិថិជនអាចជ្រើសរើសរវាងផលិតផលសងដើមរំលស់ថេរធនាគារភូមិ ផលិតផលសងដើមចុងវគ្គធនាគារភូមិ និងផលិតផលសងបណ្តាក់ធនាគារភូមិ ដូចខាងក្រោម៖

- ផលិតផលសងដើមចុងវគ្គធនាគារភូមិត្រូវបានបង្កើតឡើងសម្រាប់អតិថិជនដែលមានលំហូរសាច់ប្រាក់តាមរដូវកាល ខណៈពេលប្រាក់ដើមត្រូវបានអនុញ្ញាតឲ្យសងនៅចុងបញ្ចប់នៃអំឡុងពេលកម្ចី។
- ផលិតផលសងដើមរំលស់ថេរធនាគារភូមិ សំដៅទៅកាន់អតិថិជនដែលមានលំហូរសាច់ប្រាក់ធម្មតា ខណៈពេលដែលការសងការប្រាក់ និងប្រាក់ដើមត្រូវបានធ្វើឡើងជារៀងរាល់ខែ។
- ផលិតផលសងបណ្តាក់ធនាគារភូមិ ផ្តល់ជូនអតិថិជននូវឱកាសមួយដើម្បីខ្ចីប្រាក់បន្ថែមដើម្បីសងបំណុលចាស់នៅចំណុចណាមួយនៃរយៈពេលសរុបនៃកម្ចីរបស់ពួកគេផលិតផលនេះបានបង្កើននូវភាពបត់បែនរបស់អតិថិជន។

ផលិតផលកម្ចីជាក្រុមធានា មានបរិយាយលម្អិតនៅក្នុងតារាងខាងក្រោម

ការបរិយាយ	កម្ចីសងដើមចុងវគ្គ - ធនាគារភូមិ	កម្ចីសងរំលស់ - ធនាគារភូមិ	កម្ចីសងបណ្តាក់ - ធនាគារភូមិ	ក្រុមកម្ចីងាយស្រួល
អតិថិជនគោលដៅ	សមាជិកក្រុមដែលមានលំហូរសាច់ប្រាក់តាមរដូវកាល	សមាជិកក្រុមដែលមានលំហូរសាច់ប្រាក់ទៀងទាត់	សមាជិកក្រុមដែលបានបញ្ចប់វគ្គទីមួយ	អ្នករស់នៅទីក្រុងមានប្រាក់ចំណូលទាប
ទំហំកម្ចីអតិបរមា	វគ្គទី១៖ ៨០០.០០០ រៀល ឬ ៨០០០ បាត វគ្គទី២៖ ១.០០០.០០០ រៀល ឬ ១០.០០០ បាត	១.៥០០.០០០ រៀល ឬ ១.៥០០០ បាត	វគ្គទី២៖ ១.០០០.០០០ រៀល ឬ ១០.០០០ បាត	៤០០.០០០ រៀល
រយៈពេលអតិបរមា	១២ ខែ	១២ ខែ	២៤ ខែ	១២ ខែ
អត្រាការប្រាក់ (ប្រចាំខែ)	២,៨% - ៣%	២,៦% - ២,៨%	២,៨% - ៣%	២,៥% - ៣%
របៀបនៃការទូទាត់សង	បង់ការប្រាក់ជារៀងរាល់ខែ ប្រាក់ដើមសងនៅចុងវគ្គ	បង់ការប្រាក់ និងប្រាក់ដើមរៀងរាល់ខែ	ការប្រាក់ប្រចាំខែគិតទៅតាមប្រាក់ដើមដែលនៅសល់ ប្រាក់ដើមបង់នៅចុងវគ្គ ឬ មុន	បង់ការប្រាក់ជារៀងរាល់ខែ ប្រាក់ដើមសងនៅចុងវគ្គ
កម្រៃផ្សេងៗ	កម្រៃជើងសារលើកដំបូងចំនួន ០,៥% នៃប្រាក់កម្ចី			

ដើម្បីក្លាយជាផ្នែកមួយនៃក្រុម អតិថិជនសក្តានុពលត្រូវតែបំពេញលក្ខខណ្ឌមួយចំនួនខាងក្រោម៖

- មានឆន្ទៈក្នុងការចូលជាសមាជិកនៃក្រុម និងផ្តល់នូវការធានាប្រកបដោយសីលធម៌សម្រាប់សមាជិកដទៃទៀត
- យ៉ាងហោចណាស់មានសកម្មភាពសេដ្ឋកិច្ចមួយនៅក្នុងក្រុមគ្រួសារ
- មិនអាចមានកម្ចីលើសពីមួយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងទៀត កម្មវិធីធានា ធនាគារ ឬអ្នកចងការប្រាក់
- ក្រុមទាំងឡាយមិនអាចមានសមាជិកពីរនាក់ដែលមកពីក្រុមគ្រួសារតែមួយនោះទេ

ផលិតផលកម្ចីឯកត្តជន

អតិថិជនដែលមានបំណងខ្ចីប្រាក់ចំនួនច្រើនដើម្បីទ្រទ្រង់អាជីវកម្ម អាចទទួលបានប្រយោជន៍ពីផលិតផលកម្ចីឯកត្តជនជាច្រើនប្រភេទដូចជា កម្ចីពង្រីកអាជីវកម្ម កម្ចីតាមរដូវកាល និងកម្ចីបណ្តាក់តាមរដូវកាល។ នៅពេលដែលចំនួនទឹកប្រាក់ និងហានិភ័យដែលពាក់ព័ន្ធនឹងមានកម្រិតខ្ពស់ កម្ចីទាំងនេះទាមទារឲ្យមានទ្រព្យដាក់ធានា និងអ្នកធានា។

- កម្ចីពង្រីកអាជីវកម្មត្រូវបានបង្កើតឡើងសម្រាប់សហគ្រិនដែលមានបំណងចង់ពង្រីកអាជីវកម្មដែលមានស្រាប់របស់ខ្លួន។
- កម្ចីតាមរដូវកាលសំដៅទៅកាន់អតិថិជនចាស់ដែលត្រូវការដើមទុនបន្ថែមដើម្បីវិនិយោគទៅលើផលិតផលស្រូវ ឬ បន្លែ ការចិញ្ចឹមសត្វ គ្រឿងយន្ត និង ឧបករណ៍កសិកម្ម ឬ អាជីវកម្មគន្លឹះផ្សេងៗទៀត។

- កម្ចីបណ្តាក់តាមរដូវកាលសំដៅទៅកាន់ឯកត្តជនដែលត្រូវការប្រាក់បង្វិលសម្រាប់គោលបំណងកសិកម្មផ្សេងៗ។

តារាងខាងក្រោមជាសេចក្តីបរិយាយលម្អិតស្តីពីផលិតផលកម្ចីឯកត្តជន ៖

ការបរិយាយ	កម្ចីពង្រីកអាជីវកម្ម	កម្ចីតាមរដូវកាល	កម្ចីបណ្តាក់តាមរដូវកាល	កម្ចីងាយស្រួល
អតិថិជនគោលដៅ	ឯកត្តជនដែលមានអាជីវកម្មខ្នាតតូច	ឯកត្តជនដែលជាអ្នកបង្វាស់ដីឲ្យកសិករ	ឯកត្តជនដែលជាអ្នកបង្វាស់ដីឲ្យកសិករ	អ្នករស់នៅទីក្រុងមានប្រាក់ចំណូលទាប
ទំហំកម្ចីអតិបរមា	៨.០០០.០០០ រៀល ឬ ៨០.០០០ បាត ឬ ២.០០០ ដុល្លារអាមេរិក	៦.០០០.០០០ រៀល ឬ ៦០.០០០ បាត ឬ ១.៥០០ ដុល្លារអាមេរិក	៤.០០០.០០០ រៀល ឬ ៤០.០០០ បាត ឬ ១.០០០ ដុល្លារអាមេរិក	១.០០០.០០០ រៀល ឬ ១០.០០០ បាត ឬ ២៥០ ដុល្លារអាមេរិក
រយៈពេលអតិបរមា	១៨ ខែ	១៨ ខែ	១២ ខែ	១២ ខែ
អត្រាការប្រាក់ (ប្រចាំខែ)	២,២% - ៣%	២,៣% - ៣%	២,៤% - ៣%	២,៣% - ៣%
របៀបនៃការទូទាត់សង	បង់ការប្រាក់ និងប្រាក់ដើមរៀងរាល់ខែ	បង់ការប្រាក់រៀងរាល់ខែ។ ១០០% នៃចំនួនប្រាក់ដើមកម្ចីបង់នៅចុងវគ្គ ឬ ពេលណាមួយនៅក្នុងវគ្គ	នៃចំនួនប្រាក់	បង់ការប្រាក់ និងប្រាក់ដើមរៀងរាល់ខែ
កម្រៃផ្សេងៗ	កម្រៃជើងសារលើកដំបូងចំនួន ០,៥% នៃប្រាក់កម្ចី			

ដើម្បីទទួលបាននូវកម្ចីឯកត្តជន (លើកលែងកម្ចីងាយស្រួល) អតិថិជនសក្តានុពលត្រូវតែបំពេញលក្ខខណ្ឌមួយចំនួនដូចខាងក្រោម៖

- មានទ្រព្យធានា និង អ្នកធានាផ្ទាល់ខ្លួន
- មិនអាចមានកម្ចី (មិនទាន់សង) ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងទៀត កម្មវិធីធានា ធនាគារ ឬ អ្នកចងការប្រាក់ និង
- យ៉ាងហោចណាស់មានសកម្មភាពសេដ្ឋកិច្ចមួយនៅក្នុងក្រុមគ្រួសារ

ផលិតផលកម្ចីសង្គ្រោះបន្ទាន់

កម្ចីសង្គ្រោះបន្ទាន់ត្រូវបានបង្កើតឡើងសម្រាប់ទាំងអតិថិជនជាក្រុមធានា និងអតិថិជនឯកត្តជនក្នុងគោលបំណងជួយដោះស្រាយហេតុការណ៍អកុសលដែលបានកើតឡើងជាយថាហេតុ។

តារាងខាងក្រោមជាសេចក្តីបរិយាយលម្អិតស្តីពីផលិតផលកម្ចីសង្គ្រោះបន្ទាន់ ៖

ការបរិយាយ	កម្ចីសង្គ្រោះបន្ទាន់
អតិថិជនគោលដៅ	អតិថិជនឯកត្តជន ឬ ជាក្រុមដែលមានប្រវត្តិល្អរយៈពេល ៦ខែជាមួយ អេ អឹម ខេ
ទំហំកម្ចីអតិបរមា	៤០០.០០០ រៀល ឬ ៤.០០០ បាត
រយៈពេលផ្តល់កម្ចី	៤ ម៉ោងធ្វើការបន្ទាប់ពីការស្នើសុំ
រយៈពេលអតិបរមា	១០ ខែ
អត្រាការប្រាក់ (ប្រចាំខែ)	២,៥%
របៀបនៃការទូទាត់សង	ការប្រាក់ប្រចាំខែគិតទៅតាមប្រាក់ដើមដែលនៅសល់ប្រាក់ដើមបង់នៅចុងវគ្គ ឬ មុន

ដើម្បីទទួលបានកម្ចីសង្គ្រោះបន្ទាន់ អតិថិជនត្រូវតែបំពេញលក្ខខណ្ឌមួយចំនួនខាងក្រោម៖

- ត្រូវតែជាអតិថិជនសកម្មរបស់ អេ អឹម ខេ យ៉ាងហោចណាស់ ៦ខែ
- មានអ្នកធានាផ្ទាល់ខ្លួនម្នាក់
- កម្ចីសង្គ្រោះបន្ទាន់អាចផ្តល់ឲ្យបានក្នុងករណី សមាជិកគ្រួសារអតិថិជនទទួលបានមរណៈភាព ជួបឧបទ្វ័រហេតុ ឬ មានជំងឺធ្ងន់ធ្ងរ។

ផលិតផលសន្សំ

អេ អឹម ខេ បានបង្កើតនូវអំបូរនៃផលិតផលសន្សំមួយដែលអាចផ្លាស់ប្តូរទៅតាមកាលៈទេសៈ ដើម្បីបំពេញតម្រូវការរបស់អតិថិជន។ អេ អឹម ខេ បានផ្តល់នូវផលិតផលសន្សំ ៥ ប្រភេទផ្សេងៗគ្នា។ ផលិតផលទាំងនេះរួមមាន គណនីសន្សំទូទៅ គណនីសន្សំងាយស្រួល គណនីសន្សំមានកាលកំណត់ គណនីអនាគត និងគណនីសន្សំចល័ត។

- គណនីសន្សំទូទៅ (GS)៖ GS ផ្តល់ឲ្យអតិថិជន នូវភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការសន្សំ តាមរយៈការប្រជុំប្រចាំខែ និងការចុះទៅប្រមូលប្រាក់។

ការដាក់ប្រាក់លើកដំបូងសម្រាប់បើកគណនីមានចំនួនត្រឹមតែ ១.០០០ រៀល ១ ដុល្លារអាមេរិក ឬ ១០ បាត ប៉ុណ្ណោះ។ អត្រាការប្រាក់ប្រចាំឆ្នាំគឺ ៥% សម្រាប់ប្រាក់រៀល ៤% សម្រាប់ប្រាក់ដុល្លារអាមេរិក និង ៤% សម្រាប់ប្រាក់បាត។

- គណនីសន្សំងាយស្រួល (ES)៖ ES ផ្តល់ឲ្យអតិថិជនសន្សំនូវភាពងាយស្រួល និងភាពដែលអាចបត់បែនបាននៅក្នុងការដាក់ និងដកប្រាក់សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ។

ការដាក់ប្រាក់លើកដំបូងសម្រាប់បើកគណនីមានចំនួនត្រឹមតែ ១.០០០ រៀល ១ ដុល្លារអាមេរិក ឬ ១០ បាត ប៉ុណ្ណោះ។ អត្រាការប្រាក់ប្រចាំឆ្នាំគឺ ៥% សម្រាប់ប្រាក់រៀល ៤% សម្រាប់ប្រាក់ដុល្លារអាមេរិក និង ៤% សម្រាប់ប្រាក់បាត។

- គណនីសន្សំមានកាលកំណត់ (FD)៖ FD ត្រូវបានបង្កើតឡើងសម្រាប់អតិថិជនដែលមានបំណងដាក់ប្រាក់ក្នុងរយៈពេលជាក់លាក់ណាមួយ ដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់។ រយៈពេលជាក់លាក់តែយូរ ទទួលបានអត្រាការប្រាក់កាន់តែខ្ពស់។ អតិថិជនអាចជ្រើសរើសការដកប្រាក់របស់ពួកគេប្រចាំខែ ឬ រង់ចាំទទួលបានប្រាក់នៅចុងបញ្ចប់នៃវគ្គសន្សំ។

ដើម្បីបើកគណនី អតិថិជនតម្រូវឲ្យដាក់ប្រាក់ចំនួន ១០០.០០០ រៀល ២៥ ដុល្លារអាមេរិក ឬ ១.០០០ បាត សម្រាប់គណនីសន្សំមានកាលកំណត់ (ដកការប្រាក់នៅចុងវគ្គ) និង ៤០០.០០០ រៀល ១០០ ដុល្លារអាមេរិក ឬ ៤.០០០ បាត សម្រាប់គណនីសន្សំមានកាលកំណត់ (ដកការប្រាក់ប្រចាំខែ)។ អតិថិជនអាចជ្រើសរយៈពេលបត់បែនសម្រាប់ការដាក់ប្រាក់ដូចជា ១ខែ ៣ខែ ៦ខែ ៩ខែ ១២ខែ ១៨ខែ ២៤ខែ និង ៣៦ខែ។

អត្រាការប្រាក់ប្រចាំឆ្នាំគឺចាប់ពី ៤,២៥% ទៅ ១២% អាស្រ័យលើរយៈពេលនៃការដាក់ប្រាក់សន្សំ និងប្រភេទរូបិយប័ណ្ណ។

- គណនីសន្សំអនាគត (FA)៖ FA គឺជាគណនីសន្សំមានកិច្ចសន្យាដែលបង្កើតឡើងសម្រាប់ អតិថិជនដែលមានបំណងធ្វើការសន្សំជាធម្មតា ឬជារឿយៗ ក្នុងរយៈពេលណាមួយ។ អតិថិជន FA ភាគច្រើនប្រើប្រាស់ផលិតផលនេះដើម្បីសន្សំសម្រាប់គោលបំណងជាក់លាក់ណាមួយនាពេលអនាគតដូចជាការអប់រំសុខភាពចូលនិវត្តន៍ ទិញផ្ទះ ទិញសំភារៈផ្សេងៗ។ល។

ការដាក់ប្រាក់លើកដំបូងសម្រាប់បើកគណនីមាន ចំនួនត្រឹមតែ ២០.០០០ រៀល ៥ ដុល្លារអាមេរិក ឬ ២០០ បាត ប៉ុណ្ណោះ ហើយអតិថិជនអាចជ្រើសរើស រយៈពេលនៃកិច្ចសន្យាចាប់ពី៣ខែ ទៅ ៣៦ខែ។

អត្រាការប្រាក់ប្រចាំឆ្នាំគឺចាប់ពី៤,២៥% ទៅ ១០% អាស្រ័យលើរយៈពេលនៃការដាក់សន្សំ និងប្រភេទ រូបិយប័ណ្ណ។

- គណនីសន្សំចល័ត (MS)៖ ដើម្បីផ្តល់ឲ្យអតិថិជន ក្រីក្រភាគច្រើនអាចទទួលបាននូវជំនួយស្រាយ ផ្នែកហិរញ្ញវត្ថុបឺតថេរ អេ អឹម ខេ គ្រោងនឹង បង្កើតបណ្តាញភ្នាក់ងារប្រាក់សន្សំប្រចាំភូមិ។ ភ្នាក់ងារទាំងនេះប្រើប្រាស់ទូរស័ព្ទដៃដែលបំពាក់ ដោយកម្មវិធីទូរស័ព្ទចល័ត (Mobile App) ជា ភាសាខ្មែរដើម្បីភ្ជាប់ជាមួយប្រព័ន្ធធនាគាររបស់ អេ អឹម ខេ។ ដោយប្រើប្រាស់កម្មវិធី menu-driven ភ្នាក់ងារទាំងអស់អាចធ្វើការកំណត់ application interface បានយ៉ាងងាយស្រួល ដើម្បីធ្វើការដាក់ប្រាក់ ដកប្រាក់ និងធ្វើប្រតិបត្តិការ ផ្ទេរប្រាក់ជូនដល់អតិថិជន អេ អឹម ខេ។

សេវាផ្ទេរប្រាក់

អេ អឹម ខេ បានចាប់ផ្តើមដំណើរការសេវាផ្ទេរប្រាក់ ទូទាំងប្រទេសក្នុងឆ្នាំ ២០១១ ដើម្បីសម្របសម្រួល ការផ្ទេរប្រាក់រវាងសាខា និងអនុសាខារបស់ អេ អឹម ខេ ទាំងអស់។

ជាមួយតម្រូវការឯកសារសាមញ្ញៗ អតិថិជនអាចធ្វើ ការផ្ទេរប្រាក់បានយ៉ាងងាយស្រួលទៅកាន់សមាជិក គ្រួសារ សាច់ញាតិ ដៃគូអាជីវកម្ម និងអ្នកទទួលផល នានា។ តម្លៃផ្ទេរប្រាក់ក្នុងមួយប្រតិបត្តិការ ចាប់ពី ១ ដុល្លារអាមេរិក ២ ដុល្លារអាមេរិក ឬ ០,១០% នៃ ចំនួនផ្ទេរ យោងទៅតាមរូបិយប័ណ្ណ និងចំនួនប្រាក់ ដែលត្រូវបានផ្ទេរ។



មន្ត្រីគណនេយ្យ៖ តាមលំនៅដ្ឋានអតិថិជន នៅខេត្តកំពង់ស្ពឺ សីហា ២០១២

វិវិយាការសម្រាប់ក្រុមប្រទេសកម្ពុជា

ឆ្នាំ២០១២ គឺជាឆ្នាំដ៏ល្អមួយទៀតសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ នេះបង្ហាញឲ្យឃើញពីការរីកចម្រើនគ្រប់បន្ទាត់អាជីវកម្មទាំងអស់ជាមួយនឹងការលូតលាស់យ៉ាងខ្លាំងក្នុងវិស័យសេវាប្រាក់សន្សំ៖

- ចំនួនអ្នកខ្ចីប្រាក់បានកើនឡើង ១៤% ស្មើនឹង ១.៣១៦.១៨៥ នាក់
- ផលប័ត្រប្រាក់កម្ចីបានកើនឡើង ៣៧% ស្មើនឹង ៨៩២ លានដុល្លារអាមេរិក
- ចំនួនអតិថិជនប្រាក់សន្សំបានកើនឡើង ១៦៨% ស្មើនឹង ៧៥៣.១១៣ នាក់
- សមតុល្យប្រាក់សន្សំបានកើនឡើង ១៤៣% ស្មើនឹង ប្រហាក់ប្រហែល ២៨០ លានដុល្លារអាមេរិក

អេ អឹម ខេ នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំទៅលើរង្វង់នៃអ្នកក្រីក្របំផុតនៅក្នុងសង្គម ជាមួយនឹងទំហំកម្ចីជាមធ្យមទាបជាងគេបំផុត និងអតិថិជនកម្ចីច្រើនជាងគេបំផុតក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាតិដែលធំជាងខ្លួននៅកម្ពុជា។

ខាងក្រោមនេះគឺជានិន្នាការ៥ឆ្នាំនៃការលូតលាស់ដ៏ទូលំទូលាយរបស់វិស័យនេះ។

សមិទ្ធផលវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា						
ឆ្នាំ	ចំនួនអ្នកខ្ចីប្រាក់	ផលប័ត្រប្រាក់កម្ចី (លានដុល្លារអាមេរិក)	ទំហំកម្ចី ជាមធ្យម (ដុល្លារអាមេរិក)	ចំនួនអ្នក សន្សំប្រាក់	ប្រាក់សន្សំ (លានដុល្លារអាមេរិក)	ទំហំប្រាក់សន្សំ ជាមធ្យម (ដុល្លារអាមេរិក)
២០០៨	៨២៥.២៣៨	២៧៧.០៦	៣៣៥.៧៣	១០៨.២៦៦	៤.៩១	៤៥.៣៥
២០០៩	៨៧៨.៥៥៩	២៩៩.៣០	៣៤០.៦៧	១២៦.០៩៩	៩.៧០	៧៦.៩៦
២០១០	៩៩២.៤៥២	៤២៥.៩២	៤២៩.១៦	១៩០.០២៣	៤០.៨៩	២១៥.២០
២០១១	១.១៥១.៣៤០	៦៤៤.៦៤	៥៥៩.៩១	២៨០.៥៣៨	១១៤.៦១	៤០៨.៥២
២០១២	១.៣៤៩.៣៤៩	៨៩២.៤៩	៦៦១.៤២	៧៥៣.១១៣	២៧៩.៦៣	៣៧១.៣០

* ប្រភព -សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា ការផ្លាស់ប្តូរបណ្តាញព័ត៌មាន (NIX) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១២



ការគ្រប់គ្រងហានិភ័យ

វប្បធម៌ហានិភ័យដ៏រឹងមាំ គឺជាកត្តាដ៏សំខាន់មួយក្នុងការបន្តនិរន្តរភាព និងភាពជោគជ័យរបស់ អេ អឹម ខេ។ ដើម្បីឲ្យកិច្ចការនេះប្រព្រឹត្តទៅបាន អេ អឹម ខេ បានប្រកាន់យកនូវការទប់ស្កាត់ជាមុនដោយបង្កើនសមត្ថភាពយល់ដឹងពីការគ្រប់គ្រងហានិភ័យនៅក្នុងគ្រឹះស្ថានទាំងមូល។ អេ អឹម ខេ បានប្រកាន់យកនូវវិធានការទប់ស្កាត់ប៊ីករិត ដែលរួមមាន ប្រតិបត្តិការ ហានិភ័យ និងសវនកម្មផ្ទៃក្នុង ដើម្បីចូលរួមចំណែកក្នុងការគ្រប់គ្រងហានិភ័យនៅក្នុងគ្រឹះស្ថានទាំងមូល។

អេ អឹម ខេ បានបង្កើនសមត្ថភាព និងភាពដែលអាចយល់ដឹងពីហានិភ័យដល់បុគ្គលិកគ្រប់ជាន់ថ្នាក់។ វគ្គបណ្តុះបណ្តាលជាច្រើនត្រូវបានរៀបចំឡើងដោយនាយកដ្ឋានហានិភ័យ ដើម្បីធ្វើការបណ្តុះបណ្តាលដល់បុគ្គលិកស្តីពីការកំណត់ហានិភ័យ ការវិភាគនូវរាល់មធ្យោបាយទប់ស្កាត់នានា និងការប្រតិបត្តិតាមគោលនយោបាយ នីតិវិធីផ្ទៃក្នុង ដែលកំណត់ដោយគ្រឹះស្ថាន អេ អឹម ខេ ព្រមទាំងការគោរពតាមច្បាប់ និងបទបញ្ជាផ្សេងៗដែលពាក់ព័ន្ធនឹងប្រតិបត្តិការអាជីវកម្មរបស់គ្រឹះស្ថាន អេ អឹម ខេ។ ជាមួយគ្នានេះដែរ ក្រុមប្រឹក្សាភិបាលក៏បានបង្កើតឡើងនូវគណៈ

កម្មាធិការហានិភ័យដើម្បីផ្តល់ជាការណែនាំលើបញ្ហាដែលពាក់ព័ន្ធព្រមទាំងធានាឲ្យបាននូវភាពសមស្របក្នុងការទទួលយកហានិភ័យរបស់គ្រឹះស្ថាន ជាមួយនឹងការទទួលបានមកវិញនូវអត្ថប្រយោជន៍ទាំងផ្នែកសង្គម និងផ្នែកហិរញ្ញវត្ថុ។

អេ អឹម ខេ ប្រើប្រាស់ដំណើរការប្តូរយ៉ាងក្នុងការគ្រប់គ្រងហានិភ័យប្រតិបត្តិការ។ ដំណើរការទាំងនោះរួមមាន ការកំណត់ ការវាយតម្លៃ ការគ្រប់គ្រង និងការត្រួតពិនិត្យហានិភ័យ។ នៅក្នុងដំណាក់កាលកំណត់ហានិភ័យ នាយកដ្ឋានហានិភ័យបានធ្វើការសម្របសម្រួលឲ្យមានកិច្ចពិភាក្សាជាមួយនឹងប្រធានសាខា និងនាយកប្រតិបត្តិ ដើម្បីធ្វើការកំណត់ហានិភ័យដែលពាក់ព័ន្ធនឹងបុគ្គលិក នីតិវិធីផ្ទៃក្នុងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ឬ កត្តាខាងក្រៅផ្សេងទៀត។ ហានិភ័យត្រូវបានវាយតម្លៃបន្ទាប់ពីហានិភ័យនោះត្រូវបានកំណត់។ មធ្យោបាយនានាត្រូវបានប្រើប្រាស់ដូចជា ការចុះបញ្ជីហានិភ័យជាដើម។ បណ្តាហានិភ័យដែលបានកំណត់ត្រូវបានកត់ត្រានៅក្នុងបញ្ជីហានិភ័យជាមួយនឹងចំណាត់ថ្នាក់ហានិភ័យដែលផ្អែកទៅលើលទ្ធភាពដែលអាចកើតមានព្រមទាំងផលប៉ះពាល់របស់ហានិភ័យទាំងនោះ។

អាទិភាពហានិភ័យត្រូវបានកំណត់ និងផែនការសកម្មភាពត្រូវបានបង្កើតឡើង ដើម្បីកាត់បន្ថយកម្រិតប្រឈមខ្ពស់ចំពោះហានិភ័យ។ អេ អឹម ខេ បន្តធ្វើការត្រួតពិនិត្យលើកត្តានីមួយៗ ដើម្បីធានាបាននូវការអនុវត្តតាមជំហាន ដែលបានកំណត់ក្នុងការកាត់បន្ថយកម្រិតហានិភ័យនីមួយៗឲ្យបានសមស្រប។ ផ្អែកតាមវិធីសាស្ត្រដែលមានលក្ខណៈជាប្រព័ន្ធ នេះគណៈគ្រប់គ្រងអាចយល់ដឹងពីហានិភ័យដែលកំពុងជួបប្រទះ ដូចជាហានិភ័យថ្មីៗដែលក្រុមហ៊ុននឹងជួបប្រទះ ដូច្នោះគណៈគ្រប់គ្រងអាចនឹងសម្រេចចិត្តជាយុទ្ធសាស្ត្រទុកជាមុនបាន។

បច្ចុប្បន្ន អេ អឹម ខេ មានកំណត់ប្រភេទផលប៉ុន្តែកម្មវិធីជាច្រើនកម្រិត ជាមួយនឹងគោលបំណងនៃការកំណត់ប្រភេទកម្មវិធីរបស់ អេ អឹម ខេ យោងទៅតាមវិស័យ អនុវិស័យ (សម្រាប់កសិកម្ម) ផលិតផលបែបបទកម្មវិធី (ជាក្រុម ឬ ឯកត្តជន) និងបែបបទសង (រំលស់ ចុងវគ្គ ឬ បណ្តាក់)។

ក្នុងឆ្នាំ ២០១២ អេ អឹម ខេ បានធ្វើសមាហរណកម្មយ៉ាងពេញលេញជាមួយក្រុមហ៊ុនប្តី ដើម្បីត្រួតពិនិត្យដំណើរការវាយតម្លៃកម្មវិធីដែលបានផ្តល់នូវការយល់ដឹងជ្រៅជ្រះពីកម្រិតនៃបំណុលរបស់អតិថិជន និងមានលទ្ធភាពខ្ពស់ក្នុងការការពារករណីបំណុលវិណ្ណក។ យោងទៅតាមលទ្ធផលនៃការត្រួតពិនិត្យកម្មវិធី អេ អឹម ខេ បានកែប្រែគោលនយោបាយកម្មវិធីជាន់គ្នា ដើម្បីអនុញ្ញាតឲ្យមានកម្មវិធីមួយផ្សេងទៀត

សម្រាប់អតិថិជនជាក្រុម។ អេ អឹម ខេ ក៏បានចាប់ផ្តើមពង្រឹងការផ្តល់ពិន្ទុកម្មវិធី។ ដំណើរការនេះអាចជួយ អេ អឹម ខេ ក្នុងការវិភាគពីវិធីដែលអតិថិជនរបស់ខ្លួនបានប្រព្រឹត្តក្នុងអតីតកាល ដើម្បីធ្វើឲ្យមានទំនុកចិត្តខ្ពស់ក្នុងការសម្រេចចិត្តទៅលើពាក្យស្នើសុំកម្មវិធីផ្តល់គំនិតដែលមានប្រសិទ្ធភាពក្នុងយុទ្ធសាស្ត្រនៃការប្រមូល ធ្វើឲ្យប្រសើរឡើងនូវការប្រឹងប្រែងកំណត់ទីផ្សារ និងការរក្សាអតិថិជន។

លើសពីនេះទៅទៀត នាយកដ្ឋានហានិភ័យ និងប្រតិបត្តិរបស់ អេ អឹម ខេ បានធ្វើការវាស់ស្ទង់ភាពតានតឹងជាបន្តបន្ទាប់មួយឆ្នាំម្តង ដើម្បីត្រួតពិនិត្យផ្ទៃក្នុងរបស់ខ្លួន និងឆ្លើយតបទៅនឹងភាពតក់ស្លុតធំៗ។ ដោយធ្វើការគិតពីបញ្ហាទុកជាមុន អេ អឹម ខេ អាចត្រៀមការឆ្លើយតបគ្រប់គ្រាន់ និងមានប្រសិទ្ធភាព។

ក្នុងពេល អេ អឹម ខេ កំពុងមានភាពរីកចម្រើន ការផ្តោតការយកចិត្តទុកដាក់លើការកំណត់ហានិភ័យ និងការដោះស្រាយហានិភ័យតាមវិធីសាស្ត្រសមស្របនឹងជួយជំរុញ អេ អឹម ខេ ឲ្យសម្រេចបាននូវគោលបំណងទាំងផ្នែកសង្គម និងផ្នែកហិរញ្ញវត្ថុ។

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានក្តីសោមនស្សរីករាយធ្វើការបង្ហាញជូននូវរបាយការណ៍របស់ក្រុមប្រឹក្សាភិបាលនិងរបាយការណ៍ហិរញ្ញវត្ថុរបស់អង្គរមីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខ្ញុំអំណរគុំខ្លាំងណាស់ថា (“ក្រុមហ៊ុន”) ដែលបានធ្វើសវនកម្មរួច សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១២ ។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់អង្គរមីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខ្ញុំអំណរគុំ គឺផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុ ជូនប្រជាពលរដ្ឋក្រីក្រកម្ពុជា តាមរយៈការិយាល័យកណ្តាលរបស់ខ្លួននៅរាជធានីភ្នំពេញ និងតាមរយៈបណ្តាសាខាជាច្រើនទៀត នៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១២ មានដូចខាងក្រោម:

តាន់រៀល

ប្រាក់ចំណេញមុនពន្ធដកពន្ធ	១៤.២៨២.៣៤៧
ពន្ធលើប្រាក់ចំណេញ	(២.៧៤៨.៧៨៩)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	១១.៥៣៣.៥៥៨

ដើមទុន

ក្នុងអំឡុងការិយបរិច្ឆេទ ក្រុមហ៊ុនបានបន្ថែមដើមទុនចំនួន ១២.០៨៥ ហ៊ុនឱ្យ AMK-SA គិតជាទឹកប្រាក់ចំនួន ៣០២.១២៥ តាន់រៀល ដោយមានបុព្វលាភចំនួន ៣១.៤៧៨ តាន់រៀល ។ ការបង្កើនដើមទុននេះត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជានៅខែ មករា ឆ្នាំ ២០១៣ ។

នៅថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០១២ ភាគទុនិកបច្ចុប្បន្ន Concern Worldwide (Dubline) បានសម្រេចលក់ភាគហ៊ុន ខ្លះរបស់ខ្លួនឱ្យ Rural Impulse Fund II (RIF II) និងAgora Microfinance N.V.។

សូមមើល កំណត់សម្គាល់ ១៧ លើរបាយការណ៍ហិរញ្ញវត្ថុ។

ទុនបម្រុង និងសវិធានធន

ពុំមានការប្រែប្រួលជាសារវន្តទៅលើទុនបម្រុង និងសវិធានធននៅក្នុងការិយបរិច្ឆេទនេះទេក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ឥណទានអាក្រក់ និងជាប់សង្ស័យ

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្រប ដើម្បីបញ្ជាក់ថាវិធានការទាក់ទងទៅនឹងការលុបបំបាត់ចោលឥណទានអាក្រក់និងការធ្វើសវិធានធនលើឥណទានជាប់សង្ស័យត្រូវបានធ្វើឡើង ហើយក្រុមប្រឹក្សាភិបាលជឿជាក់ថា រាល់ឥណទានដែលបានដឹងថាមិនអាចទារបានត្រូវបានលុបបំបាត់ចោលហើយសវិធានធនត្រូវបានធ្វើឡើងយ៉ាងគ្រប់គ្រាន់សម្រាប់ឥណទានដែលជាប់សង្ស័យ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយដែលនាំឱ្យឥណទានអាក្រក់ដែលបានជំរះចេញពីបញ្ជី ឬចំនួនសវិធានធនជាប់សង្ស័យក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានតម្លៃមិនគ្រប់គ្រាន់ជាសារវន្តនោះទេ ។

ទ្រព្យសកម្មចរន្ត

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្មចរន្តទាំងអស់ក្រៅពីបំណុល ដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុន ហើយដែលទំនងជាមិនអាចទទួលស្គាល់បាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ត្រូវបានកាត់បន្ថយឱ្យនៅស្មើនឹងតម្លៃដែលគិតថានឹងអាចប្រមូលបានជាក់ស្តែង ។

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្មចរន្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនថាមានភាពមិនត្រឹមត្រូវនោះទេ។

វិធីសាស្ត្រកំណត់តម្លៃ

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តន៍វិធីសាស្ត្រដែលមានកន្លងមក ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនថាមានភាពមិនត្រឹមត្រូវ និងមិនសមស្របនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗទៀត

នាថ្ងៃចេញរបាយការណ៍នេះពុំមាន:

- (ក) ការដាក់បញ្ចាំ ទ្រព្យសកម្មណាមួយរបស់ក្រុមហ៊ុន ដែលកើតមានឡើងចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទ ក្នុងការធានាចំពោះបំណុលរបស់បុគ្គលណាមួយឡើយ
- (ខ) បំណុលយថាហេតុណាមួយដែលកើតមានឡើងចំពោះក្រុមហ៊ុន ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទ មកក្រៅអំពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ក្រុមហ៊ុន។

ក្រុមប្រឹក្សាភិបាលមានមតិថាពុំមានបំណុលយថាភាព ឬបំណុលផ្សេងៗទៀតរបស់ក្រុមហ៊ុន ដែលត្រូវបំពេញ ឬអាចនឹងត្រូវបំពេញក្នុងរយៈពេល ១២ ខែបន្ទាប់ពីកាលបរិច្ឆេទរាយការណ៍ដែលនឹងធ្វើឲ្យមានផលប៉ះពាល់ ឬអាចនឹងប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនដូចដែលបានកំណត់ និងនៅពេលដែលដល់ថ្ងៃកំណត់។

ការផ្លាស់ប្តូរនៃហេតុការណ៍

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលមិនបានរំកិលនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលនឹងបណ្តាលឲ្យមានតួលេខនៃចំនួនណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានភាពមិនត្រឹមត្រូវនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

ក្រុមប្រឹក្សាភិបាលមានមតិថាលទ្ធផលនៃការធ្វើប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ មិនមានផលប៉ះពាល់ជាសារវន្តដោយសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយ ដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះទេ ។

ក្រុមប្រឹក្សាភិបាលក៏មានមតិផងដែរថានៅក្នុងចន្លោះពេលចាប់ពីថ្ងៃចុងការិយបរិច្ឆេទ ដល់ថ្ងៃចេញរបាយការណ៍នេះ ពុំមានចំណាត់ថ្នាក់សកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីកើតមានឡើង ដែលអាចនាំឲ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងការិយបរិច្ឆេទដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ ។

ព្រឹត្តិការណ៍ក្រោយកាលបរិច្ឆេទរាយការណ៍

ពុំមានព្រឹត្តិការណ៍សារវន្តកើតឡើងក្រោយកាលបរិច្ឆេទរាយការណ៍ ដែលតម្រូវឲ្យមានការលាតត្រដាង ឬនិយ័តភាព ក្រៅពីព្រឹត្តិការណ៍ដែលបានលាតត្រដាងរួចហើយនៅក្នុងកំណត់សម្គាល់ដែលភ្ជាប់ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលដែលបានបម្រើការនៅក្នុងការិយបរិច្ឆេទ និងនាថ្ងៃចេញរបាយការណ៍នេះរួមមាន:

- លោក Tanmay Chetan ប្រធាន
- លោក Peter Power អភិបាល
- លោក Howard Dalzell អភិបាល
- លោក Tip Janvibol អភិបាល
- លោកស្រី Rebecca McKenzie អភិបាល
- លោក Marcus Fedder អភិបាល
- លោកស្រី Irina Ignatieva អភិបាល
- លោក Adrian Graham អភិបាល
- លោកគាបូរាណអភិបាល (Ex-officio តែងតាំងក្នុងខែ កក្កដា ឆ្នាំ ២០១២)
- លោក Tom O'Higgins អភិបាល (តែងតាំងក្នុងខែ កក្កដា ឆ្នាំ ២០១២)
- លោកស្រី Frances Sinha អភិបាល (ចូលនិវត្តន៍ក្នុងខែ កក្កដា ឆ្នាំ ២០១២)

ចំណែកហ៊ុនរបស់ក្រុមប្រឹក្សាភិបាល

មិនមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់ មានចំណែកភាគហ៊ុននៅក្នុងក្រុមហ៊ុនទេ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុង និងនាចុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានការរៀបចំណាមួយដែលមានក្រុមហ៊ុនជាគុណភាគីមួយ ក្នុងគោលបំណងជួយដល់សមាជិកក្រុមប្រឹក្សាភិបាល ដើម្បីទទួលបាននូវអត្ថប្រយោជន៍ដោយមធ្យោបាយ ទិញយកភាគហ៊ុន ឬលិខិតបំណុលពីក្រុមហ៊ុន ឬពីក្រុមហ៊ុនដទៃទៀតទេ ។

ចាប់តាំងពីដើមការិយបរិច្ឆេទហិរញ្ញវត្ថុ ពុំមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់បានទទួលឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានទទួលដូចបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយក្រុមហ៊ុន ឬដោយក្រុមហ៊ុនពាក់ព័ន្ធនឹងក្រុមហ៊ុនដែលសមាជិកក្រុមប្រឹក្សាភិបាលនោះជាសមាជិក ឬក៏ជាមួយក្រុមហ៊ុនដែលសមាជិកក្រុមប្រឹក្សាភិបាលនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុច្រើននោះទេលើកលែងតែការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារៈធ្វើការអះអាងបញ្ជាក់ថារបាយការណ៍ហិរញ្ញវត្ថុបានរៀបចំឡើងយ៉ាងត្រឹមត្រូវដើម្បីចង្អុលបង្ហាញនូវភាពពិតនិងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១២ និងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ៖

- (ក) អនុម័តនូវគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តន៍ប្រកបដោយសង្គតភាព។
- (ខ) អនុវត្តទៅតាមស្តង់ដារគណនេយ្យកម្ពុជានិងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុង

របាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើមានការផ្លាស់ប្តូរពីនេះ ដើម្បីបង្ហាញនូវភាពពិត និងត្រឹមត្រូវគឺត្រូវបង្ហាញពន្យល់ និងកំណត់បរិមាណឲ្យបានច្បាស់លាស់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

- (គ) រក្សាទុកនូវបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព។
- (ឃ) រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លុះត្រាតែមានករណីមិនសមរម្យក្នុងការសន្មតថាក្រុមហ៊ុននឹងបន្តធ្វើប្រតិបត្តិការអាជីវកម្មនាពេលអនាគតដែលអាចរំពឹងទុកបាន និង
- (ង) ត្រួតពិនិត្យនិងដឹកនាំក្រុមហ៊ុនឲ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេច ដែលមានសារៈសំខាន់ទាំងឡាយដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ក្រុមហ៊ុន ហើយត្រូវប្រាកដថាកិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

ក្រុមប្រឹក្សាភិបាលធានាអះអាងថាបានអនុវត្តនូវរាល់តម្រូវការ ដូចមានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ។

ចុះហត្ថលេខាក្នុងនាមក្រុមប្រឹក្សាភិបាល៖



លោក TANMAY CHETAN

ប្រធានក្រុមប្រឹក្សាភិបាល
ថ្ងៃទី៖ ២៩ មីនា, ២០១៣

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិក អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី

យើងខ្ញុំ បានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី ហៅកាត់ថា («ក្រុមហ៊ុន») ដែលរួមមានតារាងតុល្យការនាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១២ និងរបាយការណ៍លទ្ធផលរបាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរទឹកប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ដែលរួមមានសេចក្តីសង្ខេបលើគោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗ ដែលបានបង្ហាញនៅទំព័រទី៤០ ដល់ ទី៧៥។

ការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រងលើរបាយការណ៍ហិរញ្ញវត្ថុ

អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងទទួលខុសត្រូវលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលអ្នកគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឱ្យជឿជាក់ពីការបង្ហាញខុសជាសារវន្ត ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង។

ការទទួលខុសត្រូវរបស់សវនករ

ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺការបញ្ចេញមតិលើរបាយការណ៍ហិរញ្ញវត្ថុនេះ ដោយផ្អែកទៅលើការធ្វើសវនកម្មរបស់យើងខ្ញុំ ។ យើងខ្ញុំ បានធ្វើសវនកម្ម

ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ស្តង់ដារទាំងនោះ តម្រូវឱ្យយើងខ្ញុំអនុវត្តទៅតាមតម្រូវការនៃក្រមសីលធម៌ និងគ្រោង និងធ្វើសវនកម្ម ដើម្បីទទួលបាននូវអំណះអំណាងយ៉ាងសមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុ ពុំមានការបង្ហាញខុសជាសារវន្តឡើយ។

ការធ្វើសវនកម្មរួមមានការអនុវត្តន៍នូវបណ្តានីតិវិធីត្រួតពិនិត្យដើម្បីទទួលបាននូវភស្តុតាងដែលទាក់ទងទៅនឹងចំនួនទឹកប្រាក់ និងការលាតត្រដាងព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ការជ្រើសរើសនីតិវិធីទាំងនេះ គឺផ្អែកទៅលើការវិនិច្ឆ័យរបស់យើងខ្ញុំ ដែលរួមមានការប៉ាន់ប្រមាណទៅលើហានិភ័យដែលមានផលប៉ះពាល់ដល់ការបង្ហាញខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ បណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គង។ នៅក្នុងការប៉ាន់ប្រមាណហានិភ័យទាំងនោះ យើងខ្ញុំ ធ្វើការពិចារណាទៅលើការគ្រប់គ្រងផ្ទៃក្នុងដែលពាក់ព័ន្ធនឹងការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដើម្បីធ្វើសវនកម្មឱ្យសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិទៅលើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ក្រុមហ៊ុនឡើយ។ ការធ្វើសវនកម្ម ក៏រួមមានការវាយតម្លៃទៅលើភាពសមស្របនៃគោលនយោបាយគណនេយ្យដែលក្រុមហ៊ុនបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យសំខាន់ៗដែលធ្វើឡើងដោយអ្នកគ្រប់គ្រង ព្រមទាំងការវាយតម្លៃលើការបង្ហាញនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ។

យើងខ្ញុំជឿជាក់ថាការស្តុកស្តម្ភសវនកម្មដែលយើងខ្ញុំប្រមូលបានមានលក្ខណៈគ្រប់គ្រាន់និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ ។

មតិសវនកម្ម

ជាមតិរបស់យើងខ្ញុំរបាយការណ៍ហិរញ្ញវត្ថុជាសារវន្តបានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់អង្គរមីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខុអិលធីឌីនាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១២ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុនិងលំហូរទឹកប្រាក់របស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជានិងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធនឹងការរៀបចំនិងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

បញ្ហាផ្សេងៗ

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១ ត្រូវបានធ្វើសវនកម្មដោយក្រុមហ៊ុនសវនករផ្សេងដោយបានបញ្ចេញមតិសវនកម្ម នៅថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១២ ថាមានភាពត្រឹមត្រូវ ។

តំណាងក្រុមហ៊ុន ខេភីអឹមធីឌី ខេមបូឌា ចំកាត់



CRAIG MCDONALD

Audit Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី: ២៩ មីនា, ២០១៣

តារាងតុល្យការ

នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១២

	២០១២			២០១១	
	កំណត់សម្គាល់	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៥	៨.១៩៤.២៥៣	២.០៥១.១២៧	១.៥២០.៤០៤	៣៧៦.៤៣១
ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា	៦	៦.៦៩២.១៤៤	១.៦៧៥.១៣០	៤.៨៥៥.៣៤៣	១.២០២.១១៥
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារនានា	៧	៥៩.៦១៣.៨៩២	១៤.៩២២.១២៦	៦៦.១២៥.៥៤៥	១៦.៣៧១.៧៦២
ឥណទានផ្តល់ដល់អតិថិជន	៦	២៤៦.២៧៩.៨១៦	៦១.៦៤៧.០១៣	១៩០.០៨៨.៨២២	៤៧.០៦៣.៣៣៨
ទ្រព្យសកម្មផ្សេងៗ	៩	៧.២៩៦.៩១១	១.៨២៦.៥១១	៦.៦៦៦.៧៤០	១.៦៥០.៥៩២
ទ្រព្យ និងបរិក្ខារ	១០	៤.៨៧០.៦២៣	១.២១៩.១៨០	៤.៣៥០.៩៤៥	១.០៧៧.២៣៣
ទ្រព្យសកម្មអរូបិយ	១១	២.១៥៤.២៥៤	៥៣៩.២៣៨	១.៨៥៦.៥៧៦	៤៥៩.៦៦២
ពន្ធពន្យារជាទ្រព្យសកម្ម	១២	៩៦៩.២៣២	២៤២.៦១១	៧៩៣.៤៦៩	១៩៦.៤៥២
សរុបទ្រព្យសកម្ម		៣៣៦.០៧១.១២៥	៨៤.១២២.៩៣៦	២៧៦.២៥៧.៨៤៤	៦៨.៣៩៧.៥៨៥
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើរបស់អតិថិជនសិទ្ធិធានធនសម្រាប់ពន្ធ	១៣	៣៤.៤១៦.៥៣៤	៨.៦១៤.៩០២	១៨.៥៣៤.១០២	៤.៥៨៨.៧៨៥
លើប្រាក់ចំណេញ	១២	២.៣៨៦.២០៨	៥៩៧.២៩៩	១.៨៥៦.៤១៧	៤៥៩.៦២៣
បំណុលផ្សេងៗ	១៤	១០.៧០៧.១៤៥	២.៦៨០.១៣៧	៨.១១៤.២៤០	២.០០៨.៩៧៣
ប្រាក់កម្ចី	១៥	២១៦.៣២០.៨០៩	៥៤.១៤៧.៨៨៧	១៨៨.៥១១.៧០៨	៤៦.៦៧២.៩១៦
សិទ្ធិធានធនសម្រាប់ មូលនិធិសោធននិវត្តន៍	១៦	៤.១៤៣.៣៧២	១.០៣៧.១៤០	៣.០១១.២៨១	៧៤៥.៥៥១
សរុបបំណុល		២៦៧.៩៧៤.០៦៨	៦៧.០៧៧.៣៦៥	២២០.០២៧.៧៤៨	៥៤.៤៧៩.៨៤៨
មូលធន					
ដើមទុន	១៧	៣៤.៥៧៩.២០០	៨.៦៥៥.៦២០	៣៤.៥៧៩.២០០	៨.៥៦១.៣២៧
បុព្វលាភភាគហ៊ុន		៩៥.៥០៦	២៣.៩០៦	៩៥.៥០៦	២៣.៦៤៦
ដើមទុនបង់មុន	១៧	៣៣៣.៦០៣	៨៣.៥០៥	-	-
ទុនបម្រុង	១៨	៥.៩២៨.១២១	១.៤៨៣.៨៨៥	៣.៣០៤.៣៣៨	៨១៨.១០៨
ប្រាក់ចំណេញរក្សាទុក		២៧.១៦០.៦២៧	៦.៧៥៨.៦៥៥	១៨.២៥០.៨៥២	៤.៥១៨.៦៥៦
សរុបមូលធន		៦៨.០៩៧.០៥៧	១៧.០៤៥.៥៧១	៥៦.២២៩.៨៩៦	១៣.៩១១.៧៣៧
សរុបបំណុល និងមូលធន		៣៣៦.០៧១.១២៥	៨៤.១២២.៩៣៦	២៧៦.២៥៧.៨៤៤	៦៨.៣៩៧.៥៨៥

របាយការណ៍លទ្ធផល

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១២

	២០១២			២០១១	
	កំណត់ សម្គាល់	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)
ចំណូលពីការប្រាក់	១៩	៨០.០៦៣.១៦២	២០.០៤០.៨៤២	៥៦.៧៣០.០១០	១៤.០៤៥.៥៥៨
ចំណាយការប្រាក់	២០	(២២.១១០.០៣៧)	(៥.៥៣៤.៤២៧)	(១៦.៣៨៦.៤៣៦)	(៤.០៥៧.០៥៣)
ចំណូលពីការប្រាក់សុទ្ធ		៥៧.៩៥៣.១២៥	១៤.៥០៦.៤១៥	៤០.៣៤៣.៥៧៤	៩.៩៨៨.៥០៥
កម្រៃសេវាកម្ម និងកម្រៃជើងសារ	២១	(៤.៧៩៩.២១៥)	(១.២០១.៣០៥)	(៣.០៦០.៥៦០)	(៧៥៧.៧៥២)
ចំណូលផ្សេងៗ	២២	២.២៧២.៥៩០	៥៦៨.៨៥៩	១.៤៨៣.០៤៦	៣៦៧.១៨១
ចំណាយប្រតិបត្តិការផ្សេងៗ	២៣	(៤០.៣៣៧.៨១៦)	(១០.០៩៧.០៧៥)	(២៨.២១៨.៥២០)	(៦.៩៨៦.៥១១)
សំវិធានធន សម្រាប់ឥណទាន អាក្រក់ និងជាប់សង្ស័យ	៨	(៨១២.៣៤៤)	(២០៣.៣៤០)	(១.៨៨៩.០១៣)	(៤៦៧.៦៩៣)
ចំណូលពីប្រតិបត្តិការ		១៤.២៧៦.៣៤០	៣.៥៧៣.៥៥៤	៨.៦៥៨.៥២៧	២.១៤៣.៧៣០
ប្រាក់ជំនួយ	២៤	៦.០០៧	១.៥០៤	៥១៧.២៩០	១២៨.០៧៤
ប្រាក់ចំណេញមុនដកពន្ធ		១៤.២៨២.៣៤៧	៣.៥៧៥.០៥៨	៩.១៧៥.៨១៧	២.២៧១.៨០៤
ពន្ធលើប្រាក់ចំណេញ	១២	(២.៧៨៨.៧៨៩)	(៦៨៨.០៥៧)	(១.៩៩១.៤៥៩)	(៤៩៣.០៥៧)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		១១.៤៩៣.៥៥៨	២.៨៨៧.០០១	៧.១៨៤.៣៥៨	១.៧៧៨.៧៤៧



អតិថិជន អេ អឹម ខេ ខេត្តកណ្តាល ឧសភា ២០១២

របាយការណ៍ស្តីពីបម្រែបម្រួលមូលធន

សម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១២

	ដើមទុន ពាន់រៀល	បុព្វលាភ ភាគហ៊ុន ពាន់រៀល	ដើមទុន បង់មុន ពាន់រៀល	ទុនបម្រុង ពាន់រៀល	ប្រាក់ចំណេញ រក្សាទុក ពាន់រៀល	សរុប ពាន់រៀល
សមតុល្យនាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១១	៣៤.០៦៩.២៥០	-	-	១.៥៥០.៦១៨	១២.៨២០.២១៤	៤៨.៤៤០.០៨២
ការបង្កើនដើមទុនក្នុងការិយបរិច្ឆេទ	៥០៩.៩៥០	៩៥.៥០៦	-	-	-	៦០៥.៤៥៦
ផ្ទេរទៅទុនបម្រុង	-	-	-	១.៧៥៣.៧២០	(១.៧៥៣.៧២០)	-
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	-	៧.១៨៤.៣៥៨	៧.១៨៤.៣៥៨
សមតុល្យនាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១	៣៤.៥៧៩.២០០	៩៥.៥០៦	-	៣.៣០៤.៣៣៨	១៨.២៥០.៨៥២	៥៦.២២៩.៨៩៦
ដើមទុនបង់មុន	-	-	៣៣៣.៦០៣	-	-	៣៣៣.៦០៣
ផ្ទេរទៅទុនបម្រុង	-	-	-	២.៦២៣.៧៣៥	(២.៦២៣.៧៣៥)	-
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	-	១១.៥៣៣.៥៥៨	១១.៥៣៣.៥៥៨
សមតុល្យនាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១២	៣៤.៥៧៩.២០០	៩៥.៥០៦	៣៣៣.៦០៣	៥.៩២៨.១២១	២៧.១៦០.៦២៧	៦៨.០៩៧.០៥៧
(សមមូលជាពាន់រៀល - កំណត់សម្គាល់ ៤)	៨.៦៥៥.៦២០	២៣.៩០៦	៨៣.៥០៥	១.៤៨៣.៨៨៥	៦.៧៩៨.៦៥៥	១៧.០៨៥.៥៧១



អភិវឌ្ឍន៍ អេ អឹម ខេ ខេត្តកណ្តាល ឧសភា ២០១២

របាយការណ៍លំហូរទឹកប្រាក់

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១២

	២០១២		២០១១		
	កំណត់ សម្គាល់	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ					
សាច់ប្រាក់ ប្រើប្រាស់ក្នុងសកម្មភាពប្រតិបត្តិការ	២៥	(១៦.៩២១.៥២៦)	(៤.២៣៥.៦៧៦)	(៦៤.៦៩០.៦៧៥)	(១៦.០១៦.៥០៦)
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញទ្រព្យ និងបរិក្ខារ		(១.៩៦៦.៦១៥)	(៤៩២.២៦៩)	(១.៨៥២.៣២៩)	(៤៥៨.៦១១)
ការទិញទ្រព្យសកម្មអរូបី		(៩៥៩.៧៧៤)	(២៤០.២៤៤)	(២០.៨៧៩)	(៥.១៦៩)
សាច់ប្រាក់ទទួលបានពីការលក់ទ្រព្យ និងបរិក្ខារ		១២៧.៤៨៣	៣១.៩១១	៥០.២៧១	១២.៤៤៦
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ		(២.៧៩៨.៩០៦)	(៧០០.៦០២)	(១.៨២២.៩៣៧)	(៤៥១.៣៣៤)
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី		៩៩.០៧៧.២៥២	២៤.៨០០.៣១៣	១០១.២៣៩.៣៣៤	២៥.០៦៥.៤៤៥
ការទូទាត់សងប្រាក់កម្ចី		(៧០.៦៨៤.៨៤៦)	(១៧.៦៩៣.៣២៨)	(៣៣.៩៤៤.០៦១)	(៨.៤០៤.០៧៦)
ដើមទុនបង់មុន		៣៣៣.៦០៣	៨៣.៥០៥	៦០៥.៤៥៦	១៤៩.៩០២
សាច់ប្រាក់សុទ្ធទទួលបានពីសកម្មភាពហិរញ្ញប្បទាន		២៨.៧២៦.០០៩	៧.១៩០.៤៩០	៦៧.៩០០.៧២៩	១៦.៨១១.២៧១
ការកើនឡើងនូវសាច់ប្រាក់ និងសាច់ប្រាក់សមមូល		៩.០០៥.៥៧៧	២.២៥៤.២១២	១.៣៨៧.១១៧	៣៤៣.៤៣១
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាដើមការិយបរិច្ឆេទ		២០.៥០៤.៨៤៨	៥.១៣២.៦២៨	១៩.១១៧.៧៣១	៤.៧៣៣.២៨៣
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាចុងការិយបរិច្ឆេទ	២៦	២៩.៥១០.៤២៥	៧.៣៨៦.៨៤០	២០.៥០៤.៨៤៨	៥.០៧៦.៧១៤

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១២

២. មូលដ្ឋាននៃការរៀបចំ

(ក) របាយការណ៍អនុលោមភាព

របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំ និងកំណត់បង្ហាញនៅក្នុង របាយការណ៍ហិរញ្ញវត្ថុ ។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងផ្តល់សិទ្ធិផ្សាយនៅថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៣ ។

(ខ) មូលដ្ឋាននៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានរៀបចំឡើងទៅតាមមូលដ្ឋានតម្លៃដើមដំបូង ។

(គ) រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ

ក្រុមហ៊ុនធ្វើប្រតិបត្តិការអាជីវកម្ម និងកត់ត្រារាល់បញ្ជីគណនេយ្យរបស់ខ្លួនផ្អែកលើរូបិយប័ណ្ណចំនួន ៣ គឺប្រាក់រៀល ប្រាក់ដុល្លារ អាមេរិក និងប្រាក់បាតថៃ ។ អ្នកគ្រប់គ្រងបានកំណត់ប្រាក់រៀលជារូបិយប័ណ្ណមុខងារ និងជារូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ ព្រោះវាឆ្លុះបញ្ចាំងពីភាពចាំបាច់នៃសេដ្ឋកិច្ច ប្រភពព្រឹត្តិការណ៍ និងកាលៈទេសៈរបស់ក្រុមហ៊ុន ។

សកម្មភាពប្រតិបត្តិការជារូបិយប័ណ្ណផ្សេងៗទៀតក្រៅពីប្រាក់រៀល ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការនោះ ។ សមតុល្យនៃទ្រព្យសកម្មរូបិយវត្ថុ និងបំណុលរូបិយវត្ថុ នាកាលបរិច្ឆេទរបាយការណ៍ ដែលជារូបិយប័ណ្ណក្រៅពីប្រាក់រៀល ក៏ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើអត្រានាកាលបរិច្ឆេទនោះ ។ ភាពលំអៀងពីការប្តូររូបិយប័ណ្ណដែលកើតមកពីការប្តូរនោះ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល ។

(ឃ) ការប៉ាន់ស្មាន និងការវិនិច្ឆ័យ

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ តម្រូវឱ្យអ្នកគ្រប់គ្រងធ្វើការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មតដែលមានផលប៉ះពាល់ដល់ការអនុវត្តន៍នូវគោលនយោបាយគណនេយ្យ និងចំនួននៃទ្រព្យសកម្ម បំណុល ចំណូល និងចំណាយដែលបានរាយការណ៍ ។ លទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនោះ ។

ការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធត្រូវបានត្រួតពិនិត្យជាប្រចាំ ។ ការកែប្រែទៅលើការប៉ាន់ស្មានគណនេយ្យ ត្រូវបានទទួលស្គាល់ និងកត់ត្រានៅក្នុងការិយបរិច្ឆេទដែលការប៉ាន់ស្មាននោះត្រូវបានកែប្រែ និងការិយបរិច្ឆេទអនាគតដែលប៉ះពាល់ដោយការកែប្រែនេះ ។

៣. គោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗខាងក្រោមនេះ ត្រូវបានអនុវត្តដោយក្រុមហ៊ុនក្នុងការរៀបចំ របាយការណ៍ហិរញ្ញវត្ថុ នេះ ។ គោលនយោបាយទាំងអស់នេះ ត្រូវបានយកមកអនុវត្តប្រកបដោយ សង្គតិភាពនៅគ្រប់ការិយបរិច្ឆេទ លើកលែងតែមានការបញ្ជាក់បន្ថែម ។

(ក) ឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន រួមមាន សាច់ប្រាក់ និងសាច់ប្រាក់សមមូល ឥណទាន ផ្តល់ដល់អតិថិជន ប្រាក់បញ្ញើ គណនីត្រូវទទួលផ្សេងៗ ប្រាក់កម្ចី និងគណនីត្រូវទូទាត់ផ្សេងៗ ។ គោលនយោបាយគណនេយ្យលើការទទួលស្គាល់ និងការវាយតម្លៃនូវសមាសធាតុទាំងនេះត្រូវបាន បង្ហាញនៅក្នុងគោលនយោបាយគណនេយ្យដូចខាងក្រោម ។

(ខ) មូលដ្ឋាននៃការសរុបរួម

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួមមានរបាយការណ៍ហិរញ្ញវត្ថុរបស់ទីស្នាក់ការកណ្តាលនិងបណ្តាសាខាតាមខេត្ត ក្រុងនានារបស់ខ្លួន ។ រាល់សមតុល្យនិងប្រតិបត្តិការអន្តរសាខាទាំងអស់ត្រូវបានលុបបំបាត់ចោល ។

(គ) សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមានសមតុល្យសាច់ប្រាក់ និងធនាគារ និងប្រាក់បញ្ញើ នៅធនាគារ ដែលមានកាលស្ថាននៅពេលកម្ពុជាដំបូងមានរយៈពេល ៣ ខែ ឬតិចជាង និងការវិនិយោគរយៈពេលខ្លី ដែលអាចប្តូរជាសាច់ប្រាក់ពេលណាក៏បាន ដោយមានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរតម្លៃ ។

ឥណទានវិបារប័ន ដែលត្រូវទូទាត់សងតាមតម្រូវការ ហើយជាផ្នែកមួយនៃការគ្រប់គ្រងសាច់ប្រាក់ របស់ក្រុមហ៊ុនត្រូវបានបញ្ចូលជាសមាសធាតុនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូលក្នុងរបាយការណ៍ លំហូរទឹកប្រាក់ ។

(ឃ) ប្រាក់បញ្ញើ និងប្រាក់កម្ចីនៅធនាគារនានា

ប្រាក់បញ្ញើ និងប្រាក់កម្ចីនៅធនាគារនានា ត្រូវបានកត់ត្រាតាមតម្លៃដើម ។

(ង) ឥណទានផ្តល់ដល់អតិថិជន

ឥណទានផ្តល់ដល់អតិថិជនដែលបានបង្ហាញនៅក្នុងតារាងតុល្យការត្រូវបានកត់ត្រាតាមតម្លៃដើមដែលនៅសល់ដោយដកចេញចំនួនទាំងឡាយណាដែលបានលុបចោល សំវិធានធនជាក់លាក់ និង សំវិធានធនទូទៅ ។

ភាពគ្រប់គ្រាន់នៃសំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ ត្រូវបានវាយតម្លៃដោយអ្នកគ្រប់គ្រង រៀងរាល់ខែ ។ លក្ខខណ្ឌទាំងឡាយដែលត្រូវបានពិចារណាក្នុងការវាយតម្លៃទៅលើភាពគ្រប់គ្រាន់នៃ សំវិធានធនលើឥណទានអាក្រក់ និងជាប់ សង្ស័យមានដូចជា ទំហំឥណទាន បទពិសោធន៍នៃការខាត បង់ កន្លងមក លក្ខខណ្ឌសេដ្ឋកិច្ចបច្ចុប្បន្ន និងផលប៉ះពាល់ផ្សេងៗដល់អតិថិជន ស្ថានភាពហិរញ្ញវត្ថុរបស់ អតិថិជន និងស្ថានភាពជាក់ស្តែងនៃឥណទានរៀបរយលក្ខខណ្ឌដែលបានចែងក្នុងកិច្ចសន្យា ។

(ច) សវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ

ដើម្បីអនុវត្តទៅតាមការណែនាំរបស់ធនាគារជាតិនៃកម្ពុជា សវិធានធនជាក់លាក់លើឥណទានអាក្រក់ និងជាប់សង្ស័យត្រូវបានធ្វើឡើងលើឥណទានដែលបានចាត់ទុកថាមិនដំណើរការហើយត្រូវបានធ្វើឡើងដូចខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃដែលហួសកាលកំណត់សង	អត្រាសវិធានធន
ឥណទានរយៈពេលខ្លី (តិចជាងមួយឆ្នាំ)		
ឥណទានក្រោមស្តង់ដារ	៣០ ថ្ងៃ ឬលើស	១០%
ឥណទានជាប់សង្ស័យ	៦០ ថ្ងៃ ឬលើស	៣០%
ឥណទានបាត់បង់	៩០ ថ្ងៃ ឬលើស	១០០%
ឥណទានរយៈពេលវែង (លើសពីមួយឆ្នាំ)		
ឥណទានក្រោមស្តង់ដារ	៣០ ថ្ងៃ ឬលើស	១០%
ឥណទានជាប់សង្ស័យ	១៨០ ថ្ងៃ ឬលើស	៣០%
ឥណទានបាត់បង់	៣៦០ ថ្ងៃ ឬលើស	១០០%

សវិធានធនទូទៅបន្ថែមសម្រាប់ឥណទានអាក្រក់ និងជាប់សង្ស័យ ត្រូវបានកំណត់តាមអត្រា ១% នៃ ឥណទានស្តង់ដារទាំងអស់លើកលែងឥណទានផ្តល់ដល់បុគ្គលិក ។

សវិធានធននឹងត្រូវធ្វើការគណនាតាមភាគរយនៃចំនួនសមតុល្យដែលនៅសល់នៅពេលដែលឥណទាននោះត្រូវបានចាត់ថ្នាក់ថាមិនដំណើរការ លើកលែងតែការប្រាក់បង្គរ ។ សវិធានធនត្រូវបានកាត់ត្រាក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុន និងត្រូវទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផលរៀងរាល់ខែនៅពេលដែលឥណទានត្រូវបានចាត់ថ្នាក់ក្រោមកម្រិតស្តង់ដារ ។

ឥណទានត្រូវបានលុបចោល និងកាត់ជាចំណាយនៅក្នុងរបាយការណ៍លទ្ធផលនៅពេលដែលឥណទានមិនត្រូវបានទូទាត់សងក្នុងរយៈពេល ១ ឆ្នាំ បន្ទាប់ពីហួសកាលកំណត់សង ឬអតិថិជនបាន ទទួលមរណភាព ។ ឥណទានដែលបានលុបបំបាត់ចោលត្រូវបានកាត់ចេញពីឥណទានដែលនៅសល់ និងសវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ ។

ការប្រមូលបានមកវិញនូវឥណទាន ដែលបានលុបបំបាត់ចោលពីពេលមុន ត្រូវបានកាត់ចេញពីការខាតលើសវិធានធនសម្រាប់ឥណទានអាក្រក់ និងជាប់សង្ស័យនៅក្នុងរបាយការណ៍លទ្ធផល ។

(ឆ) ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មផ្សេងៗ ត្រូវបានកាត់ត្រាតាមតម្លៃអាចប៉ាន់ស្មានពិត ។ ការប៉ាន់ស្មានត្រូវបានធ្វើឡើង សម្រាប់គណនីត្រូវទទួលដែលជាប់សង្ស័យ ដោយផ្អែកតាមការត្រួតពិនិត្យចំនួន ដែលនៅសល់នាកាលបរិច្ឆេទរាយការណ៍ ។

(ជ) ទ្រព្យ និងបរិក្ខារ

- ផ្នែកនៃទ្រព្យ និងបរិក្ខារ ត្រូវបានកាត់ត្រាតាមតម្លៃដើម ដករំលស់បង្គរ និងការខាតបង់លើខ្លួនភាពនៃតម្លៃ បង្គរប្រសិនបើមាន ។ នៅពេលដែលធាតុរបស់ទ្រព្យ និងបរិក្ខារ មានអាយុកាលប្រើប្រាស់ខុសៗគ្នា ធាតុទាំងនោះត្រូវបានចាត់ទុកជាផ្នែកផ្សេងគ្នា (សមាសធាតុចម្បងៗ) របស់ទ្រព្យ និងបរិក្ខារ ។

- រំលស់លើទ្រព្យ និងបរិក្ខារ ត្រូវបានទទួលស្គាល់ជាចំណាយនៅក្នុងរបាយការណ៍លទ្ធផល ដោយផ្អែកលើមូលដ្ឋានរំលស់ថេរទៅតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មានរបស់ទ្រព្យ និងបរិក្ខារនីមួយៗ ដូចខាង ក្រោម៖

យានយន្ត	៨ ឆ្នាំ
ម៉ូតូ	៥ ឆ្នាំ
កុំព្យូទ័រ និងសម្ភារការិយាល័យ	៣ ទៅ ៤ ឆ្នាំ

- ការចំណាយបន្ទាប់ដែលពាក់ព័ន្ធនឹងផ្នែកមួយនៃទ្រព្យ និងបរិក្ខារដែលបានទទួលស្គាល់រួចមកហើយ ត្រូវបានបូកបញ្ចូលទៅក្នុងតម្លៃយោងនៃផ្នែកនោះប្រសិនបើអាចមានលទ្ធភាពផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតដល់ក្រុមហ៊ុនលើសពីស្តង់ដារដើម ។ រាល់ការចំណាយបន្ទាប់ផ្សេងទៀតត្រូវបានទទួលស្គាល់ជាចំណាយនៅក្នុងការិយបរិច្ឆេទដែលបានកើតឡើង ។
- ចំណេញ ឬខាតពីការលក់ប្រើ ឬការលក់ចេញផ្នែកនៃទ្រព្យ និងបរិក្ខារណាមួយត្រូវបានកំណត់ដោយ ភាពខុសគ្នារវាងសាច់ប្រាក់ទទួលបានពីការលក់ និងតម្លៃយោងនៃផ្នែកនោះហើយត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលនាថ្ងៃលក់ប្រើ ឬលក់ចេញ ។
- ទ្រព្យ និងបរិក្ខារដែលបានដករំលស់អស់ហើយត្រូវបានរក្សាទុកក្នុងរបាយការណ៍ហិរញ្ញវត្ថុរហូតដល់ថ្ងៃដែលទ្រព្យ និងបរិក្ខារទាំងនោះត្រូវបានលក់ចេញ ឬលុបបំបាត់ចោល ។

(ឈ) ទ្រព្យសកម្មអរូបិយ

ទ្រព្យសកម្មអរូបិយ រួមមានកុំព្យូទ័រសុហ្វ័រ ហើយត្រូវបានកត់ត្រាតាមថ្លៃដើម ដករំលស់បង្គរ និងការខាតបង់លើឱនភាពនៃតម្លៃបង្គរ ។ ការទិញកុំព្យូទ័រសុហ្វ័រ ត្រូវបានធ្វើមូលធនកម្មតាមមូលដ្ឋាន ថ្លៃដើមដែលបានទិញ និងនាំយកសុហ្វ័រនោះមកប្រើប្រាស់ ។ ទ្រព្យសកម្មអរូបិយត្រូវបានធ្វើរំលស់តាមវិធីសាស្ត្ររំលស់ថេរក្នុងរយៈពេល ៥ ឆ្នាំ ។

(ញ) ឱនភាពនៃតម្លៃ

(i) ទ្រព្យសកម្មហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាយតម្លៃនាកាលបរិច្ឆេទរបាយការណ៍នីមួយៗដើម្បីកំណត់ថាមានភស្តុតាងណាមួយដែលបង្ហាញថា ទ្រព្យសកម្មហិរញ្ញវត្ថុទាំងនោះមានឱនភាពនៃតម្លៃ ។ ទ្រព្យសកម្ម ហិរញ្ញវត្ថុ ត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃ ប្រសិនបើមានហេតុការណ៍មួយ ឬច្រើនជះឥទ្ធិពល ជាអវិជ្ជមានទៅលើលំហូរទឹកប្រាក់ប៉ាន់ស្មាននាពេលអនាគតដល់ទ្រព្យសកម្មនោះ ។ ករណីនេះ មិនត្រូវបានប្រើសម្រាប់ឥណទានផ្តល់ដល់អតិថិជននោះទេ ដោយវាត្រូវបានបង្ហាញនៅក្នុងគោល នយោបាយគណនេយ្យដោយឡែកនៅក្នុងកំណត់សម្គាល់ ៣ (ច) ។

រាល់ទ្រព្យសកម្មហិរញ្ញវត្ថុទោលសារវន្ត ត្រូវបានត្រួតពិនិត្យឱនភាពនៃតម្លៃតាមមូលដ្ឋានទោល ។ ទ្រព្យសកម្មនៅសល់ ត្រូវបានវាយតម្លៃជាមួយក្រុមទ្រព្យសកម្មដែលមានហានិភ័យឥណទានស្រដៀងគ្នា ។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល ។

ការខាតបង់លើឱនភាពនៃតម្លៃត្រូវដកចេញប្រសិនបើមានព្រឹត្តិការណ៍កើតឡើងបន្ទាប់ពីការទទួលស្គាល់ការខាតបង់លើឱនភាពនៃតម្លៃតម្រូវឲ្យដកចេញ ។

(ii) ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានត្រួតពិនិត្យឡើងវិញនៅរាល់ កាលបរិច្ឆេទ រាយការណ៍នីមួយៗ ដើម្បីកំណត់ថាមានសញ្ញាណណាមួយដែលបង្ហាញថា ទ្រព្យសកម្ម ទាំងនោះមានឱនភាព នៃតម្លៃ ។ ប្រសិនបើមានសញ្ញាណនោះកើតឡើង ការប៉ាន់ស្មានលើតម្លៃដែល អាចប្រមូលបានវិញរបស់ទ្រព្យ សកម្ម ត្រូវបានធ្វើឡើង ។

តម្លៃដែលអាចប្រមូលមកវិញបាននៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺជាតម្លៃដែលធំជាងរវាង តម្លៃ ប្រើប្រាស់ និងតម្លៃសមស្របដកចំណាយដើម្បីលក់ចេញ ។ ក្នុងការប៉ាន់ប្រមាណតម្លៃប្រើប្រាស់ សាច់ប្រាក់ រំពឹងថានឹងទទួលបាននាពេលអនាគតត្រូវបានអប្បបរមាទៅតម្លៃបច្ចុប្បន្នដោយប្រើអត្រាការប្រាក់មុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងការប៉ាន់ប្រមាណនៃតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់ សម្រាប់ ទ្រព្យសកម្មទាំងនោះ ។ សម្រាប់គោលបំណងនៃការត្រួតពិនិត្យលើ ឱនភាពនៃតម្លៃ ទ្រព្យសកម្មត្រូវបានដាក់ បញ្ចូលគ្នាជាក្រុមដែលអាចបង្កើតសាច់ប្រាក់បានតូចបំផុតពី ការបន្តការប្រើប្រាស់ដោយមិនពឹងផ្អែកខ្លាំងលើ លំហូរសាច់ប្រាក់នៃទ្រព្យសកម្មដទៃទៀត ឬក្រុមទ្រព្យសកម្មដទៃទៀត ហៅកាត់ថា (“ឯកតាបង្កើតសាច់ប្រាក់”) ។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងនៃទ្រព្យសកម្មមួយ ឬឯកតាបង្កើត សាច់ប្រាក់ មានចំនួនលើសពីតម្លៃដែលអាចប្រមូលមកបានវិញ ។ ការខាតបង់លើឱនភាពនៃតម្លៃត្រូវបាន ទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល ។

(ដ) ប្រាក់បញ្ញើរបស់អតិថិជន

ប្រាក់បញ្ញើរបស់អតិថិជនត្រូវបានបង្ហាញតាមតម្លៃនៃប្រាក់តម្កល់ ។

(ប) ប្រាក់កម្ចី

ប្រាក់កម្ចីត្រូវបានបង្ហាញតាមសមតុល្យប្រាក់ដើមដែលនៅសល់ ។ សោហ៊ុយផ្សេងៗ ដែលបានចំណាយដើម្បី ទទួលបានប្រាក់កម្ចី ត្រូវបានធ្វើមូលធនកម្ម និងធ្វើរំលស់ទៅតាមរយៈពេលនៃប្រាក់កម្ចីនោះ ដោយប្រើវិធីសាស្ត្រ រំលស់ថេរ ។

(ខ) សំវិធានធន

សំវិធានធន ត្រូវបានទទួលស្គាល់នៅពេលដែលក្រុមហ៊ុនមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនា ពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងផុតទៅ ហើយមានលទ្ធភាពដែល តម្រូវឱ្យមានលំហូរចេញ នូវអត្ថប្រយោជន៍សេដ្ឋកិច្ចក្នុងការបំពេញនូវកាតព្វកិច្ចនោះ ។ ប្រសិនបើ ផលប៉ះពាល់មានលក្ខណៈសារវន្ត សំវិធានធនត្រូវបានកំណត់ដោយអប្បបរមាលំហូរសាច់ប្រាក់ដែលរំពឹងថានឹងទទួលបាននាពេលអនាគត ដោយ ប្រើអត្រាមុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងពីការប៉ាន់ប្រមាណនៃតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និង ហានិភ័យជាក់លាក់ចំពោះបំណុលទាំងនោះ ។

(ធរ) សំវិធានធនសម្រាប់មូលនិធិសោធននិវត្តន៍

ក្រុមហ៊ុនផ្តល់អត្ថប្រយោជន៍ដល់និយោជិតរបស់ខ្លួន តាមគោលការណ៍មូលនិធិសោធននិវត្តន៍ ។ និយោជិតដែល បានបញ្ចប់រយៈពេលសាកល្បង មានសិទ្ធិចូលរួម ក្នុងមូលនិធិសោធននិវត្តន៍នេះ ។ មូលនិធិនេះមានប្រភពមក ពីកត្តាដូចខាងក្រោម:

- និយោជិតចូលរួមចំណែកចំនួន ៣% នៃប្រាក់បៀវត្សប្រចាំខែរបស់ពួកគេ ហើយក្រុមហ៊ុនចូលរួមចំណែក ចំនួន ៦% ។ ការរួមចំណែកនេះ ត្រូវបានកត់ត្រាជាចំណាយនៅក្នុងរបាយការណ៍លទ្ធផល ។

- ក្រុមហ៊ុនផ្តល់ការប្រាក់លើសមតុល្យបង្កនៃមូលនិធិសោធននិវត្តន៍ ដែលត្រូវបានគណនាតាមអត្រា ៧% ក្នុងមួយឆ្នាំ ។ ការប្រាក់នេះ ត្រូវបានកត់ត្រាជាចំណាយនៅក្នុងរបាយការណ៍លទ្ធផល ។

មូលនិធិសោធននិវត្តន៍ នឹងត្រូវទូទាត់ជូននិយោជិត (និយោជិតដែលបានចូលរួមចំណែកក្នុងមូលនិធិ) នៅពេល ដែលពួកគេចូលនិវត្តន៍ លាលប់ពីការងារ ឬត្រូវបញ្ឈប់ពីការងារ ។ ចំនួនដែលនិយោជិត បានរួមចំណែក ព្រមទាំងការប្រាក់ ត្រូវបានក្រុមហ៊ុនទូទាត់ជូនយ៉ាងពេញលេញ ។

និយោជិតទាំងឡាយណាដែលត្រូវបានបញ្ឈប់ពីការងារដោយសារការប្រព្រឹត្តខុសឆ្គងធ្ងន់ធ្ងរទទួលបានមូលនិធិ នេះត្រឹមចំណែកដែលនិយោជិតនោះបានបង់ និងការប្រាក់ប៉ុណ្ណោះដោយមិនគិតអតិភាពការងាររបស់និយោជិត រូបនោះឡើយ ។

(ណ) ការទទួលស្គាល់ប្រាក់ចំណូល និងចំណាយ

ចំណូលការប្រាក់ត្រូវបានទទួលស្គាល់ដោយផ្អែកលើមូលដ្ឋានបង្ក ។ នៅពេលដែលឥណទានមួយត្រូវបាន ចាត់ថ្នាក់ជាឥណទានមិនដំណើរការ ការកត់ត្រាចំណូលពីការប្រាក់ត្រូវបានព្យួរទុក រហូតដល់ពេលដែលក្រុមហ៊ុន បានទទួលសាច់ប្រាក់ជាក់ស្តែង ។ ចំណូលពីការប្រាក់ត្រូវបានធ្វើការគណនាដោយប្រើវិធីសាស្ត្រសមតុល្យថយ ចុះលើសមតុល្យឥណទានដែលនៅសល់ប្រចាំខែ ។

កម្រៃសេវាកម្មឥណទាន ត្រូវបានទទួលស្គាល់ជាចំណូលនៅពេលដែលទឹកប្រាក់ឥណទានត្រូវបានផ្តល់ដល់ អតិថិជន ។ កម្រៃសេវាកម្មឥណទានត្រូវបានគណនាដោយប្រើប្រាស់ប្រាក់ដើម និងអត្រាកម្រៃសេវាកម្ម ។

ចំណាយត្រូវបានទទួលស្គាល់តាមមូលដ្ឋានបង្ក ។

(ត) ជំនួយ

ជំនួយដែលទទួលបានពីភាគីទីបី ដើម្បីជួយទៅលើប្រតិបត្តិការទាំងឡាយរបស់ក្រុមហ៊ុន ត្រូវបានបញ្ចូលទៅក្នុង របាយការណ៍លទ្ធផល ផ្អែកតាមមូលដ្ឋានជាប្រព័ន្ធ និងសមស្របដោយផ្អែកជាមួយនឹងចំណាយដែលត្រូវ ទូទាត់ ។

ជំនួយដែលទទួលបានពីភាគីទីបី សំរាប់ការទិញទ្រព្យ និងបរិក្ខារ ត្រូវបានទទួលស្គាល់ជាចំណូលក្នុងរបាយការ ណ៍លទ្ធផលផ្អែកតាមមូលដ្ឋានជាប្រព័ន្ធ និងសមស្របទៅតាមអាយុកាលនៃការប្រើប្រាស់របស់ទ្រព្យសម្បត្តិ ។ ជំនួយដែលមិនទាន់បានបញ្ចូលទៅក្នុងរបាយការណ៍លទ្ធផល ត្រូវបានបង្ហាញជាជំនួយពន្យារ ។

(ថ) ភតិសន្យាប្រតិបត្តិការ

ថ្លៃឈ្នួលដែលត្រូវទូទាត់លើភតិសន្យាប្រតិបត្តិការ ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផលតាម វិធីសាស្ត្រ រំលស់ថេរទៅតាមថេរវេលានៃភតិសន្យា ។ ការសន្យាភតិសន្យា មិនត្រូវបានទទួលស្គាល់ជា បំណុលទេរហូត ដល់ពេលដែលក្រុមហ៊ុនមានកាតព្វកិច្ចត្រូវទូទាត់ ។

(ទ) ពន្ធលើប្រាក់ចំណេញ

ពន្ធលើប្រាក់ចំណេញ រួមមានពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងពន្ធពន្យារ ។ ពន្ធលើប្រាក់ចំណេញ ប្រចាំឆ្នាំ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល លើកលែងតែក្នុងករណីដែលពន្ធលើប្រាក់ ចំណេញទាក់ទង ទៅនឹងធាតុណាដែលបានទទួលស្គាល់ជាផ្នែកមួយនៃមូលធន ។

ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ គឺជាពន្ធដែលរំពឹងថា ត្រូវបង់ទៅលើប្រាក់ចំណេញជាប់ពន្ធប្រចាំឆ្នាំ ដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬបានអនុម័តជាអាទិ៍នៅកាលបរិច្ឆេទរាយការណ៍ និងនិយ័តភាពទាំងឡាយទៅលើពន្ធត្រូវបង់ពីឆ្នាំមុនៗ ។

ពន្ធពន្យារត្រូវបានកំណត់តាមវិធីសាស្ត្រតារាងតុល្យការលើភាពលំអៀងបណ្តោះអាសន្នរវាងតម្លៃ យោងនៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃយោងសម្រាប់ការគិតពន្ធ ។ ចំនួននៃពន្ធពន្យារដែលបានកំណត់នោះ គឺផ្អែកលើលក្ខណៈដែលអាចប្រើប្រាស់បាន ឬអាចកាត់កងបាន ដែលនឹងកើតឡើងរវាងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុល ដោយប្រើអត្រាពន្ធកំណត់នៅថ្ងៃ តារាងតុល្យការ ។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់តែក្នុងករណីអាចនឹងកើតមានឡើងនូវប្រាក់ចំណេញ ជាប់ពន្ធនាពេលអនាគតដែលអនុញ្ញាតឲ្យប្រើប្រាស់កាត់កងជាមួយពន្ធពន្យារនោះបាន ។ ពន្ធពន្យារ ជាទ្រព្យសកម្មត្រូវបានកាត់បន្ថយ ក្នុងករណីមិនអាចមាននូវការប្រើប្រាស់នូវអត្ថប្រយោជន៍ពន្ធទាំងនោះបាន ។

(ឆ) សម្ព័ន្ធព្យាបាល

ភាគីដែលត្រូវបានចាត់ទុកជាសម្ព័ន្ធព្យាបាល ប្រសិនបើភាគីនោះមានលទ្ធភាពគ្រប់គ្រងដោយផ្ទាល់ ឬដោយប្រយោល ឬ មានឥទ្ធិពលខ្លាំងទៅលើភាគីមួយទៀតក្នុងការធ្វើសេចក្តីសម្រេចហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬក្រុមហ៊ុននិងភាគីនោះស្ថិតនៅក្រោមការគ្រប់គ្រងរួមមួយឬក៏មានឥទ្ធិពលខ្លាំង។ សម្ព័ន្ធព្យាបាលអាចជារូបវន្តបុគ្គល ឬ នីតិបុគ្គល ហើយក៏រួមបញ្ចូលនូវសមាជិកគ្រួសារជិតស្និទ្ធជាមួយ នឹងរូបវន្តបុគ្គលជាសម្ព័ន្ធព្យាបាលផងដែរ ។

តាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សម្ព័ន្ធព្យាបាលរួមបញ្ចូលផងដែរនូវរូបវន្តបុគ្គលដែលមានភាគហ៊ុនយ៉ាងតិចចំនួន ១០% នៃដើមទុនរបស់ក្រុមហ៊ុន ឬ នៃសិទ្ធិបោះឆ្នោត ទោះជាកាន់កាប់ដោយ ផ្ទាល់ក្តី ឬ ដោយប្រយោលក្តី ឬ រូបវន្តបុគ្គលណាដែលរួមចំណែកក្នុងផ្នែករដ្ឋបាល ការដឹកនាំ ការគ្រប់គ្រង ឬ ការរៀបចំ និងការអនុវត្តនូវការត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុន ។

៤. ការប្តូររូបិយប័ណ្ណពីប្រាក់រៀលទៅជាប្រាក់ដុល្លារអាមេរិក

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់រៀល ។ ការប្តូររូបិយប័ណ្ណពីប្រាក់រៀលទៅជាប្រាក់ ដុល្លារអាមេរិក ត្រូវបានធ្វើឡើងសម្រាប់ជាការបង្ហាញប័ណ្ណដោយប្រើអត្រាប្តូរប្រាក់មធ្យមជាផ្លូវការប្រកាសដោយធនាគារជាតិនៃកម្ពុជា នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១២ ដែល ១ ដុល្លារអាមេរិក ស្មើនឹង ៣,៩៩៥ រៀល (២០១១: ១ ដុល្លារអាមេរិក ស្មើនឹង ៤,០៣៩ រៀល) ។ តួលេខជាប្រាក់រៀលនេះ មិនត្រូវបានយក មកបកស្រាយថា តួលេខប្រាក់រៀលត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិកឬនឹងត្រូវប្តូរជាប្រាក់ដុល្លារអាមេរិកនាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ ។

៥. សាច់ប្រាក់ក្នុងដៃ

	២០១២		២០១១	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)
ទីស្នាក់ការកណ្តាល	២៧.០៦៤	៦.៧៧៤	១៤.១២១	៣.៤៩៦
សាខាផ្សេងៗ	៨.១៦៧.១៨៩	២.០៤៤.៣៥៣	១.៥០៦.២៨៣	៣៧២.៩៣៥
	៨.១៩៤.២៥៣	២.០៥១.១២៧	១.៥២០.៤០៤	៣៧៦.៤៣១

ចំនួនខាងលើត្រូវបានធ្វើការវិភាគដូចខាងក្រោម៖

	២០១២		២០១១	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)
តាមរូបិយប័ណ្ណ				
ប្រាក់រៀល	៥.៦០៩.៤៧៥	១.៤០៤.១២៤	៧៤៩.៦៣០	១៨៥.៥៩៨
ប្រាក់ដុល្លារអាមេរិក	២.៤៤១.០១២	៦១១.០១៧	៧៤៦.៦៥៨	១៨៤.៨៦២
ប្រាក់បាតថៃ	១៤៣.៧៦៦	៣៥.៩៨៦	២៤.១១៦	៥.៩៧១
	៨.១៩៤.២៥៣	២.០៤១.១២៧	១.៥២០.៤០៤	៣៧៦.៤៣១

៦. ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា

	២០១២		២០១១	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)
ប្រាក់បញ្ញើតាមច្បាប់				
ប្រាក់តម្កល់ធានាលើដើមទុន	៣.៤៥៧.៩២០	៨៦៥.៥៦២	៣.៤០៦.៩២៥	៨៤៣.៥០៧
ប្រាក់បម្រុងកាតព្វកិច្ច	២.៧៨០.០០០	៦៩៥.៨៧០	១.៣៣៥.០០០	៣៣០.៥២៧
	៦.២៣៧.៩២០	១.៥៦១.៤៣២	៤.៧៤១.៩២៥	១.១៧៤.០៣៤
គណនីចរន្តផ្សេងៗ	៤៥៤.២២៤	១១៣.៦៩៨	១១៣.៤១៨	២៨.០៨១
	៦.៦៩២.១៤៤	១.៦៧៥.១៣០	៤.៨៥៥.៣៤៣	១.២០២.១១៥

ប្រាក់តម្កល់ធានាលើដើមទុន

ប្រាក់បញ្ញើតាមច្បាប់ត្រូវបានរក្សាទុកនៅ ធនាគារជាតិនៃកម្ពុជាដោយអនុលោមទៅតាមប្រកាសរបស់ ធនាគារជាតិនៃកម្ពុជាលេខ ៨៧-០០-០០៦ ប្រ.ក ស្តីពីអាជ្ញាប័ណ្ណនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន ១០% នៃ ដើមទុនចុះបញ្ជី ។ ប្រាក់តម្កល់នេះ នឹងត្រូវបង្វិលឲ្យក្រុមហ៊ុនវិញ នៅពេលដែលក្រុមហ៊ុនស្ម័គ្រចិត្តបញ្ចប់អាជីវកម្មរបស់ខ្លួន ហើយមិនមាននៅសល់ប្រាក់បញ្ញើរបស់អតិថិជន ។

ប្រាក់តម្កល់ធានាលើដើមទុនរក្សាទុកនៅធនាគារជាតិនៃកម្ពុជា ទទួលបានការប្រាក់តាមអត្រា ៣.០០% ក្នុងមួយឆ្នាំ ។

ប្រាក់បម្រុងកាតព្វកិច្ច

ប្រាក់បម្រុងកាតព្វកិច្ច គឺជាប្រាក់បម្រុងកាតព្វកិច្ចអប្បបរមា ដែលត្រូវបានគណនាតាមអត្រា ៨% នៃប្រាក់បញ្ញើរបស់អតិថិជន ដោយអនុលោមទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ៨៧-០៧-១៦៣ ប្រ.ក ស្តីពីអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើពីសាធារណៈជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ។ ប្រាក់បញ្ញើនេះប្រែប្រួលតាមកម្រិតនៃប្រាក់បញ្ញើរបស់អតិថិជន ។

ប្រាក់បម្រុងកាតព្វកិច្ច ពុំទទួលបានការប្រាក់នោះទេ ។

៧. ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារនានា

	២០១២		២០១១	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)
គណនីចរន្ត	៨៩៤.៦៣៩	២២៣.៩៤០	១.១៨២.៩៨២	២៩២.៨៩០
គណនីសន្សំ	១៣.៩៧០.២៥៣	៣.៤៩៦.៩៣៤	១៣.៦៤៧.២៦៣	៣.៣៧៨.៨៧២
គណនីមានកាលកំណត់ (*)	៤៤.៧៤៩.០០០	១១.២០១.២៥២	៥១.២៩៥.៣០០	១២.៧០០.០០០
	៥៩.៦១៣.៨៩២	១៤.៩២២.១២៦	៦៦.១២៥.៥៤៥	១៦.៣៧១.៧៦២

(*) គណនីមានកាលកំណត់រួមមានប្រាក់បញ្ញើនៅធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជាចំនួន ៣៩ ពាន់លានរៀល ដើម្បីធានាលើប្រាក់កម្ចី back-to-back ដែលបានធ្វើឡើងសម្រាប់ការការពារហានិភ័យរូបិយប័ណ្ណ ។ (កំណត់សម្គាល់ ១៥)

ចំនួនខាងលើត្រូវបានធ្វើការវិភាគដូចខាងក្រោម:

	២០១២		២០១១	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)
(ក) តាមកាលកំណត់				
ក្នុងរយៈពេល ១ ខែ	២០.៨៦២.៣៩២	៥.២២២.១២៦	១៤.៨៣០.២៤៥	៣.៦៧១.៧៦២
ពី ២ ទៅ ៣ ខែ	-	-	៨.០៧៨.០០០	២.០០០.០០០
លើសពី ៣ ខែ	៣៨.៧៥១.៥០០	៩.៧០០.០០០	៤៣.២១៧.៣០០	១០.៧០០.០០០
	៥៩.៦១៣.៨៩២	១៤.៩២២.១២៦	៦៦.១២៥.៥៤៥	១៦.៣៧១.៧៦២

(ខ) តាមរូបិយប័ណ្ណ				
ប្រាក់រៀល	៤៤.២៣៥.៨៣៧	១១.០៧២.៨០០	៨.៥៨៥.៩០១	២.១២៥.៧៤៩
ប្រាក់ដុល្លារអាមេរិក	១៤.៨៧៣.៩៩៩	៣.៧២៣.១៥៤	៥៧.១៧០.២៨១	១៤.១៥៤.៥៦៤
ប្រាក់បាតថៃ	៥០៤.០៥៦	១២៦.១៧២	៣៦៩.៣៦៣	៩១.៤៤៩
	៥៩.៦១៣.៨៩២	១៤.៩២២.១២៦	៦៦.១២៥.៥៤៥	១៦.៣៧១.៧៦២

	២០១២		២០១១	
	(គ) តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)			
គណនីមានកាលកំណត់		១,០០% - ៥,០០%		១,៦៥% - ៥,០០%
គណនីសន្សំ		០,២៥% - ០,៧៥%		០,២៥% - ០,៧៥%

៨. ឥណទានផ្តល់ដល់អតិថិជន

	២០១២		២០១១	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)
ឥណទានធនាគារភូមិ				
សងនៅចុងវគ្គ	៧៦.៣៨១.២៧៩	១៩.១១៩.២១៩	៧៩.០៨៦.៤៨៦	១៩.៥៨០.៧១០
សងរំលស់ដើមថេរ	៧៨.៥៧៧.១៩៤	១៩.៦៦៨.៨៨៥	៤៩.០៤៦.៧៥២	១២.១៤៣.២៩១
សងបណ្តាក់	៣៤.១៣៥.១៧៤	៨.៥៤៤.៤៧៤	២៩.៤៤៧.៥៦៨	៧.២៩០.៨០៧
ឥណទានឯកត្តជន				
សងបណ្តាក់	២២.៥៥៤.២១១	៥.៦៤៥.៦១០	២០.២៨១.៨០៨	៥.០២១.៤៩២
សងនៅចុងវគ្គ	២៦.៥១៨.២៩៨	៦.៦៣៧.៨៧២	១២.៤០៧.២២៥	៣.០៧១.៨៥៦
សងបណ្តាក់តាមរដូវកាល	៦.៩៩៦.៩០៥	១.៧៥១.៤១៥	៥៦៧.២៥៥	១៤០.៤៤៤
ឥណទានផ្តល់ដល់បុគ្គលិក	៣.៧៣៤.០៦៥	៩៣៤.៦៨៥	១.៩២១.៤៥៤	៤៧៥.៧២៥
	២៤៨.៨៨៧.១២៦	៦២.៣០២.១៦០	១៩២.៧៥៨.៥៤៨	៤៧.៧២៤.៣២៥
សំវិធានធនសម្រាប់ឥណទានអាក្រក់ និងជាប់សង្ស័យ				
ជាក់លាក់	(១៦៥.៦៧៩)	(៤១.៤៧២)	(១៥២.១៦៧)	(៣៧.៦៧៤)
ទូទៅ	(២.៤៥១.៦៣១)	(៦១៣.៦៧៥)	(២.៥១៧.៥៥៩)	(៦២៣.៣១៣)
	(២.៦១៧.៣១០)	(៦៥៥.១៤៧)	(២.៦៦៩.៧២៦)	(៦៦០.៩៨៧)
	២៤៦.២៧៩.៨១៦	៦១.៦៤៧.០១៣	១៩០.០៨៨.៨២២	៤៧.០៦៣.៣៣៨

បម្រែបម្រួលនៃសំវិធានធនសម្រាប់ឥណទានអាក្រក់ និងជាប់សង្ស័យមានដូចខាងក្រោម:

	២០១២		២០១១	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)
នាដើមការិយបរិច្ឆេទ	២.៦៦៩.៧២៦	៦៦៨.២៦៧	២.៩៤៤.៤០៣	៧២៨.៩៩៣
សំវិធានធនបន្ថែមក្នុងការិយបរិច្ឆេទ	៨១២.៣៤៤	២០៣.៣៤០	១.៨៨៩.០១៣	៤៦៧.៦៩៣
ការដកចេញ	(៥៤១.០៩១)	(១៣៥.៤៤២)	-	-
ការលុបចេញពីបញ្ជីក្នុងការិយបរិច្ឆេទ	(៣២៣.៦៦៩)	(៨១.០១៨)	(២.១៦៦.០៩៦)	(៥៣៦.២៩៥)
លំអៀងពីការប្តូររូបិយបណ្ណ	-	-	២.៤០៦	៥៩៦
នាចុងការិយបរិច្ឆេទ	២.៦១៧.៣១០	៦៥៥.១៤៧	២.៦៦៩.៧២៦	៦៦០.៩៨៧

ឥណទានផ្តល់ដល់អតិថិជនត្រូវបានវិភាគដូចខាងក្រោម៖

	២០១២		២០១១	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)
(ក) តាមកាលកំណត់				
តិចជាង ១ ខែ	១៦.០៤៦.៨៤៣	៤.០១៦.៧៣២	៦.១៨១.៣២៤	១.៥៣០.៤១០
ពី ១ ទៅ ៣ ខែ	៤១.០២៣.៧២០	១០.២៦៨.៧៦៦	២១.៧៦៩.៨៧៥	៥.៣៨៩.៩១៧
ពី ៣ ខែ ទៅ ១២ ខែ	១៥៧.៤០១.៣៤០	៣៩.៣៩៩.៥៨៥	១២៨.៣៦០.២២៤	៣១.៧៨០.១៩៩
លើសពី ១ ឆ្នាំ	៣៤.៤២៥.២២៣	៨.៦១៧.០៧៧	៣៦.៤៤៧.១២៥	៩.០២៣.៧៩៩
	២៤៨.៨៩៧.១២៦	៦២.៣០២.១៦០	១៩២.៧៥៨.៥៤៨	៤៧.៧២៤.៣២៥
(ខ) តាមរូបិយប័ណ្ណ				
ប្រាក់រៀល	២២០.១៩៩.៥៦៧	៥៥.១១៨.៧៩០	១៧៥.៣២៧.៤២៧	៤៣.៤០៨.៦២៣
ប្រាក់ដុល្លារអាមេរិក	១៦.៣៨៣.០៤១	៤.១០០.៨៨៦	៨.៣៤១.៤៥២	២.០៦៥.២២៧
ប្រាក់បាតថៃ	១២.៣១៤.៥១៨	៣.០៨២.៤៨៤	៩.០៨៩.៦៦៩	២.២៥០.៤៧៥
	២៤៨.៨៩៧.១២៦	៦២.៣០២.១៦០	១៩២.៧៥៨.៥៤៨	៤៧.៧២៤.៣២៥
(គ) តាមផ្នែកសេដ្ឋកិច្ច				
កសិកម្ម	១៧២.៧៣៧.៩១៦	៤៣.២៣៨.៥២៧	១២៩.៨៤៣.៩៣៧	៣២.១៤៧.៥៤៦
ពាណិជ្ជកម្ម និងជំនួញ	៤១.៤៦៧.៩៥៩	១០.៣៧៩.៩៦៥	៣១.៣២៨.៨៦៤	៧.៧៥៦.៥៨៩
លក្ខណៈគ្រួសារ	១៥.៨៨១.៣៩៣	៣.៩៧៥.៣១៧	១៧.៣០៩.២៧៥	៤.២៨៥.៥៣៥
សេវាកម្ម	១០.១៦៦.៩០២	២.៥៤៤.៩០៧	១១.២៤១.២០១	២.៧៨៣.១៦៤
សំណង់	២.៨៨២.៥៤១	៧២១.៥៣៧	៩៧៥.៩០២	២៤១.៦២០
ការដឹកជញ្ជូន	៨៦៨.១២០	២១៧.៣០២	៣៦៧.៧៦៤	៩១.០៥៣
ផ្សេងៗ	៤.៨៩២.២៩៥	១.២២៤.៦០៥	១.៦៩១.៦០៥	៤១៨.៨១៨
	២៤៨.៨៩៧.១២៦	៦២.៣០២.១៦០	១៩២.៧៥៨.៥៤៨	៤៧.៧២៤.៣២៥
(ឃ) តាមនិវាសនដ្ឋាន				
និវាសនជន	២៤៨.៨៩៧.១២៦	៦២.៣០២.១៦០	១៩២.៧៥៨.៥៤៨	៤៧.៧២៤.៣២៥
(ង) តាមទំនាក់ទំនងសម្ព័ន្ធហិក				
អតិថិជនខាងក្រៅ	២៤៥.១៦៣.០៦១	៦១.៣៦៧.៤៧៥	១៩០.៨៣៧.០៩៤	៤៧.២៤៨.៦០០
ឥណទានផ្តល់ដល់បុគ្គលិក	៣.៧៣៤.០៦៥	៩៣៤.៦៨៥	១.៩២១.៤៥៤	៤៧៥.៧២៥
	២៤៨.៨៩៧.១២៦	៦២.៣០២.១៦០	១៩២.៧៥៨.៥៤៨	៤៧.៧២៤.៣២៥
(ច) តាមតំបន់				
ទីស្នាក់ការកណ្តាល	៩៨៩.៥៦៩	២៤៧.៧០២	១៩១.៣៩៥	៤៧.៣៨៧
សាខានានា	២៤៧.៩០៧.៥៥៧	៦២.០៥៤.៤៥៨	១៩២.៥៦៧.១៥៣	៤៧.៦៧៦.៩៣៨
	២៤៨.៨៩៧.១២៦	៦២.៣០២.១៦០	១៩២.៧៥៨.៥៤៨	៤៧.៧២៤.៣២៥

	២០១២		២០១១	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)
(ឆ) តាមចំណាត់ថ្នាក់ឥណទាន				
ឥណទានស្តង់ដារ:				
មានការធានា	៥៧.៨០២.៥៩៨	១៤.៤៦៨.៧៣៥	៣២.៧៤៦.៣២៥	៨.១០៧.៥៣៣
ពុំមានការធានា	១៩០.៨០២.២០៥	៤៧.៧៦០.២៥២	១៥៩.៨២៥.៣៥១	៣៩.៥៧០.៥២៥
ឥណទានក្រោមស្តង់ដារ:				
មានការធានា	៥៥.៥១៣	១៣.៨៩៦	១១.៥៤០	២.៨៥៧
ពុំមានការធានា	៤០.១២៤	១០.០៤៤	១០.៨៦៣	២.៦៩០
ឥណទានជាប់សង្ស័យ:				
មានការធានា	៤១.០២៣	១០.២៦៩	៤.០១៥	៩៩៤
ពុំមានការធានា	១៦.៨៤២	៤.២១៥	១៦.៨៩៣	៤.១៨២
ឥណទានបាត់បង់:				
មានការធានា	៥០.៣៧១	១២.៦០៩	៧៦.៩៥៥	១៩.០៥៣
ពុំមានការធានា	៨៨.៤៥០	២២.១៤០	៦៦.៦០៦	១៦.៤៩១
	២៤៨.៨៩៧.១២៦	៦២.៣០២.១៦០	១៩២.៧៥៨.៥៤៨	៤៧.៧២៤.៣២៥
(ជ) តាមអត្រាការប្រាក់ (ក្នុងមួយខែ)				
អតិថិជនខាងក្រៅ	២៦,៤០% - ៣៦,០០%		២៧,៦០% - ៣៦,០០%	
ឥណទានផ្តល់ដល់បុគ្គលិក	២,០០% - ១២,០០%		២,០០% - ១២,០០%	

៩. ទ្រព្យសកម្មផ្សេងៗ

	២០១២		២០១១	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)
ការប្រាក់ត្រូវទទួល	៥.១៥៩.៤៥៩	១.២៩១.៤៧៩	៤.៦៩៩.៤២៦	១.១៦៣.៥១២
ចំណាយបង់មុន	១.៩០៦.៤៧៤	៤៧៧.២១៥	១.៦៦៦.៩៥៧	៤១២.៧១៥
ផ្សេងៗ	២៣០.៩៧៨	៥៧.៨១៧	៣០០.៣៥៧	៧៤.៣៦៥
	៧.២៩៦.៩១១	១.៨២៦.៥១១	៦.៦៦៦.៧៤០	១.៦៥០.៥៩២

១០. ទ្រព្យ និងបរិក្ខារ

	យានយន្ត ពាន់រៀល	ម៉ូតូ ពាន់រៀល	កុំព្យូទ័រ និង សម្ភារ ការិយាល័យ ពាន់រៀល	សរុប ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)
តម្លៃដើម					
នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១២	២.១៩៦.១៩២	៤.០៧៦.៣២២	៣.៦៣៨.១០៧	៩.៩១០.៦២១	២.៤៨០.៧៥៦
ការទិញបន្ថែម	៤០០.៤៥៥	៩០៣.៦៦៤	៦៦២.៤៩៦	១.៩៦៦.៦១៥	៤៩២.២៦៩
ការលក់ចេញ	-	(២២០.០៣១)	(៨៤.៣៣៩)	(៣០៤.៣៧០)	(៧៦.១៨៨)
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១២	២.៥៩៦.៦៤៧	៤.៧៥៩.៩៥៥	៤.២១៦.២៦៤	១១.៥៧២.៨៦៦	២.៨៩៦.៨៣៧
ដក: រំលស់បង្គរ					
នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១២	១.១៨០.២០៣	២.២៨៤.៧៣៨	២.០៩៤.៧៣៥	៥.៥៥៩.៦៧៦	១.៣៩១.៦៥៨
រំលស់ក្នុងការិយបរិច្ឆេទ	១១៧.៨៥៥	៥១០.៥៤៣	៧៧០.៥១២	១.៣៩៨.៩១០	៣៥០.១៦៥
ការលក់ចេញ	(៥៩.៨៨២)	(១១៥.៥៤៥)	(៨០.៩១៦)	(៣៥៦.៣៤៣)	(៦៤.១៦៦)
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១២	១.២៣៨.១៧៦	២.៦៧៩.៧៣៦	២.៧៨៤.៣៣១	៦.៧០២.២៤៣	១.៦៧៧.៦៥៧
តម្លៃយោង					
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១២	១.៣៥៨.៤៧១	២.០៨០.២១៩	១.៤៣១.៩៣៣	៤.៨៧០.៦២៣	១.២១៩.១៨០
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១	១.០១៥.៩៨៩	១.៧៩១.៥៨៤	១.៥៤៣.៣៧២	៤.៣៥០.៩៤៥	១.០៧៧.២៣៣

១១. ទ្រព្យសកម្មអរូបិយ

	កុំព្យូទ័រសូហ្វ្វែរ	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)
តម្លៃដើម		
នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១២	៣.០៨១.០៧៩	៧៧១.២៣៤
ការទិញបន្ថែម	៩៥៩.៧៧៤	២៤០.២៤៤
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១២	៤.០៤០.៨៥៣	១.០១១.៤៧៨
ដក: រំលស់បង្គរ		
នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១២	១.២២៤.៥០៣	៣០៦.៥០៩
រំលស់ក្នុងការិយបរិច្ឆេទ	៦៦២.០៩៦	១៦៥.៧៣១
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១២	១.៥៨៦.៤៥៩	៤៧២.២៤០
តម្លៃយោង		
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១២	២.៤៥៤.៣៩៤	៥៣៩.២៣៨
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១	១.៤៥៦.៥៧៦	៤៥៩.៦៦២

១២. ពន្ធលើប្រាក់ចំណេញ

(ក) ពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ

ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុលត្រូវបានកាត់កងនៅពេលមានការអនុញ្ញាតដោយច្បាប់ និងស្ថិតក្រោមអាជ្ញាធរពន្ធតែមួយ ។ ចំនួនដែលបានកាត់កងរួចហើយមានដូចខាងក្រោម:

	២០១២		២០១១	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)
ពន្ធពន្យារជាទ្រព្យសកម្ម	១.៤៤២.៤៤៥	៣៦១.០៦៣	១.១៩៦.០១៦	២៩៦.១១៧
ពន្ធពន្យារជាបំណុល	(៤៧៣.២១៣)	(១១៨.៤៥២)	(៤០២.៥៤៧)	(៩៩.៦៦៥)
	៩៦៩.២៣២	២៤២.៦១១	៧៩៣.៤៦៩	១៩៦.៤៥២

បម្រែបម្រួលពន្ធពន្យារជាទ្រព្យសកម្មសុទ្ធនៅក្នុងឆ្នាំ មានដូចខាងក្រោម:

	២០១២		២០១១	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)
សមតុល្យនាដើមការិយបរិច្ឆេទ	៧៩៣.៤៦៩	១៩៨.៦១៥	២៤២.១៨៧	៥៩.៩៦២
បញ្ចូលក្នុងរបាយការណ៍លទ្ធផល	១៧៥.៧៦៣	៤៣.៩៩៦	៥៥១.២៨២	១៣៦.៤៩០
សមតុល្យនាចុងការិយបរិច្ឆេទ	៩៦៩.២៣២	២៤២.៦១១	៧៩៣.៤៦៩	១៩៦.៤៥២

ពន្ធពន្យារជាទ្រព្យសកម្ម/(បំណុល) មានដូចខាងក្រោម:

	២០១២		២០១១	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)
សំវិធានធនសម្រាប់មូលនិធិសោធននិវត្តន៍	៦២៨.០៤៧	១៥៧.២០៨	៥០០.៨៥៤	១២៤.០០៤
សំវិធានធនទូទៅ	៤៩០.៣២៦	១២២.៧៣៥	៥០៣.៥១២	១២៤.៦៦៣
ប្រាក់រង្វាន់សម្រាប់ចូលឆ្នាំថ្មី និងភ្នំបិណ្ណ	២២០.៩៩៨	៥៥.៣១៩	១៦៩.៤៤៤	៤១.៩៥២
ខាតពីលំអៀងអត្រាប្តូរប្រាក់មិនទាន់កើតឡើង	៤៤.៧៤៤	១១.២០០	២២.២០៦	៥.៤៩៨
រង្វាន់លើកទឹកចិត្តសម្រាប់អ្នកគ្រប់គ្រង	៥៨.៣៣០	១៤.៦០១	-	-
រំលស់	(៤៧៣.២១៣)	(១១៨.៤៥២)	(៤០២.៥៤៧)	(៩៩.៦៦៥)
	៩៦៩.២៣២	២៤២.៦១១	៧៩៣.៤៦៩	១៩៦.៤៥២

(ខ) សវិធានធនសម្រាប់ពន្ធលើប្រាក់ចំណេញ

	២០១២		២០១១	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)
សមតុល្យនាដើមការិយបរិច្ឆេទ	១.៨៥៦.៤១៧	៤៦៤.៦៨៥	៤៣០.៨៦២	១០៦.៦៧៦
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	២.៩២៤.៥៥២	៧៣២.០៥៣	២.៥៤២.៧៤១	៦២៩.៥៤៧
ពន្ធដែលបានបង់	(២.៣៩៤.៧៦១)	(៥៩៩.៤៣៩)	(១.១១៧.១៨៦)	(២៧៦.៦០០)
សមតុល្យនាចុងការិយបរិច្ឆេទ	២.៣៨៦.២០៨	៥៦៧.២៩៥	១.៨៥៦.៤១៧	៤៥៩.៦២៣

អនុលោមទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញ ដោយគណនាតាមអត្រា ២០% នៃប្រាក់ចំណេញជាប់ពន្ធឬក៏បង់ពន្ធអប្បបរមាដោយគណនាតាមអត្រា ១% នៃប្រាក់ចំណូលសរុប ដោយកំណត់យកចំនួនពន្ធ ត្រូវបង់ណាដែលធំជាង ។

(គ) ចំណាយពន្ធលើប្រាក់ចំណេញ

	២០១២		២០១១	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	២.៩២៤.៥៥២	៧៣២.០៥៣	២.៥៤២.៧៤១	៦២៩.៥៤៧
ពន្ធពន្យារ	(១៧៥.៧៦៣)	(៤៣.៩៩៦)	(៥៥១.២៨២)	(១៣៦.៤៩០)
	២.៧៤៨.៧៨៩	៦៨៨.០៥៧	១.៩៩១.៤៥៩	៤៩៣.០៥៧

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញដែលគណនាតាមអត្រាពន្ធផ្លូវការ ២០% ធៀបទៅនឹងពន្ធលើប្រាក់ចំណេញដែលបង្ហាញក្នុងរបាយការណ៍លទ្ធផលមានដូចខាងក្រោម:

	២០១២			២០១១		
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)	%	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)	%
ប្រាក់ចំណេញមុនដកពន្ធ	១៤.២៨២.៣៤៧	៣.៥៧៥.០៥៨		៩.១៧៥.៨១៧	២.២៧១.៨០៤	
ពន្ធលើប្រាក់ចំណេញផ្អែកតាមអត្រាពន្ធជាផ្លូវការ ២០%	២.៨៥៦.៤៦៩	៧១៥.០១១	២០	១.៨៣៥.១៦៣	៤៥៤.៣៦១	២០
ចំណាយមិនអាចកាត់កងបាន	១៧៦.៣៤៧	៤៤.១៤២	១	១៥៦.២៩៦	៣៨.៦៩៦	២
សវិធានធនលើសពីឆ្នាំមុន	(២៨៤.០២៧)	(៧១.០៩៦)	(២)	-	-	-
ចំណាយពន្ធលើ ប្រាក់ចំណេញ	២.៧៤៨.៧៨៩	៦៨៨.០៥៧	១៩	១.៩៩១.៤៥៩	៤៩៣.០៥៧	២២

ការគណនាប្រាក់ចំណូលដែលត្រូវជាប់ពន្ធនឹងត្រូវមានការត្រួតពិនិត្យ និងអនុម័តដោយអាជ្ញាធរពន្ធដារ ។

១៣. ប្រាក់បញ្ញើរបស់អតិថិជន

	២០១២		២០១១	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)
ប្រាក់បញ្ញើមានកាលកំណត់	២៥.៧៩៦.៧២១	៦.៤៥៧.២៥២	១៣.៣១៥.៦៣៤	៣.២៩៦.៧៦៥
ប្រាក់បញ្ញើសន្សំ	៧.០៤៣.៤៦៥	១.៧៦៣.០៧០	៣.៥៧៦.៩៥៩	៨៨៥.៦០៥
ប្រាក់បញ្ញើសន្សំរបស់បុគ្គលិក	១.៥៧៥.៩៧៥	៣៩៤.៤៨៧	១.៦៣៩.៩៣៥	៤០៦.០២៥
គណនីសន្សំភ្ជាប់ឥណទាន	៣៧៣	៩៣	១.៥៧៤	៣៩០
	៣៤.៤១៦.៥៣៤	៨.៦១៤.៩០២	១៨.៥៣៤.១០២	៤.៥៨៨.៧៨៥

ប្រាក់បញ្ញើសន្សំរួមមានប្រាក់បញ្ញើសន្សំទូទៅ និងគណនីសន្សំងាយស្រួល ។ ប្រាក់បញ្ញើសន្សំទូទៅ គឺជាប្រាក់បញ្ញើស្ម័គ្រចិត្តសម្រាប់អ្នកខ្ចីប្រាក់របស់ក្រុមហ៊ុនមានការប្រាក់ ៣% ក្នុងមួយឆ្នាំ សម្រាប់ប្រាក់បញ្ញើជាប្រាក់រៀល និងមានការប្រាក់ ១.៥% ក្នុងមួយឆ្នាំ សម្រាប់ប្រាក់បញ្ញើជាប្រាក់ដុល្លារអាមេរិក និងប្រាក់បាតថៃ ។ គណនីសន្សំងាយស្រួល ផ្តល់ជូនជាសាធារណៈជនដែលមានប្រាក់បញ្ញើចំរុះផ្សេងៗ ។ គណនីសន្សំងាយស្រួលមានការប្រាក់ ៥% ក្នុងមួយឆ្នាំ សម្រាប់ប្រាក់បញ្ញើជាប្រាក់រៀល និង ៤% ក្នុងមួយឆ្នាំ សម្រាប់ប្រាក់បញ្ញើជាប្រាក់ដុល្លារអាមេរិក និងប្រាក់បាតថៃ ។

ប្រាក់សន្សំរបស់បុគ្គលិក មានអត្រាការប្រាក់ ៥% ក្នុងមួយឆ្នាំ ។

ប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានវិភាគបន្ថែម ដូចខាងក្រោម៖

	២០១២		២០១១	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)
(ក) តាមកាលកំណត់				
តិចជាង ១ ខែ	១០.២៩២.០៧០	២.៥៧៦.២៣៨	៧.៩០២.២៧៩	១.៩៥៦.៤៩៤
ពី ១ ខែ ទៅ ៣ ខែ	៦.៦៤៦.១៩៣	១.៦៦៣.៦២៨	២.៤៧៨.៤៨០	៦១៣.៦៣៧
ពី ៣ ខែ ទៅ ១២ ខែ	១៤.០៥៦.៤៨៧	៣.៥១៨.៥១៩	៥.៩៧៨.៤៥២	១.៤៨០.១៨១
លើសពី ១២ ខែ	៣.៤២១.៧៨៤	៨៥៦.៥១៧	២.១៧៤.៨៩១	៥៣៨.៤៧៣
	៣៤.៤១៦.៥៣៤	៨.៦១៤.៩០២	១៨.៥៣៤.១០២	៤.៥៨៨.៧៨៥
(ខ) តាមប្រភេទប្រាក់				
ប្រាក់ដុល្លារអាមេរិក	១៨.១៧៥.៣៧១	៤.៥៤៩.៥៣០	១០.៩១៦.៦០១	២.៧០២.៧៩៨
ប្រាក់រៀល	១៥.៩៩៥.៣៦៨	៣.៩៩៣.៨៣៤	៧.៤០៧.៧៩២	១.៨៣៤.០៦៦
ប្រាក់បាតថៃ	២៨៥.៧៩៥	៧១.៥៣៨	២០៩.៧០៩	៥១.៩២១
	៣៤.៤១៦.៥៣៤	៨.៦១៤.៩០២	១៨.៥៣៤.១០២	៤.៥៨៨.៧៨៥

១៤. បំណុលផ្សេងៗ

	២០១២		២០១១	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)
ការប្រាក់បង្គរត្រូវទូទាត់	៦.២៤៣.៤៥៧	១.៥៦២.៨១៨	៤.១១៧.១៩៥	១.០១៩.៣៦០
ប្រាក់ខាតបង្គរលើការប្តូររូបិយប័ណ្ណ	១.២០១.៦៨៥	៣០០.៧៩៧	-	-
ប្រាក់រង្វាន់បុគ្គលិកត្រូវទូទាត់	១.១០៤.៩៨៩	២៧៦.៥៩៣	៨៤៧.២២០	២០៩.៧៦០
ការលើកទឹកចិត្តបុគ្គលិក	៦៦៩.២១៤	១៦៧.៥១៣	៨០១.០០៨	១៩៨.៣១៩
ពន្ធត្រូវទូទាត់ផ្សេងៗ	៣៦៩.២៤១	៩២.៤២៦	២៥០.៥៥៥	៦២.០៣៤
ការប្រាក់បង្គរ និងត្រូវទូទាត់ផ្សេងៗ	១.១១៨.៥៥៩	២៧៩.៩៩០	២.០៩៨.២៦២	៥១៩.៥០០
	១០.៧០៧.១៤៥	២.៦៨០.១៣៧	៨.១១៤.២៤០	២.០០៨.៩៧៣

១៥. ប្រាក់កម្ចី

	២០១២		២០១១	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)
ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (*)	៤២.៤០០.០០០	១០.៦១៣.២៦៧	៥៣.២០០.០០០	១៣.១៧១.៥៧៧
ICO (**)	៧៤.៩៦៥.២៣៦	១៨.៧៦៤.៧៦៥	៥០.១០៦.២៧៩	១២.៤០៥.៦១៥
Hivos-Triodos Fonds	១៨.០០០.០០០	៤.៥០៥.៦៣២	១៨.០០០.០០០	៤.៤៥៦.៥៤៩
Oikocredit	២០.៣៣០.០០០	៥.០៨៨.៨៦១	១៥.០៦០.០០០	៣.៧២៨.៦៤៦
Respons Ability	១១.៣៧៥.០៥២	២.៨៤៧.៣២២	៤.០៣៩.០០០	១.០០០.០០០
DWM Asset Management	៨.១២៨.០០០	២.០៣៤.៥៤៣	-	-
BlueOrchard	៧.៩៩០.០០០	២.០០០.០០០	២.១៥៩.០០០	៥៣៤.៥៣៨
Symbiotics SA Information	៦.០៨៩.២៧៥	១.៥២៤.២២៤	៥.៩៣៨.៧១០	១.៤៧០.៣៤២
Agora Microfinance N.V	១.៤០៥.៣៤៥	៣៥១.៧៧៦	១២.១៥៤.០០០	៣.០០៩.១៦១
MARUHAN Japan Bank Plc	៣.១៩៦.៤៤៤	៨០០.១១១	៨.០៧៦.២១៨	១.៩៩៩.៥៥៩
Grameen Credit Agricole Microfinance Foundation	៥.០០០.០០០	១.២៥១.៥៦៤	-	-
Oxfam Novib	៤.៤២៣.១៩៤	១.១០៧.១៨៣	៤.៤២៣.១៩៤	១.០៩៥.១២១
Rural Impulse Fund	៤.២៦៧.២៥៩	១.០៦៨.១៥០	៤.៤០៧.៤១២	១.០៩១.២១៤
VDK-Spaarbank n.v	៣.៩៩៥.០០០	១.០០០.០០០	៤.០៣៩.០០០	១.០០០.០០០
Micro Credit Enterprise	៣.៩៩៥.០០០	១.០០០.០០០	៤.០៣៩.០០០	១.០០០.០០០
Clann Credo	៧៦១.០០៤	១៩០.៤៨៩	១.៧២៨.២៨៨	៤២៧.៩០០
KIVA Microfunds	-	-	១.១៤១.៨០៧	២៨២.៦៩៤
	២១៦.៣២០.៨០៩	៥៤.១៤៧.៨៨៧	១៨៨.៥១១.៩០៨	៤៦.៦៧២.៩៦៦

(*) ប្រាក់កម្ចីពីធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជាមានប្រាក់កម្ចីចំនួន៣៩ពាន់លានរៀល (កំណត់សម្គាល់ ៧) ក្នុងទំរង់ជាប្រាក់កម្ចី back-to-back ដែលបានធ្វើឡើងសម្រាប់ការការពារហានិភ័យរូបិយប័ណ្ណ។ ចំនួននៅសល់ គឺជាប្រាក់កម្ចីដែលមានការធានាដោយលិខិតធានាឥណទានចេញដោយ Deutsche Bank rust Company Americas ។

(**) Instituto de Credito Official of the Kingdom of Spain (“ICO”)

ប្រាក់កម្ចីមិនមានការធានា (លើកលែងប្រាក់កម្ចីពី ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា) ត្រូវបានវិភាគបន្ថែមដូចខាងក្រោម:

	២០១២		២០១១	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)
(ក) តាមរូបិយប័ណ្ណ				
ប្រាក់រៀល	៨៨.៩១០.១៨៤	២២.២៥៥.៣៦៥	១០២.៨៣៧.១៩៤	២៥.៤៦១.០៥៣
ប្រាក់ដុល្លារអាមេរិក	១១៥.៧៦៤.៥៣៩	២៨.៩៧៧.៣៥៧	៧៧.៤២២.៣២៧	១៩.១៦៨.៦៨៧
ប្រាក់បាតថៃ	១១.៦៤៦.០៨៦	២.៩១៥.១៦៥	៨.២៥២.៣៨៧	២.០៤៣.១៧៦
	២១៦.៣២០.៨០៩	៥៤.១៤៧.៨៨៧	១៨៨.៥១១.៩០៨	៤៦.៦៧២.៩១៦
(ខ) តាមកាលកំណត់				
តិចជាង ១ ខែ	១០.១០៦.៨០២	២.៥២៩.៨៦៣	២.៣៦០.៩៥០	៥៨៤.៥៣៨
ពី ១ ខែ ទៅ ៣ ខែ	២៤.១៦៨.៨៨០	៦.០៤៩.៧៨៣	១៤.៩៩៩.៨១៤	៣.៧១៣.៧៤៤
ពី ៣ ខែ ទៅ ១២ ខែ	៣៤.១២៤.៩៣៧	៨.៥៤១.៩១២	២៩.៦៥៤.៩៤៧	៧.៣៤២.១៥១
ពី ១ ឆ្នាំ ទៅ ៥ ឆ្នាំ	៨០.០៤៥.៤៣៣	២០.០៣៦.៤០៤	៩៤.៩៧៤.២០៦	២៣.៥១៤.២៨៧
លើសពី ៥ ឆ្នាំ	៦៧.៨៧៤.៧៥៧	១៦.៩៨៩.៩២៥	៤៦.៥២១.៩៩១	១១.៥១៨.១៩៦
	២១៦.៣២០.៨០៩	៥៤.១៤៧.៨៨៧	១៨៨.៥១១.៩០៨	៤៦.៦៧២.៩១៦
(គ) តាមអត្រាការប្រាក់ប្រចាំឆ្នាំ (រួមបញ្ចូលទាំងពន្ធកាត់ទុក)				
ប្រាក់រៀល	១០,០០% - ១៤,៥៣%		១០,០០% - ១៤,៣០%	
ប្រាក់ដុល្លារអាមេរិក	៥,៥០% - ៩,០៧%		០% - ១០,៤៧%	
ប្រាក់បាតថៃ	១០,៤៧% - ១១,៦៣%		១១,០៥% - ១២,២១%	

១៦. សវិធានសម្រាប់មូលនិធិសោធននិវត្តន៍

	២០១២		២០១១	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)
សមតុល្យនាដើមការិយបរិច្ឆេទ	៣.០១១.២៨១	៧៥៣.៧៦៣	២.០៣៩.៣០៥	៥០៤.៩០៣
ការបន្ថែមក្នុងការិយបរិច្ឆេទ				
ការរួមចំណែករបស់និយោជក ៦%	៩០៧.១៧៣	២២៧.០៧៧	៧៤៩.៦៤២	១៨៥.៦០១
ការរួមចំណែករបស់និយោជិត ៣%	៤៥៣.៥៨៤	១១៣.៥៣៨	៣៦៧.៦១៨	៩១.០១៧
ការប្រាក់	២២៥.៣៩០	៥៦.៤១៨	១៦០.៧៥០	៣៩.៨០០
ការទូទាត់ក្នុងការិយបរិច្ឆេទ	(៣៨៥.០០៦)	(៩៦.៣៧២)	(២៥៩.៣៧២)	(៦៤.២១៧)
ការដកចេញ	(៣៣.២៩៨)	(៨.៣៣៥)	(៤០.៥៨៨)	(១០.០៤៩)
លំអៀងពីការប្តូររូបិយប័ណ្ណ	(៣៥.៧៥២)	(៨.៩៤៩)	(៦.០៧៤)	(១.៥០៤)
សមតុល្យនាចុងការិយបរិច្ឆេទ	៤.១៤៣.៣៧២	១.០៣៧.១៤០	៣.០១១.២៨១	៧៤៥.៥៥១

១៧. ដើមទុន និងដើមទុនបង់មុន

ដើមទុនចុះបញ្ជី និងបានបង់របស់ក្រុមហ៊ុនមានចំនួន ១,៣៨៣,១៦៨ ហ៊ុន (២០១២: ១,៣៨៣,១៦៨ ហ៊ុន) ដោយមានតម្លៃ ១ ហ៊ុនស្មើនឹង ២៥,០០០ រៀល ។ ព័ត៌មានលម្អិតអំពីការកាន់កាប់ភាគហ៊ុនមានដូចខាងក្រោម:

	២០១២			២០១១		
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)	%	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)	%
Concern Worldwide (Dublin)	៣៤.០៦៦.៧៥០	៨.៥២៧.៣៤៧	៩៨,៥២	៣៤.០៦៦.៧៥០	៨.៤៣៤.៤៥២	៩៨,៥២
AMK - SA	៥០៩.៩៥០	១២៧.៦៤៨	១,៤៧	៥០៩.៩៥០	១២៦.២៥៦	១,៤៧
Concern Worldwide (UK)	២.៥០០	៦២៥	០,០១	២.៥០០	៦១៩	០,០១
	៣៤.៥៧៩.២០០	៨.៦៥៥.៦២០	១០០	៣៤.៥៧៩.២០០	៨.៥៦១.៣២៧	១០០

ក្នុងអំឡុងការិយបរិច្ឆេទ ក្រុមហ៊ុនបានបន្ថែមដើមទុនចំនួន ១២.០៨៥ ហ៊ុនឱ្យ AMK - SA គិតជាទឹកប្រាក់ចំនួន ៣០២.១២៥ ពាន់រៀល ដោយមានបុព្វលាភចំនួន ៣១.៤៧៨ ពាន់រៀល ។ ការបង្កើនដើមទុននេះត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជានៅខែមករាឆ្នាំ ២០១៣ ប៉ុន្តែមិនទាន់បានទទួលការអនុម័តពីក្រសួងពាណិជ្ជកម្មនៅឡើយទេ ។ ហេតុនេះទឹកប្រាក់ទទួលបានចំនួន ៣៣៣.៦០៣ ពាន់រៀល ត្រូវបានកត់ត្រាជាដើមទុនបង់មុន ។

នៅថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០១២ ភាគទុនិកបច្ចុប្បន្ន Concern Worldwide (Dublin) បានសម្រេចលក់ភាគហ៊ុនខ្លះរបស់ខ្លួនឱ្យ Rural Impulse Fund II (RIF II) និង Agora Microfinance N.V. ។ បន្ទាប់ពីការលក់ភាគហ៊ុនភាគហ៊ុនមានដូចខាងក្រោម៖

	ចំនួនភាគហ៊ុន	តិចជាពាន់រៀល	% នៃការកាន់កាប់ភាគហ៊ុន
Concern Worldwide (Dublin)	៧៤១.៦២៨	១៨.៥៤០.៧០០	៥៣,១៥៣
Concern Worldwide (UK)	១០០	២.៥០០	០,០០៧
AMK - SA	៣២.៤៨៣	៨១២.០៧៥	២,៣២៨
Rural Impulse Fund II (RIF II)	៣៤៥.៧៩២	៨.៦៤៤.៨០០	២៤,៧៨៤
Agora Microfinance N.V.	២៧៥.២៥០	៦.៨៨១.២៥០	១៩,៧២៨
	១.៣៩៥.២៥៣	៣៤.៨៨១.៣២៥	១០០

ក្រុមហ៊ុនបានទទួលការអនុម័តពីធនាគារជាតិនៃកម្ពុជានៅថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៣ ហើយកំពុងដំណើរការទទួលការអនុម័តពីក្រសួងពាណិជ្ជកម្ម ។

១៨. ទុនបម្រុង

ក្រោមកិច្ចព្រមព្រៀងឥណទានពី ICO ក្រុមហ៊ុនតម្រូវឱ្យផ្ទេរទុនបម្រុងចំនួន ៣,៥% នៃប្រាក់កម្ចីពី ICO រៀងរាល់ឆ្នាំពីប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ ។ ICO មិនមានសិទ្ធក្នុងការទទួលបានផលពីទុនបម្រុងនេះទេ ។

១៩. ចំណូលពីការប្រាក់

	២០១២		២០១១	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)
ឥណទានផ្តល់ដល់អតិថិជន	៧៧.៨៣៩.៩៧៥	១៩.៤៨៤.៣៤៩	៥៤.៣៩២.៥៥១	១៣.៤៦៦.៨៣៦
ប្រាក់បញ្ញើនៅធនាគារនានា	២.២២៣.១៨៧	៥៥៦.៤៩៣	២.៣៣៧.៤៥៩	៥៧៨.៧២២
	៨០.០៦៣.១៦២	២០.០៤០.៨៤២	៥៦.៧៣០.០១០	១៤.០៤៥.៥៥៨

២០. ចំណាយការប្រាក់

	២០១២		២០១១	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)
ប្រាក់កម្ចី	២០.២៦៣.៣៤៥	៥.០៧២.១៧៦	១៥.៥៧៩.៦២៣	៣.៨៥៧.២៩៧
ប្រាក់បញ្ញើរបស់អតិថិជន	១.៨៤៦.៦៩២	៤៦២.២៥១	៨០៦.៨១៣	១៩៩.៧៥៦
	២២.១១០.០៣៧	៥.៥៣៤.៤២៧	១៦.៣៨៦.៤៣៦	៤.០៥៧.០៥៣

២១. កម្រៃសេវាកម្ម និងកម្រៃជើងសារ

	២០១២		២០១១	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)
កម្រៃលើប្រាក់កម្ចី និង SWAP	១.៦១៣.២៥៨	៤០៣.៨១៩	២.០៦៦.៩៦៦	៥១១.៧៥២
ប្រាក់លើកទឹកចិត្តប្រធានធនាគារភូមិ ភ្នាក់ងារធនាគារចល័ត (mobile banking agent)	៣.១៨៥.៩៥៧	៧៩៧.៤៨៦	៩៩៣.៥៩៤	២៤៦.០០០
	៤.៧៩៩.២១៥	១.២០១.៣០៥	៣.០៦០.៥៦០	៧៥៧.៧៥២

២២. ចំណូលផ្សេងៗ

	២០១២		២០១១	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)
កម្រៃឥណទាន	១.៥២៣.១០៥	៣៨១.២៥៣	១.២៣៧.២៩៦	៣០៦.៣៣៧
កម្រៃផ្ទេរប្រាក់	៣៩៩.៩៨៤	១០០.១២១	៧.៨១៦	១.៩៣៥
ឥណទានអាក្រក់ប្រមូលបានវិញ	១១៧.៩៦១	២៩.៥២៧	១០៨.៩២៦	២៦.៩៦៨
ចំណេញពីការលក់ទ្រព្យ និងបរិក្ខារ	៧៩.៤៥៦	១៩.៨៨៩	១៣.៧០៣	៣.៣៩៣
ចំណូលផ្សេងៗ	១៥២.០៨៤	៣៨.០៦៩	១១៥.៣០៥	២៨.៥៤៨
	២.២៧២.៥៩០	៥៦៨.៨៥៩	១.៤៨៣.០៤៦	៣៦៧.១៨១

២៣. ចំណាយប្រតិបត្តិការផ្សេងៗ

	២០១២		២០១១	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)
ចំណាយលើបុគ្គលិក	២៣.៩៧៦.១៥៨	៦.០០១.៥៤២	១៨.៧៨២.០៦២	៤.៦៥០.១៧៦
ចំណាយលើបុគ្គលិក	២.៧៥៦.២៩០	៦៨៩.៩៣៥	១.៩១២.៦៨៧	៤៧៣.៥៥៥
សម្ភារ និងបរិក្ខារការិយាល័យ	២.៩៩៥.៣១៩	៧៤៩.៧៦៧	១.៧២៥.០១២	៤២៧.០៨៩
វិលស័	២.០៦១.០០៦	៥១៥.៨៩៦	១.៨២១.២៤១	៤៥០.៩១៤
ចំណាយជួលការិយាល័យ	១.៨៤៣.៤២២	៤៦១.៤៣២	១.៣០៨.៧៧៤	៣២៤.០៣៤
ចំណាយផ្នែកវិជ្ជាជីវៈ	២.៣០៣.៣៥៥	៥៧៦.៥៦០	៩៣៦.៩៤៣	២៣១.៩៧៤
ចំណាយផ្នែកទំនាក់ទំនង	៦១៣.០៦២	១៥៣.៤៥៧	៤៥៤.២២២	១១២.៤៥៩
ចំណាយផ្នែកទំនាក់ទំនង	៥៨៧.៨៥២	១៤៧.១៤៧	៤០៧.៧២៦	១០០.៩៤៧
ចំណាយផ្សេងៗ	១.៧៧៥.៩៤៦	៤៤៤.៥៤២	៨២៧.៤៤៣	២០៤.៨៦៣
	៣៨.៩១២.៤១០	៩.៧៤០.២៧៨	២៨.១៧៦.១១០	៦.៩៧៦.០១១
ខាតពីការប្តូររូបិយប័ណ្ណ (*)	១.៤២៥.៤០៦	៣៥៦.៧៩៧	៤២.៤១០	១០.៥០០
	៤០.៣៣៧.៨១៦	១០.០៩៧.០៧៥	២៨.២១៨.៥២០	៦.៩៨៦.៥១១

ចំណាយនេះរួមមានការខាតលើអត្រាប្តូរចំនួន ១,៤០០ លានរៀល កើតឡើងពីការទទួលស្គាល់ដំបូងនូវកិច្ចសន្យាប្តូរប្រាក់អនាគត ស្របតាមសារព័ត៌មានណែនាំរបស់ធនាគារជាតិនៃកម្ពុជាចុះថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០១២ ស្តីពី “គណនេយ្យសម្រាប់ការប្តូររូបិយប័ណ្ណ និងកិច្ចសន្យាប្តូរប្រាក់អនាគត” ។

២៤. ប្រាក់ជំនួយ

ចំណូលជាជំនួយក្នុងឆ្នាំ ២០១១ គឺជាមូលនិធិដែលទទួលបានពី International Labour Office (“ILO”) សម្រាប់ការប្រមូលទិន្នន័យការងារ និង/ឬ សេវាកម្មទាក់ទងទៅនឹងមីក្រូហិរញ្ញវត្ថុ សម្រាប់ការស្រាវជ្រាវសកម្មភាពការងារដែលត្រឹមត្រូវ ដែលប្រតិបត្តិដោយ AMK នៅការិយាល័យកណ្តាល និងសាខានៅតាមខេត្តចំនួន ២ ផ្សេងទៀតគឺ ខេត្តកំពង់ចាម និងកំពង់ធំ។ ក្នុងឆ្នាំ ២០១២ ក្រុមហ៊ុនទទួលបានជំនួយដែលនៅសល់ចំនួន ៦,០០៧ ពាន់រៀល ។

២៥. លំហូរទឹកប្រាក់សុទ្ធពីសកម្មភាពប្រតិបត្តិការ

	២០១២		២០១១	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)
ចំណេញមុនដកពន្ធលើប្រាក់ចំណេញ	១៤.២៨២.៣៤៧	៣.៥៧៥.០៥៨	៩.១៧៥.៨១៧	២.២៧១.៨០៤
និយ័តភាពលើ:				
រំលស់	២.០៦១.០០៦	៥១៥.៨៩៦	១.៨២១.២៤១	៤៥០.៩១៤
ចំណេញលើការលក់ទ្រព្យ និងបរិក្ខារ	(៧៩.៤៥៦)	(១៩.៨៨៩)	(១៣.៧០៣)	(៣.៣៩៣)
សំវិធានធនបន្ថែមសម្រាប់ ឥណទានអាក្រក់ និងជាប់សង្ស័យ	៨១២.៣៤៤	២០៣.៣៤០	១.៨៨៩.០១៣	៤៦៧.៦៩៣
ចំណេញពីការប្តូររូបិយប័ណ្ណមិនទាន់កើតឡើង	(៥៨៣.៥០៥)	(១៤៦.០៥៩)	-	-
	១៦.៤៩២.៧៣៦	៤.១២៨.៣៤៦	១២.៨៧២.៣៦៨	៣.១៨៧.០១៤
ការប្រែប្រួលនូវ:				
ប្រាក់តម្កល់តាមច្បាប់	(១.៤៩៥.៩៩៥)	(៣៧៤.៤៦៧)	(៨៩៥.០០០)	(២២១.៥៨៩)
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារនានា	៨.៥០២.៥៧៥	២.១២៨.៣០៤	(២៤.១៦៨.២០០)	(៥.៩៨៣.៧០៨)
ឥណទានផ្តល់ដល់អតិថិជន	(៥៧.០០៣.៣៣៨)	(១៤.២៦៨.៦៧១)	(៦៦.៣៧៩.០០២)	(១៦.៤៣៤.៥១៤)
ទ្រព្យសកម្មផ្សេងៗ	(៦៣០.១៧១)	(១៥៧.៧៤០)	(២.៧៩៥.៣៨២)	(៦៩២.០៩៧)
ប្រាក់បញ្ញើរបស់អតិថិជន	១៥.៨៨២.៤៣២	៣.៩៧៥.៥៧៧	១២.៧៥២.៣៧១	៣.១៥៧.៣០៩
បំណុលផ្សេងៗ	២.៥៩២.៩០៥	៦៤៩.០៣៧	៤.០៦៧.៣៨០	១.០០៧.០២៧
សំវិធានធនសម្រាប់មូលនិធិសោធននិវត្តន៍	១.១៣២.០៩១	២៨៣.៣៧៧	៩៧១.៩៧៦	២៤០.៦៤៨
សាច់ប្រាក់ប្រើប្រាស់ក្នុងសកម្មភាពប្រតិបត្តិការ	(១៤.៥២៦.៧៦៥)	(៣.៦៣៦.២៣៧)	(៦៣.៥៧៣.៤៨៩)	(១៥.៧៣៩.៩០៦)
ពន្ធលើប្រាក់ចំណេញ ដែលបានបង់	(២.៣៩៤.៧៦១)	(៥៩៩.៤៣៩)	(១.១១៧.១៨៦)	(២៧៦.៦០០)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពប្រតិបត្តិការ	(១៦.៩២១.៥២៦)	(៤.២៣៥.៦៧៦)	(៦៤.៦៩០.៦៧៥)	(១៦.០១៦.៥០៦)

២៦. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	២០១២		២០១១	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)
សាច់ប្រាក់ក្នុងដៃ	៨.១៩៤.២៥៣	២.០៥១.១២៧	១.៥២០.៤០៤	៣៧៦.៤៣១
ប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា	៤៥៤.២២៤	១១៣.៦៩៨	១១៣.៤១៨	២៨.០៨១
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារនានា	២០.៨៦២.៣៩២	៥.២២២.១២៦	២២.៩០៨.២៤៥	៥.៦៧១.៧៦២
ឥណទានវិបារូបន៍	(៤៤៤)	(១១១)	(៤.០៣៧.២១៩)	(៩៩៩.៥៦០)
	<u>២៩.៥១០.៤២៥</u>	<u>៧.៣៧៦.៨៤០</u>	<u>២០.៥០៤.៨៤៨</u>	<u>៥.០៧៦.៧១៤</u>

២៧. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

គោលការណ៍ណែនាំ និងគោលនយោបាយដែលបានអនុម័តដោយក្រុមហ៊ុន ដើម្បីចាត់ចែងនូវហានិភ័យ ដែលកើតឡើងក្នុងសកម្មភាពអាជីវកម្មមានដូចខាងក្រោម៖

(ក) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យនៃការខាតបង់ប្រាក់ចំណូលយ៉ាងច្រើន និងការខាតបង់លើប្រាក់ ដើមក្នុងទម្រង់នៃសវិធានធនជាក់លាក់ដែលជាលទ្ធផលនៃការមិនទូទាត់សងបំណុលរបស់អ្នកខ្ចី ឬដៃគូ ពាណិជ្ជកម្មតាមរយៈការផ្តល់ឥណទាន និងសកម្មភាពវិនិយោគ។

កត្តាចម្បង ដែលនាំឲ្យមានហានិភ័យឥណទានកើតចេញតាមរយៈការផ្តល់ឥណទានដល់អតិថិជន។ ចំនួនហានិភ័យឥណទាននេះ ត្រូវបានបង្ហាញជាតម្លៃយោងនៃទ្រព្យសកម្មនៅក្នុងតារាងតុល្យការ។ សកម្មភាពឥណទានត្រូវបានណែនាំដោយ គោលនយោបាយឥណទាន ដើម្បីធានាថាគោលបំណង ទូទៅក្នុងការឲ្យខ្ចីបានសម្រេចជោគជ័យ។ ឧទាហរណ៍ ឥណទានមានគុណភាពល្អ ហើយហានិភ័យ ឥណទានត្រូវបានបែងចែកយ៉ាងល្អ។ គោលនយោបាយផ្តល់ឥណទាន បានបញ្ចូលនូវគោលនយោបាយផ្តល់កម្ចី គោលនយោបាយទ្រព្យបញ្ចាំ និងដំណើរការអនុម័តឥណទានដែលត្រូវអនុវត្ត ដើម្បីធានាថាបានអនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

ក្រុមហ៊ុនបានរក្សាទ្រព្យបញ្ចាំ សម្រាប់ធានាដល់ឥណទានផ្តល់ឲ្យអតិថិជន តាមទម្រង់ជាសិទ្ធិលើទ្រព្យបញ្ចាំ និងអ្នកធានា។ ការប៉ាន់តម្លៃសមស្របគឺផ្អែកលើតម្លៃទ្រព្យបញ្ចាំ ដែលបានវាយតម្លៃ នៅពេលឲ្យខ្ចី ហើយជាទូទៅមិនមានការកែប្រែឡើយលើកលែងតែនៅពេលឥណទាននោះត្រូវបានវាយតម្លៃថាជាឥណទានជាប់សង្ស័យ។



ក្រុមផ្សព្វផ្សាយ អេ អឹម ខេ ពន្យល់លម្អិតពីផលិតផលដល់អតិថិជនគោលដៅ នៅរាជធានីភ្នំពេញ មករា ២០១៣

(i) ការវាស់វែងហានិភ័យឥណទាន

ក្រុមហ៊ុន បានប្រមូលនូវកម្រិតប្រហែលនៃការខកខានមិនទូទាត់សងបំណុលរបស់អ្នកខ្ចីម្នាក់ៗ ដោយផ្ដោតលើការព្យាករណ៍ប្រាក់ចំណេញ និងលំហូរសាច់ប្រាក់របស់អ្នកខ្ចី។ គណៈកម្មការឥណទានទទួលខុសត្រូវក្នុងការអនុម័តដើម្បីផ្តល់ឥណទានជូនអតិថិជន។

(ii) ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលការណ៍បញ្ចៀសហានិភ័យ

ក្រុមហ៊ុនគ្រប់គ្រងកម្រិត និងត្រួតពិនិត្យការប្រមូលផ្តុំហានិភ័យឥណទាននៅពេលដែលវាត្រូវបានរកឃើញ ។

ក្រុមហ៊ុនប្រើប្រាស់គោលនយោបាយ និងការអនុវត្តន៍ជាច្រើនដើម្បីបន្ថយហានិភ័យឥណទាន។ គោលនយោបាយប្រើប្រាស់ផ្តុំក្នុងចំណោមគោលនយោបាយទាំងនេះ គឺការធានាដោយយកវត្ថុបញ្ជាក់ ពីអតិថិជន ដែលជាការអនុវត្តទូទៅមួយ។ ក្រុមហ៊ុនក៏ទទួលបានផងដែរនូវការធានាជាឯកត្តបុគ្គលសម្រាប់ឥណទានជាក្រុម។ ក្រុមហ៊ុនអនុវត្តតាមគោលការណ៍ណែនាំស្តីពីការទទួលយកបាននូវប្រភេទវត្ថុបញ្ជាក់ ឬការបញ្ចៀសហានិភ័យឥណទាន។ ប្រភេទនៃវត្ថុបញ្ជាក់សំខាន់ៗ ដែលបានធានាលើឥណទានផ្តល់ដល់អតិថិជនមានដូចជា៖

- វត្ថុបញ្ជាក់ជាទ្រព្យសម្បត្តិទាក់ទងនឹងលំនៅដ្ឋាន (មានដី អគារ និងទ្រព្យផ្សេងៗ) និង
- ការដាក់បញ្ចាំនូវទ្រព្យសកម្មអាជីវកម្មផ្សេងៗ ដូចជាដី និងអគារជាដើម ។

(iii) គោលនយោបាយក្នុងការកំណត់ឱនភាពនៃតម្លៃ និងការធ្វើសំវិធានធន

ក្រុមហ៊ុន តម្រូវឱ្យអនុវត្តតាមការធ្វើចំណាត់ថ្នាក់ឥណទាន និងសំវិធានធន ដែលស្របតាមប្រកាសលេខ ធ៧-០២-១៨៦ ប្រ.ក. ចុះថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០០២ ស្តីពីការធ្វើចំណាត់ថ្នាក់ឥណទាន និងសំវិធានធន។ សូមមើលកំណត់សម្គាល់លេខ 3 (ច) សម្រាប់ព័ត៌មានលម្អិត ។

(iv) ការបង្ហាញហានិភ័យឥណទាន

	២០១២		២០១១	
	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក
ឥណទានផ្តល់ដល់អតិថិជន មិនហួសកាលកំណត់ និងមិនខាតបង់	២៤៧.៩៩២.២៧៣	៦២.០៧៥.៦៦៣	១៩២.៣៩២.៨៦៨	៤៧.៦៣៣.៧៨៨
ហួសកាលកំណត់ និងមិនទាន់ខាតបង់	៦១២.៥៣០	១៥៣.៣២៤	១៧៨.៨០៨	៤៤.២៦៩
ខាតបង់	២៩២.៣២៣	៧៣.១៧៣	១៨៦.៨៧២	៤៦.២៦៨
	២៤៨.៨៩៧.១២៦	៦២.៣០២.១៦០	១៩២.៧៥៨.៥៤៨	៤៧.៧២៤.៣២៥

ឥណទានខាតបង់

ឥណទានខាតបង់ គឺជាឥណទានផ្តល់ដល់អតិថិជន ដែលក្រុមហ៊ុនបានកំណត់ថាមានភស្តុតាងអំពី ឱនភាពហើយក្រុមហ៊ុនមិនសង្ឃឹមថានឹងអាចប្រមូលមកវិញបាននូវប្រាក់ដើម និងការប្រាក់ត្រូវទទួល ទៅតាមកិច្ចសន្យាខ្ចីប្រាក់របស់អតិថិជននោះទេ ។

អនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា សំវិធានធនសម្រាប់ឥណទានជាប់សង្ស័យត្រូវបានធ្វើឡើងសម្រាប់ឥណទានហួសកាលកំណត់លើសពី ៣០ ថ្ងៃ។ សំវិធានធនអប្បបរមា ត្រូវបានធ្វើឡើងទៅតាមការចំណាត់ថ្នាក់របស់ឥណទាននីមួយៗលើកលែងតែមានព័ត៌មានផ្សេងទៀត អាចបញ្ជាក់ពីលទ្ធភាពនៃការទូទាត់សងរបស់អ្នកខ្ចី ។ គោលនយោបាយគណនេយ្យ ត្រូវបានបង្ហាញ នៅកំណត់សម្គាល់ ៣ (ច) ។

ឥណទានហួសកាលកំណត់ និងមិនទាន់ខាតបង់

ឥណទានហួសកាលកំណត់ និងមិនទាន់ខាតបង់ គឺជាឥណទានដែលការទូទាត់សងការប្រាក់ និងប្រាក់ដើម មានការយឺតយ៉ាវតិចជាង ៣០ ថ្ងៃ លុះត្រាតែមានផ្សេងទៀតមានលក្ខណៈគ្រប់គ្រាន់ដើម្បីបង្ហាញពីការ ប្រែប្រួល។

(ខ) ហានិភ័យប្រតិបត្តិការ

ការខាតបង់ពីហានិភ័យប្រតិបត្តិការ ដែលអាចកើតមានឡើងដោយសារតែកង្វះខាត ឬបរាជ័យនៃដំណើរការ ផ្ទៃក្នុងធនធានមនុស្ស និងប្រព័ន្ធ ឬបណ្តាលមកពីកត្តាខាងក្រៅត្រូវបានគ្រប់គ្រងតាមរយៈ ដំណើរការគ្រប់គ្រង ហានិភ័យប្រតិបត្តិការដែលបានបង្កើតរួចហើយ ការត្រួតពិនិត្យ និងការវាយការណ៍ឲ្យបានត្រឹមត្រូវពីសកម្មភាព អាជីវកម្មធ្វើឡើងដោយផ្នែកត្រួតពិនិត្យ និងគាំទ្រដែលឯករាជ្យពីផ្នែកអាជីវកម្ម និងការត្រួតពិនិត្យដែលផ្តល់ ដោយអ្នកគ្រប់គ្រង។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការ តម្រូវឲ្យបង្កើតនូវវេទនាសម្ព័ន្ធ តួនាទី និងគោលនយោបាយត្រួតពិនិត្យ ច្បាស់លាស់មួយ។ គោលនយោបាយ និងវិធានការត្រួតពិនិត្យផ្ទៃក្នុងនីមួយៗត្រូវបានអនុវត្ត។ វិធានទាំងនេះ រួមមានការបង្កើតនូវសិទ្ធិអំណាចក្នុងការចុះហត្ថលេខា ការកំណត់ប្រព័ន្ធត្រួតពិនិត្យ ការរៀបចំនូវនីតិវិធី និង ឯកសារសំអាង។ ទាំងនេះ ត្រូវត្រួតពិនិត្យឡើងវិញជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងហានិភ័យប្រតិបត្តិការ អាជីវកម្មមីក្រូហិរញ្ញវត្ថុ ។

(គ) ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ គឺជាហានិភ័យនៃការខាតបង់កើតពីការប្រែប្រួលមិនអំណោយផលនៅក្នុងកម្រិតតម្លៃ ឬអត្រា ទីផ្សារដែលមានសមាសធាតុសំខាន់ៗគឺ ហានិភ័យរូបិយប័ណ្ណបរទេស និងហានិភ័យអត្រាការប្រាក់ ។

ហានិភ័យទីផ្សារកើតចេញពីសកម្មភាពជួញដូរ ត្រូវបានគ្រប់គ្រងដោយការកំណត់នូវទីផ្សារសម្រាប់ស្ថានភាព ជួញដូរ ធៀបនឹងកំរិតហានិភ័យទីផ្សារដែលបានកំណត់ទុកជាមុន។

(i) ហានិភ័យរូបិយប័ណ្ណបរទេស

ក្រុមហ៊ុនមានហានិភ័យអត្រាប្តូរប្រាក់បរទេសមួយចំនួនជាពិសេសប្រាក់រៀល។ ហានិភ័យរូបិយប័ណ្ណបរទេស កើតឡើងពីប្រតិបត្តិការជួញដូរក្នុងពេលអនាគត និងទ្រព្យសកម្ម និងបំណុលដែលបានកត់ត្រារួចហើយ។

ក្រុមហ៊ុនបានរក្សានូវអនុបាតហានិភ័យរូបិយប័ណ្ណបរទេសជាអប្បបរមា ដោយអនុលោមទៅតាមគោលការណ៍ ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

ការផ្តោតលើហានិភ័យរូបិយប័ណ្ណ

ចំនួនទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុសរុបតាមរូបិយប័ណ្ណ មានដូចខាងក្រោម:

នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១២

	ប្រាក់រៀល	សមមូលជា ពាន់រៀល ប្រាក់ ដុល្លារអាមេរិក	ប្រាក់បាតថៃ	សរុប ពាន់ប្រាក់រៀល
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ	៥.៦០៩.៤៧៥	២.៤៤១.០១២	១៤៣.៧៦៦	៨.១៩៤.២៥៣
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៦.៦៨៦.៤១៧	៥.៧២៧	-	៦.៦៩២.១៤៤
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារនានា	១៤.៨៧៣.៩៩៩	៤៤.២៣៥.៨៣៧	៥០៤.០៥៦	៥៩.៦១៣.៨៩២
ឥណទានផ្តល់ដល់អតិថិជន	២១៧.៨៦៤.០៧៧	១៦.២៣៥.១៩៦	១២.១៨០.៥៤៣	២៤៦.២៧៩.៨១៦
ទ្រព្យសកម្មផ្សេងៗ	៣.៦៦៤.៤៩៨	១.៥៣៩.៣៥៤	១៨៦.៥៥៥	៥.៣៩០.៤០៧
	២៤៨.៦៩៨.៤៦៦	៦៤.៤៥៧.១២៦	១៣.០១៤.៩៥០	៣២៦.១៧០.៥៤២
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើរបស់អតិថិជន	១៥.៩៥៥.៣៦៨	១៨.១៧៥.៣៧១	២៨៥.៧៩៥	៣៤.៤១៦.៥៣៤
បំណុលផ្សេងៗ	៦.០៥៦.៣៦៥	៣.៩៤៦.៩៦៣	៣៣៤.៥៧៦	១០.៣៣៧.៩០៤
ប្រាក់កម្ចី	១១៥.៧៦៤.៥៣៩	៨៨.៩១០.១៨៤	១១.៦៤៦.០៨៦	២១៦.៣២០.៨០៩
សរុបបំណុលហិរញ្ញវត្ថុ	១៣៧.៧៧៦.២៧២	១១១.០៣២.៥១៨	១២.២៦៦.៤៥៧	២៦១.០៧៥.២៤៧
ស្ថានភាពទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ	១១០.៩២២.១៩៤	(៤៦.៥៧៥.៣៩២)	៧៨៨.៤៩៣	៦៤.០៩៥.២៩៥

នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១

សរុបទ្រព្យសកម្មហិរញ្ញវត្ថុ	៦៥.១៦៩.៣០៦	១០.១៤១.៥៥០	១៩២.៤២១.៥៦២	២៦៧.៧៣២.៤១៨
សរុបបំណុលហិរញ្ញវត្ថុ	៩០.៥៦៩.៥៣៩	៨.៦៧៦.១៨១	១១៥.៦៦៣.៩៧៥	២១៤.៩០៩.៦៩៥
ស្ថានភាពទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ	(២៥.៤០០.២៣៣)	១.៤៦៥.៣៦៩	៧៦.៧៥៧.៥៨៧	៥២.៨២២.៧២៣

(ii) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺសំដៅទៅលើអស្ថេរភាពនៃចំណូលការប្រាក់សុទ្ធ ដោយសារការប្រែប្រួលនូវកម្រិតអត្រាការប្រាក់ និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្ម និងបំណុល។ ការកើតឡើងនូវហានិភ័យអត្រាការប្រាក់ គឺមានទំនាក់ទំនងជាចម្បងទៅលើឥណទាន និងបញ្ញើនៅធនាគារ។

ដោយសារតែទ្រព្យសកម្មហិរញ្ញវត្ថុភាគច្រើនមានរយៈពេលខ្លី ហើយអត្រាការប្រាក់មានផ្លាស់ប្តូរតាមអត្រាទីផ្សារក្រុមហ៊ុនមិនបានប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុសម្រាប់ការទប់ស្កាត់នូវហានិភ័យអត្រាការប្រាក់នេះទេ។

តារាងទី ៣១ ខែ ធ្នូ ឆ្នាំ ២០១២	រហូត ១ ខែ កាន់រៀល	១-៣ ខែ កាន់រៀល	៣-១២ ខែ កាន់រៀល	១-៥ ខែ កាន់រៀល	លើសសពី 5 ឆ្នាំ កាន់រៀល	ពុំមានការប្រាក់ កាន់រៀល	សរុប កាន់រៀល	អត្រាការប្រាក់ ប្រសិទ្ធភាព %
ទ្រព្យសកម្ម								
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	៨.១៩៤.២៥៣	៨.១៩៤.២៥៣	-
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	-	-	៣.៤៥៧.៩២០	-	-	៣.២៣៤.២២៤	៦.៦៩២.១៤៤	៣,០០
ប្រាក់បញ្ញើ និងប្រាក់កម្រៃនៅធនាគារនានា	១៩.៩៦៧.៧៥៣	-	៣៨.៧៥១.៥០០	-	-	៨៩៤.៦៣៩	៥៩.៦១៣.៨៩២	៣,៣៧
គណនេយ្យផ្តល់ដល់អតិថិជន	១៥.៨៧៨.១០០	៤០.៥៩២.៣២៩	១៥៥.៧៤៦.១៦៦	៣៣.៤១៨.៣៥២	៦៤៨.៥៦៩	-	២៤៦.២៧៩.៨១៦	៣៤,៤០
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	៥.៣៩០.៤៣៧	៥.៣៩០.៤៣៧	-
	៣៥.៨៤៥.៨៥៣	៤០.៥៩២.៣២៩	១៩៧.៩៥៥.៥៩៦	៣៣.៤១៨.៣៥២	៦៤៨.៥៦៩	១៧.៧១៣.៥៥៣	៣២៦.១៧០.៥៤២	
បំណុល								
ប្រាក់បញ្ញើរបស់អតិថិជន	១០.២៩២.០៧០	៦.៦៤៦.១៩៣	១៤.០៥៦.៤៨៧	៣.៤២១.៧៨៤	-	-	៣៤.៤១៦.៥៣៤	៧,០៦
ប្រាក់កម្ចី	១០.១០៦.៨០២	២៤.១៦៨.៨៨០	៣៤.១២៤.៩៣៧	៨០.០៤៥.៤៣៣	៦៧.៨៧៤.៧៥៧	-	២១៦.៣២០.៨០៩	៩,៧២
បំណុលផ្សេងៗ	-	-	-	-	-	១០.៣៣៧.៩០៤	១០.៣៣៧.៩០៤	-
	២០.៣៩៨.៨៧២	៣០.៨១៥.០៧៣	៤៨.១៨១.៤២៤	៨៣.៤៦៧.២១៧	៦៧.៨៧៤.៧៥៧	១០.៣៣៧.៩០៤	២៦១.០៧៥.២៤៧	
ចំនួនគំណតាការបរិសុទ្ធ	១៥.៤៤៦.៩៨១	៩.៧៧៧.២៥៦	១៤៩.៧៧៤.១៦៦	(៥០.០៤៨.៨៦៥)	(៦៧.២២៩.៨៨៨)	៧.៣៧៥.៦៤៩	៦៥.០៩៥.២៩៥	

នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១២	រហូត ១ ខែ កាន់រៀល	១-៣ ខែ កាន់រៀល	៣-១២ ខែ កាន់រៀល	១-៥ ខែ កាន់រៀល	លើសពី 5 ឆ្នាំ កាន់រៀល	ពុំមានការប្រាក់ កាន់រៀល	សរុប កាន់រៀល	អត្រាការប្រាក់ ប្រសិទ្ធភាព %
ទ្រព្យសកម្ម								
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	១.៥២០.៤០៤	១.៥២០.៤០៤	-
សមតុល្យនៅធនាគារជាតិកម្ពុជា	-	-	-	-	៣.៤០៦.៩២៥	១.៤៤៨.៤១៨	៤.៨៥៥.៣៤៣	៣.០០
ប្រាក់បញ្ញើ និរន្តរ៍ក្នុងធនាគារនានា	១៣.៦៤៧.២៦៣	៨.០៧៨.០០០	៤.០៣៩.០០០	៣៦.១៧៨.៣០០	-	១.១៨២.៩៨២	៦៦.១២៥.៥៤៥	៣.៤៦
ឥណទានផ្តល់ដល់អតិថិជន	៦.១៨១.៣២៤	២១.៧៦៩.៨៧៥	១២៨.៣៦០.២២៤	៣៦.៤៤៧.១២៥	-	(២.៦៦៩.៧២៦)	១៩០.០៨៨.៨២២	៣៤.៧៣
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	៥.១៤២.៣០៤	៥.១៤២.៣០៤	-
	១៩.៨២៨.៥៨៧	២៩.៨៤៧.៨៧៥	១៣២.៣៩៩.២២៤	៧៥.៦២៤.៤២៥	៣.៤០៦.៩២៥	៦.៦២៤.៣៨២	២៦៧.៧៣២.៤១៨	
បំណុល								
ប្រាក់បញ្ញើរបស់អតិថិជន	៧.៩០២.២៧៩	២.៤៧៨.៤៨០	៥.៩៧៨.៤៥២	២.១៧៤.៨៩១	-	-	១៨.៥៣៤.១០២	៦.៩៥
ប្រាក់កម្ចី	២.៣៦០.៩៥០	១៤.៣០៩.៨២៧	២៩.២០៣.១២៦	៩៤.៩៧៤.២០៦	៤៦.៥២១.៩៩១	១.១៤១.៨០៨	១៨៨.៥១១.៩០៨	៩.៤៩
បំណុលផ្សេងៗ	-	-	-	-	-	៧.៤៦៣.៦៨៥	៧.៤៦៣.៦៨៥	-
	១០.២៦៣.២២៩	១៦.៧៨៨.៣០៧	៣៥.១៨១.៥៧៨	៩៧.១៤៩.០៩៧	៤៦.៥២១.៩៩១	៩.០០៥.៤៩៣	២១៤.៥០៩.៦៩៥	
ចំនួនគំណតាមកាលសន្តិ	៩.៥៦៥.៣៥៨	១៣.០៥៩.៥៦៨	៩៧.២១៧.៦៤៦	(២១.៥២៣.៦៧២)	(៤៣.១១៥.០៦៦)	(២.៣៨១.១១១)	៥២.៨២២.៧២៣	

(ឃ) ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល ទាក់ទងនឹងលទ្ធភាពរក្សានូវទ្រព្យសកម្មងាយស្រួលឲ្យបានគ្រប់គ្រាន់ ដើម្បីបំពេញការសន្យា និងកាតព្វកិច្ចហិរញ្ញវត្ថុនៅពេលដែលដល់កាលកំណត់សងដោយក្នុងតម្លៃ ដ៏សមហេតុផលមួយ ។

បន្ថែមពីលើការអនុវត្តន៍យ៉ាងពេញលេញតាមតម្រូវការនៃសាច់ប្រាក់ងាយស្រួលអ្នកគ្រប់គ្រងក្រុមហ៊ុន បានត្រួតពិនិត្យយ៉ាងជិតជិតទៅលើលំហូរសាច់ប្រាក់ចេញចូល និងចំនួនគំលាតតាមកាលវិសាខតាមរយៈការវាយការណ៍ជាប្រចាំ។ ការប្រែប្រួលនៃឥណទាន និងប្រាក់បញ្ញើរបស់អតិថិជនត្រូវបានត្រួតពិនិត្យតាមដាន ហើយតម្រូវការសាច់ប្រាក់ងាយស្រួលត្រូវបានធ្វើការកែតម្រូវដើម្បីធានាថាទ្រព្យសកម្មងាយស្រួលមានលក្ខណៈគ្រប់គ្រាន់ដើម្បីបំពេញការសន្យា និងកាតព្វកិច្ចហិរញ្ញវត្ថុនៅពេលដល់កាលកំណត់សង។

តារាងខាងក្រោមនេះ គឺជាការបង្ហាញនូវបំណុលហិរញ្ញវត្ថុតាមកាលវិសាខក្នុងការសន្យាសង និងរួមបញ្ចូលនូវចំនួនការប្រាក់ដែលត្រូវទូទាត់ ។

នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១២	រហូត ១ ខែ ពាន់រៀល	១-៣ ខែ ពាន់រៀល	៣-១២ ខែ ពាន់រៀល	លើសពី ១ - ៥ ឆ្នាំ ពាន់រៀល	៥ ឆ្នាំ ពាន់រៀល	សរុប ពាន់រៀល
បំណុល						
ប្រាក់បញ្ញើរបស់អតិថិជន	១០.៥៨៨.៦២០	៦.៩៦៨.៨៥១	១៤.១១៥.០១៣	៣.៥៣៩.៤១១	-	៣៥.២១១.៨៩៥
ប្រាក់កម្ចី	១២.៦៦២.០៥២	២៤.២៧៧.៣៣២	៣៥.១៨៧.០៧៨	៨០.០៤៥.៤៣៣	៦៧.៨៧៤.៧៥៧	២២០.០៤៦.៦៥២
បំណុលផ្សេងៗ	១០.៣៣៧.៩០៤	-	-	-	-	១០.៣៣៧.៩០៤
	៣៣.៥៨៨.៥៧៦	៣១.២៤៦.១៨៣	៤៩.៣០២.០៩១	៨៣.៥៨៤.៨៤៤	៦៧.៨៧៤.៧៥៧	២៦៥.៥៩៦.៤៥១
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១						
បំណុល						
ប្រាក់បញ្ញើរបស់អតិថិជន	៧.៩៨៧.២៩៤	២.៥៧៦.៧៤៤	៦.៤៩០.៣៣២	២.៤៥៧.៩៦៣	-	១៩.៥១២.៣៣៣
ប្រាក់កម្ចី	៤.៧២២.៦៥០	១៧.៦៨០.២៣៤	៣៩.១១១.០៦១	១១៦.៥០៣.៥២៧	៥៥.២៧៨.៦២៤	២៣៣.២៩៦.០៩៦
បំណុលផ្សេងៗ	៣.៧៤៦.៤៩០	-	-	-	-	៣.៧៤៦.៤៩០
	១៦.៤៥៦.៤៣៤	២០.២៥៦.៩៧៨	៤៥.៦០១.៣៩៣	១១៨.៩៦១.៤៩០	៥៥.២៧៨.៦២៤	២៥៦.៥៥៤.៩១៩

(ង) ការគ្រប់គ្រងដើមទុន

(i) បញ្ញត្តិដើមទុន

ធនាគារជាតិនៃកម្ពុជាក្នុងនាមជាអាជ្ញាធរបានបង្កើត និងត្រួតពិនិត្យនូវតម្រូវការដើមទុនរបស់ក្រុមហ៊ុនជារួម។

គោលនយោបាយរបស់ក្រុមហ៊ុនគឺធានាឲ្យបាននូវមូលដ្ឋានដើមទុនរឹងមាំ ដើម្បីរក្សានូវទំនុកចិត្តទីផ្សារ និងដើម្បីធានាស្ថិរភាពនៃការអភិវឌ្ឍន៍យូរអង្វែងរបស់អាជីវកម្ម។ ផលប៉ះពាល់នៃកម្រិតដើមទុនលើភាគលាភម្ចាស់ហ៊ុនក៏ត្រូវបានទទួលស្គាល់ហើយក្រុមហ៊ុនបានទទួលស្គាល់នូវតម្រូវការដើម្បីធានាឲ្យបាននូវតុល្យភាពរវាងភាគលាភខ្ពស់ ដែលអាចនឹងកើតមានឡើងនូវបំណុលខ្ពស់ និងអត្ថប្រយោជន៍ និងការធានាដែលផ្តល់ដោយស្ថានភាពមូលធនល្អ។

ក្រុមហ៊ុនបានអនុលោមទៅតាមតម្រូវការដើមទុន ដែលបានកំណត់ដោយច្បាប់នៅក្នុងការិយបរិច្ឆេទ ។

តារាងខាងក្រោមបង្ហាញពីសមាសធាតុនៃដើមទុន:

	២០១២		២០១១	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)
TIER 1 CAPITAL				
ដើមទុន	៣៤.៥៧៩.២០០	៨.៦៥៥.៦២០	៣៤.៥៧៩.២០០	៨.៥៦១.៣២៧
បុព្វលាភដើមទុន	៩៥.៥០៦	២៣.៩០៦	៩៥.៥០៦	២៣.៦៤៦
ដើមទុនបង់មុន	៣៣៣.៦០៣	៨៣.៥០៥	-	-
ប្រាក់បង្កើត	៥.៩២៨.១២១	១.៤៨៣.៨៨៥	៣.៣០៤.៣៣៨	៨១៨.១០៨
ប្រាក់ចំណេញរក្សាទុក	២៧.១៦០.៦២៧	៦.៧៩៨.៦៥៥	១៨.២៥០.៨៥២	៤.៥១៨.៦៥៦
	៦៨.០៩៧.០៥៧	១៧.០០៤.៥៧១	៥៦.២២៩.៤៤៦	១៣.៩២១.៧៣៧
ដក: ឥណទានផ្តល់ដល់សម្ព័ន្ធហ្នាតិ	(៤៩៧.៧៧៩)	(១២៤.៦០១)	(៧៣.៧៦០)	(១៨.២៦២)
សរុបមូលធន	៦៧.៥៩៩.២៧៨	១៦.៨៧៩.៩៧០	៥៦.១៥៦.១៣៦	១៣.៩០៣.៤៧៥

(ii) ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការនិងសកម្មភាពជាក់លាក់គឺត្រូវបានគ្រប់គ្រងដោយកម្រិតភាគលាភដែលទទួលបានពីការបែងចែកនោះ។ ដើមទុនដែលបានបែងចែកទៅតាមប្រតិបត្តិការ ឬសកម្មភាព នីមួយៗត្រូវផ្អែកទៅតាមដើមទុនដែលកំណត់ដោយច្បាប់ ។

២៨. កាតព្វកិច្ចសន្យា និងយថាភាព

(ក) ភតិសន្យា

ភតិសន្យាប្រតិបត្តិការពាក់ព័ន្ធនឹងការជួលការិយាល័យនិងចំណាត់ច្រានដែលអាចបន្តបានតាមការយល់ព្រមពីភាគីទាំងពីរ។ សន្យាភតិសន្យាដែលមិនអាចលុបចោលបានមានដូចខាងក្រោម:

	២០១២		២០១១	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)
ក្នុងរយៈពេល ១ ឆ្នាំ	១៣៩.២៨៧	៣៤.៨៦៥	១៩៨.៩៨៩	៤៩.២៦៧
ពី ២ ទៅ ៥ ឆ្នាំ	៦៤.៨០៧	១៦.២២២	២៧.៨២៥	៦.៨៨៩
	២០៤.០៩៤	៥១.០៨៧	២២៦.៨១៤	៥៦.១៥៦

(ខ) កាតព្វកិច្ចឥណទាន

	២០១២		២០១១	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)
ឥណទានមិនទាន់ផ្តល់ដល់អតិថិជន	១៥.៣០៧.៦៦៩	៣.៨៣១.៧០៧	៩.១៣៤.៣៦២	២.២៦១.៥៤០

(គ) យថាភាពនៃពន្ធ

ប្រព័ន្ធពន្ធដារនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានលក្ខណៈថ្មី ហើយបែងចែកជាពន្ធច្រើនប្រភេទ និងមានការផ្លាស់ប្តូរជាញឹកញាប់ដែលមានភាពមិនច្បាស់លាស់ ភាពផ្ទុយគ្នា ហើយស្ថិតនៅក្រោមការបកស្រាយបំភ្លឺដែលកើតមានឡើងនូវភាពខុសគ្នាក្នុងចំណោមអាជ្ញាធរពន្ធដារ និងយុត្តាធិការ។ ពន្ធត្រូវបានស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដានអង្កេតដោយក្រុមអាជ្ញាធរ ដែលផ្តល់សិទ្ធិដោយច្បាប់ ក្នុងការដាក់ពិន័យ ដាក់ទណ្ឌកម្ម និងការគិតការប្រាក់ ។

បញ្ហាទាំងនេះ អាចបង្កើតឲ្យមានហានិភ័យពន្ធ នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានលក្ខណៈធំជាងនៅប្រទេសដទៃទៀត ។ អ្នកគ្រប់គ្រងជឿជាក់ថា ការធ្វើសវិធានធនមានលក្ខណៈគ្រប់គ្រាន់ដោយផ្អែកទៅលើការបកស្រាយនៃនីតិកម្មពន្ធ ។ ក៏ប៉ុន្តែអាជ្ញាធរជាប់ពាក់ព័ន្ធអាចនឹងមានបំណកស្រាយខុសគ្នា ហើយផលប៉ះពាល់អាចមានទំហំធំ ។

២៩. ប្រតិបត្តិការជាមួយនឹងសម្ព័ន្ធព្យាតិ

(ក) សមតុល្យជាមួយសម្ព័ន្ធព្យាតិ

	២០១២		២០១១	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)
ឥណទានផ្តល់ដល់ អ្នកគ្រប់គ្រងសំខាន់ៗ	៤៩៧.៧៧៩	១២៤.៦០១	៧៣.៧៦០	១៨.២៦២
ប្រាក់បញ្ញើពីសមាជិកក្រុមប្រឹក្សាភិបាល និងអ្នកគ្រប់គ្រងសំខាន់ៗ	៤៨១.៦៤១	១២០.៥៦១	២.២៣៨.៦០១	៥៥៤.២៤៦

(ខ) ប្រតិបត្តិការជាមួយសម្ព័ន្ធព្យាតិ

	២០១២		២០១១	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់ សម្គាល់ ៤)
ចំណូលពីការប្រាក់ពីឥណទានផ្តល់ដល់ អ្នកគ្រប់គ្រងសំខាន់ៗ	៤៧.៨៦២	១១.៩៨០	៧០.៩០៦	១៧.៥៥៥
ចំណាយលើក្រុមប្រឹក្សាភិបាល	១២៧.៦២៣	៣១.៩៤៦	៨២.៧៩៧	២០.៤៩៩
លាភការអ្នកគ្រប់គ្រងសំខាន់ៗ និងអត្ថប្រយោជន៍ រយៈពេលខ្លីផ្សេងៗ	១.១០២.៨៤២	២៧៦.០៥៥	១.៦២៥.៧២៥	៤០២.៥០៧

៣០. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

តម្លៃសមស្របសំដៅទៅតម្លៃដែលទ្រព្យសកម្មមួយអាចដោះដូរបាន ឬមានលទ្ធភាពទូទាត់តាមមូលដ្ឋានធម្មតា។ ដោយតម្លៃសមស្របដែលអាចផ្ទៀងផ្ទាត់បានមិនអាចរកបាន ដូច្នេះតម្លៃសមស្របមិនអាចរកបានសំរាប់ផ្នែកសំខាន់នៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុនោះទេ ។ ហេតុនេះតម្លៃត្រឹមត្រូវផ្អែកលើការសន្មតរបស់អ្នកគ្រប់គ្រងដោយយោងតាមប្រភេទនៃទ្រព្យសកម្ម និងបំណុលទាំងនោះ ។ តាមមតិរបស់អ្នកគ្រប់គ្រងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្រប ។

៣១. តួលេខប្រៀបធៀប

តួលេខប្រៀបធៀបខាងក្រោមនេះត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញដើម្បីឱ្យស្របទៅនឹងការកំណត់បង្ហាញនៅក្នុងការិយបរិច្ឆេទថ្មី៖

របាយការណ៍លទ្ធផល		
ចំណូលផ្សេងៗ	១.៤៨៣.០៤៦	១.៤៤០.៦៣៦
ចំណាយប្រតិបត្តិការផ្សេងៗ	(២៨.២១៨.៥២០)	(២៨.១៧៦.១១០)



ព្រះរាជាណាចក្រកម្ពុជា
KINGDOM OF CAMBODIA
 ជាតិ សាសនា ព្រះមហាក្សត្រ
 Nation Religion King



ធនាគារជាតិ នៃ កម្ពុជា
 National Bank of Cambodia
 1000 : ២.២០ ០០០
 N° : M.F 07

អាជ្ញាប័ណ្ណប្រតិបត្តិការងារវិស័យហិរញ្ញវត្ថុ
LICENSE TO CONDUCT MICRO FINANCE BUSINESS

ធនាគារជាតិនៃកម្ពុជា

THE NATIONAL BANK OF CAMBODIA

អនុញ្ញាតឱ្យ ក្រុមហ៊ុន អង្គការមីក្រូហេរងវាថូ (កម្ពុជា) ខុតធីនធីធី ដែលមាន
 ទីស្នាក់ការកណ្តាលនៅលេខ ៤៤២ ផ្លូវលេខ ១៩៣ សង្កាត់តូលស្វាយប្រៃ ខណ្ឌ
 ចំការមន រាជធានីភ្នំពេញ ដើម្បីប្រតិបត្តិការងារវិស័យហិរញ្ញវត្ថុ ។
 ព្រះស្ថានប្រឹក្សាហិរញ្ញវត្ថុ ក្រុមហ៊ុន អង្គការមីក្រូហេរងវាថូ (កម្ពុជា) ខុតធីនធីធី
 ត្រូវតែរក្សាទុកខ្លួនឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួង
 បច្ចេកទេស សាស្ត្រសីលធម៌ ក្រុមហ៊ុនដំណើរការតាមលក្ខខណ្ឌសីលធម៌សេដ្ឋកិច្ច
 នៃកម្ពុជា ។/។

allows Angkor Mikroheranhvatho (Kampuchea) Co., Ltd. with head office
 at No. 442, Street 193, Sangkat Toul Svayprey I, Khan Chamkarmon, Phnom
 Penh to conduct business as Micro Finance Institution.

The Micro Finance Institution Angkor Mikroheranhvatho (Kampuchea)
 Co., Ltd. shall abide by the Law on Banking and Financial
 Institutions and any prakas, regulations, circulars, and conditions
 prescribed by the National Bank of Cambodia.

ភ្នំពេញ ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០០៩
 អគ្គនាយករង

ហ៊ុន សែន

Phnom Penh, July 24, 2009
 Governor
 Signed and sealed.

- អាជ្ញាប័ណ្ណនេះ មានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ
 - អាជ្ញាប័ណ្ណនេះ ត្រូវតែបង្ហាញជាសាធារណៈគ្រប់ពេលវេលា

- This license is valid from the signing date.
 - This license shall be displayed in public at all times.



ព្រះរាជាណាចក្រកម្ពុជា
KINGDOM OF CAMBODIA
 ជាតិ សាសនា ព្រះមហាក្សត្រ
 Nation Religion King



ធនាគារជាតិ នៃ កម្ពុជា
 National Bank of Cambodia
 1000 : ២.២០ ០០០
 N° : M.F 07-01

អាជ្ញាប័ណ្ណប្រតិបត្តិការងារវិស័យទុនប្រាក់បញ្ញើ
LICENSE TO CONDUCT DEPOSIT TAKING BUSINESS

ធនាគារជាតិនៃកម្ពុជា

THE NATIONAL BANK OF CAMBODIA

អនុញ្ញាតឱ្យ ក្រុមហ៊ុន អង្គការមីក្រូហេរងវាថូ (កម្ពុជា) ខុតធីនធីធី ដែលមាន
 ទីស្នាក់ការកណ្តាលនៅលេខ ៤៤២ ផ្លូវលេខ ១៩៣ សង្កាត់តូលស្វាយប្រៃ ខណ្ឌ
 ចំការមន រាជធានីភ្នំពេញ ដើម្បីប្រតិបត្តិការងារវិស័យទុនប្រាក់បញ្ញើ ។
 ព្រះស្ថានប្រឹក្សាហិរញ្ញវត្ថុ ក្រុមហ៊ុន អង្គការមីក្រូហេរងវាថូ (កម្ពុជា) ខុតធីនធីធី ត្រូវតែរក្សាទុកខ្លួនឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួង
 បច្ចេកទេស សាស្ត្រសីលធម៌ ក្រុមហ៊ុនដំណើរការតាមលក្ខខណ្ឌសីលធម៌សេដ្ឋកិច្ច
 នៃកម្ពុជា ។/។

allows Angkor Mikroheranhvatho (Kampuchea) Co., Ltd. with head office
 at No. 442, Street 193, Sangkat Toul Svayprey I, Khan Chamkarmon, Phnom
 Penh to conduct deposit taking business.

Angkor Mikroheranhvatho (Kampuchea) Co., Ltd. shall abide by the
 Law on Banking and Financial Institutions and any prakas,
 regulations, circulars, and conditions prescribed by the National
 Bank of Cambodia.

ភ្នំពេញ ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០១០
 អគ្គនាយករង

ហ៊ុន សែន

Phnom Penh, July 25, 2010
 Governor
 Signed and sealed.

- អាជ្ញាប័ណ្ណនេះ មានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ
 - អាជ្ញាប័ណ្ណនេះ ត្រូវតែបង្ហាញជាសាធារណៈគ្រប់ពេលវេលា

- This license is valid from the signing date.
 - This license shall be displayed in public at all times.

ការិយាល័យកណ្តាល (រាជធានីភ្នំពេញ)

អគារលេខ៤៤២ វិថី១៩៣
សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ
POSTAL ADDRESS: PO BOX ៤៨០

ទូរស័ព្ទលេខ: ០២៣ ៩៩៣ ០៦២
០២៣ ២២៤ ៧៦៣

ទូរសារលេខ: ០២៣ ២២១ ៦៥០

អ៊ីម៉ែល: info@amkcambodia.com

គេហទំព័រ: www.amkcambodia.com

